



UCB

၂၀၂၀

ဓမ္မာယကအောင်

မိုးလျှော်စု

ပြတံဆိပ်

UCB

ធនាគារ សហពាណិជ្ជ ក.អ

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០



មាតិកា

១. សារពិគណៈគ្រប់គ្រង	ទំព័រ ១
២. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ	ទំព័រ ៣
៣. ទិដ្ឋភាពទូទៅនៃអាជីវកម្ម	ទំព័រ ៥
៤. សកម្មភាព និង ការឧបត្ថម្ភ	ទំព័រ ១០
៥. អទិច្ចាលកិច្ចសាជីវកម្ម	ទំព័រ ១៤
៦. របាយការណ៍ក្រុមប្រឹក្សាភិបាល	ទំព័រ ១៧
៧. របាយការណ៍សវនករឯករាជ្យ	ទំព័រ ២៣
៨. របាយការណ៍ហិរញ្ញវត្ថុ	ទំព័រ ២៧
៩. សេវាកម្ម និង ផលិតផល	ទំព័រ ១៧១
១០. ព័ត៌មានទំនាក់ទំនង	ទំព័រ ១៧២

១. សារពីគណៈគ្រប់គ្រង

នៅក្នុងឆ្នាំ២០២០ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកបានរងការប៉ះពាល់ដោយសារជំងឺកូវីដ១៩ UCB

ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចម៉ាក្រូប្រកបដោយការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ននិងបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ និងធ្វើមូលដ្ឋានីយកម្មអាជីវកម្មក្នុងរយៈពេលវែង។ ក្រៅអំពីបញ្ហាប្រឈមចំពោះមុខ UCB នៅតែបន្តបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ផ្ដោតសង្កត់ទៅលើទំនួលខុសត្រូវសង្គម និង ការបម្រើសេវាកម្មអតិថិជនដើម្បីការអភិវឌ្ឍរយៈពេលវែង។

នៅក្នុងបរិបទនៃអាជីវកម្ម ការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ការផ្ដោតសង្កត់ទៅលើការបម្រើសេវាកម្មអតិថិជន និង ការអនុវត្តការគ្រប់គ្រងហានិភ័យ គឺសុទ្ធតែស្ថិតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៃការអភិវឌ្ឍរយៈពេលវែងរបស់យើង។ លើសពីនេះទៅទៀត យើងនៅតែបន្តរៀបចំ ទីតាំងសាខាអោយកាន់តែប្រសើរឡើង ដើម្បីងាយស្រួលផ្តល់សេវាកម្មដល់អតិថិជននៅក្នុងតំបន់ថ្មីនៅជុំវិញរាជធានីភ្នំពេញ។

អ្វីដែលបានពិសង្គមត្រូវយកមកប្រើក្នុងសង្គមវិញ។ ទោះបីស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ នៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក UCBនៅតែជ្រើសរើសប្រើប្រាស់នូវកម្លាំងវិជ្ជមានដើម្បីជាចង្អៀងបំភ្លឺជ្រុងមួយនៃសង្គមដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់។ នៅក្នុងឆ្នាំ២០២០ យើងនៅតែចងចាំជានិច្ចនូវកុមារទាំងឡាយដែលយើងបានជួយឧបត្ថម្ភ ហើយក្នុងឆ្នាំនេះយើងបានទៅទស្សនកិច្ចមណ្ឌលកុមារកំព្រា ចំនួន ៧ កន្លែង។ យើងជឿជាក់យ៉ាងមុះម៉តថា កុមារទាំងអស់គឺជាសេចក្តីសង្ឃឹមនៃប្រទេសជាតិហើយតាមរយៈស្មារតីជាប្រជាពលរដ្ឋសកល យើងនឹងរួមគ្នាបង្កើតជាគុណតម្លៃសម្រាប់ដែនដីនេះទាំងអស់គ្នា។

សម្រាប់ផ្នែកហិរញ្ញវត្ថុវិញ គឺមានទាំងបញ្ហាប្រឈមនិងឱកាស
រួមមានទាំងផលប៉ះពាល់ទៅលើរចនាសម្ព័ន្ធខស្សាហកម្មដោយសារការដាក់ចេញនូវកិច្ចព្រម
ព្រៀងទីផ្សារសេរីថ្មី របស់រាជរដ្ឋាភិបាល តម្រូវការអតិថិជនក្នុងស្រុក និង
ការកែតម្រូវជាបន្តបន្ទាប់នូវការវិនិយោគពីក្រៅប្រទេស។
ប៉ុន្តែតែយើងជឿជាក់យ៉ាងមោះមុតថាការគ្រប់គ្រងហានិភ័យ និង
ការរក្សាទំនាក់ទំនងអតិថិជនរបស់UCB នឹងធ្វើអោយយើងកាន់តែមានភាពប្រកួតប្រជែង។



២. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ

ធនាគារមេ៖ ធនាគារ E.SUN

ធនាគារ E.SUN ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ១៩៩២ និង បើកដំណើរការអាជីវកម្ម នៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៩២។ ក្រោមការដឹកនាំរបស់លោក Huang Yung Jen ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន E.SUN Financial Holding រួមជាមួយនិងក្រុមឥស្សរជន ហិរញ្ញវត្ថុដែលមានគោលដៅរួមគ្នា – តាងនាមឲ្យ E.SUN ពួកគាត់បានប្រកាន់កាប់នូវទស្សនៈវិស័យនៃ “ជំនាញវិជ្ជាជីវៈ

សេវាកម្ម និងពាណិជ្ជកម្ម” និង យក “ទំនួលខុសត្រូវរបស់ E.SUN ក្នុងការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ និងការផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន” ជាគោលការណ៍ក្នុងការប្រតិបត្តិការអាជីវកម្ម ដើម្បីប្តេជ្ញាចិត្តក្លាយខ្លួនជា “គំរូក្នុងវិស័យហិរញ្ញវត្ថុ និង វិស័យសេវាកម្ម”។

“ការបង្កើតស្តង់ដារ បណ្តុះបណ្តាលអ្នកមានទេពកោសល្យ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា” គឺជាហេដ្ឋារចនាសម្ព័ន្ធទាំង៣នៃបេសកកម្មយូរអង្វែងរបស់ធនាគារ E.SUN។ ធនាគារ E.SUN ប្រកាន់ខ្ជាប់នូវគោលគំនិតស្នូលរបស់ខ្លួនគឺ “ចិត្តថ្លាដូចគុជ រឹងមាំដូចភ្នំ” និង ការផ្តល់សេវាកម្មប្រកបដោយជំនាញនិងភាពកក់ក្តៅជូនដល់អតិថិជន។ លើសពីនេះទៅទៀត បុគ្គលិករបស់ E.SUN ប្តេជ្ញាធ្វើជាប្រជាពលរដ្ឋដ៏ល្អ ហើយធនាគារ E.SUN ប្តេជ្ញាធ្វើជាធនាគារលំដាប់ទី ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់លើទំនួលខុសត្រូវក្នុងសង្គម។

ប្រឈមមុខជាមួយនឹងស្ថានភាពទីផ្សារដែលមិនអាចព្យាករបាន និង ការប្រកួតប្រជែងដ៏ខ្លាំងក្លា E.SUN នៅតែបន្តប្រើប្រាស់នូវយុទ្ធសាស្ត្រដែលរឹងមាំ គំនិតច្នៃប្រឌិតឈានមុខផ្នែកហិរញ្ញវត្ថុ ព្រមទាំងសេវាកម្មដែលមានគុណភាពរបស់ខ្លួនដើម្បីជម្នះនូវរាល់បញ្ហា និងបង្កើតនូវជម្រើសសេវាកម្មហិរញ្ញវត្ថុ យ៉ាងទូលំទូលាយជូនដល់អតិថិជន។ E.SUN បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១៣៩សាខា ហើយជឿជាក់ថាបណ្តាញសាខាទាំងនេះ នឹងអាចបង្កើនប្រសិទ្ធភាព និងវិសាលភាពរបស់ខ្លួនកាន់តែខ្លាំងឡើង។ ចំណែកឯការវិវឌ្ឍផ្នែកបច្ចេកទេសវិញ E.SUN បានជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រដែលប្រកបដោយភាពច្នៃប្រឌិតនិងភាពបត់បែន ដើម្បីដោះស្រាយបញ្ហា និងបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន។

ចំពោះវិសាលភាពក្រៅប្រទេសរបស់ខ្លួនវិញ ធនាគារ E.SUN មានធនាគារបុត្រសម្ព័ន្ធចំនួន២ គឺ ធនាគារ សហពាណិជ្ជ ក.អ នៅប្រទេសកម្ពុជា និង ធនាគារបុត្រសម្ព័ន្ធមួយទៀតនៅប្រទេសចិន។ ក្រៅពីនេះ ធនាគារ E.SUN បានបង្កើតសាខាចំនួន០៨ទៀត ដែលស្ថិតនៅទីក្រុងហុងកុង ទីក្រុង Los Angeles ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ប្រទេសភូមា ទីក្រុង Sydney ទីក្រុង Tokyo និងទីក្រុង Brisbane ។ E.SUN

កំពុងតែរៀបចំពង្រីកបណ្តាញរបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសចិន និងតាមទីតាំងដទៃទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្ននេះ E.SUN មានសាខាចំនួន២៨សាខា ក្នុងប្រទេសចំនួន០៩ ដែល E.SUN

មានគោលដៅបង្កើតនូវបណ្តាញសេវាកម្មហិរញ្ញវត្ថុដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងតំបន់អាស៊ីព្រមទាំងអាចផ្តល់នូវសេវាកម្មដែលមានគុណភាពលំដាប់ខ្ពស់ជូនទៅដល់អតិថិជនក្នុង ស្រុកដើម្បីបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុឆ្លងប្រទេស។

ធនាគារ សហពាណិជ្ជ ក.អ

ធនាគារ សហពាណិជ្ជ ក.អ ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ១៩៩៤ និង បច្ចុប្បន្ន កាន់កាប់ ១០០% ដោយធនាគារ E.SUN។ ធនាគារ សហពាណិជ្ជ ក.អ ជាធនាគារពាណិជ្ជដែលមានអាជ្ញាប័ណ្ណពេញលេញ មានសាខាក្នុងក្រុងភ្នំពេញចំនួន ១០សាខា និងសាខាខេត្តចំនួន ០៤ សាខា ហើយមានបុគ្គលិកបម្រើការងារ ៥០០ នាក់។ ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារE.SUN ធនាគារសហពាណិជ្ជ ក.អ បានប្រកាន់ភ្ជាប់នូវ គុណតម្លៃ និង ទស្សនៈវិស័យ របស់ ធនាគារ E.SUN ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ នាពេលអនាគត ធនាគារ សហពាណិជ្ជ ក.អ នឹងបន្តពង្រឹងទៅលើផលិតផល សេវាកម្ម និងគំនិតច្នៃប្រឌិត ខាងផ្នែកហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការអប់រំនិងកិច្ចសហការប្រតិបត្តិការរវាងអ្នកជំនាញមកពីប្រទេសផ្សេងៗ ដើម្បីក្លាយខ្លួនជាធនាគារក្រៅស្រុកមួយដែលមានភាពពិសេសជាងគេក្នុងប្រទេសកម្ពុជា។

៣. ទិដ្ឋភាពទូទៅនៃអាជីវកម្ម

១. ចំណុចសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ

	២០២០	២០១៩	២០១៨
លទ្ធផលនៃចំណូលប្រតិបត្តិការ (ដុល្លារ)			
ចំណូលប្រតិបត្តិការ	៣២,១១៥,២៩០	៣៤,៤៧៥,៧៧៣	៣២,២៦៥,៣៧៤
ប្រាក់ចំណេញមុនចំណាយពន្ធ	១២,៩១៨,១១២	២៥,៨៨៣,១៦៣	៩,៦៩៨,៧៤៣
ប្រាក់ចំណេញសុទ្ធ	៨,០១១,៣៥០	២២,០០៩,៦៩៨	៧,៧៧៩,៣០៩
ទិន្នន័យសំខាន់ៗរបស់តារាងតុល្យការ (ដុល្លារ)			
ទ្រព្យសកម្មសរុប	៨៥៤,៦៤១,១៤៤	៧០៦,៩៩៩,៣៦៧	៥១៦,៧០៤,៧១៩
ឥណទានសំរាប់អតិថិជន (សុទ្ធ)	៥០៥,៦១៤,១២៨	៤៧៦,២៣៧,៩៥៣	៣១១,១៥០,៧៤៩
ប្រាក់បញ្ញើរបស់អតិថិជន	៥៦៧,៦៩២,២៣២	៤៤៧,១៦៣,៧៩៧	៣៣២,៨៩៧,៣៥៤
បំណុលសរុប	៧៥២,៦៣១,២១២	៦១២,៩៥៩,៩៦៦	៤៤៤,៨០៤,៣២០
ដើមទុនបានបង់	៨០,០០០,០០០	៨០,០០០,០០០	៨០,០០០,០០០
មូលនិធិភាគទុនិក	១០២,០០៩,៩៣២	៩៤,០៣៩,៤០១	៧១,៩០០,៣៩៩
ផលរបរលើទ្រព្យសកម្ម	០.៩៤%	៣.១១%	១.៥១%
ផលរបរលើដើមទុន	៧.៨៥%	២៣.៤០%	១០.៨២%
បំណុលមិនដំណើរការ %	០.៦៧%	០.៨១%	៣.៤៤%
អនុបាតមូលដ្ឋាន			
អនុបាតសោធនភាព	២២.៤០%	២៣.៣៧%	៣០.៧៩%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	៥១១.៧២%	១៥៦.៤២%	១១០%

❖ តួលេខក្នុងឆ្នាំ២០២០ ២០១៩ ២០១៨ ត្រូវបានកែសម្រួលទៅតាមការអនុវត្តប្រព័ន្ធទីស្រី CIFRS។

២. ព្រឹត្តិការណ៍សំខាន់ៗនៃអាជីវកម្ម

- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

“ការបង្កើតប្រព័ន្ធបច្ចេកវិទ្យា” “ការបណ្តុះបណ្តាលធនធានមនុស្ស” និង “ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា” គឺជាសសរស្ត្រម្តុំទាំងបីនៃដំណើរស្វែងរកនិរន្តរភាពយូរអង្វែង ហើយក៏ជាគុណតម្លៃស្នូលរបស់ ធនាគារ UCB និង ក្រុមហ៊ុនមេផងដែរ។ ក្នុងឆ្នាំ២០១៩ ធនាគារបានផ្ដោតទៅលើគម្រោងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាច្រើនដើម្បីគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ធនាគារអោយបានគ្រប់ជ្រុងជ្រោយរួមមាន៖ (១) ចូលរួមក្នុងយន្តការនៃប្រព័ន្ធ Cambodian Shared Switch (CSS) ដើម្បីភាពងាយស្រួលរបស់អតិថិជន (២) ត្រួតពិនិត្យទៅលើប្រព័ន្ធស្នូលរបស់ធនាគារ ដើម្បីកែលម្អអោយមានស្ថេរភាពនិងប្រសិទ្ធិភាព (៣) បង្កើតប្រព័ន្ធធនាគារតាមប្រព័ន្ធអ៊ីនធឺណេតសម្រាប់អតិថិជនធំៗដើម្បីគ្រប់គ្រងលើមូលធនរបស់ពួកគាត់ (៤) បន្តពង្រឹងលើមុខងារនៃកម្មវិធី Mobile Banking។ ក្រៅពីគម្រោងដែលបានរៀបរាប់ខាងលើ ធនាគារក៏បានផ្ដោតសំខាន់ផងដែរទៅលើការអភិវឌ្ឍន៍ប្រព័ន្ធ កែលម្អសុវត្ថិភាពព័ត៌មានវិទ្យា និងពង្រឹងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ។

○ **ការផ្លាស់ប្តូរនៃធនធានមនុស្ស**

“អ្នកមានទេពកោសល្យគឺជាសូចនាករសំខាន់” ដែលនេះគឺជាអ្វីដែលធនាគារតែងតែជឿជាក់។ ធនាគារបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ជាពិសេសគឺយុវវ័យដែលជាគ្រឹះនៃអនាគតរបស់ប្រទេសជាតិ។ នៅពេលធ្វើការបណ្តុះបណ្តាល ធនាគារតែងផ្ដោតទៅលើជំនាញ និងលក្ខណៈសម្បត្តិដើម្បីក្លាយទៅជាបុគ្គលល្អម្នាក់ រួមមានភាពស្មោះត្រង់ សុចរិតភាព និងភាពឧស្សាហ៍ព្យាយាម។ ធនាគារនឹងប្រើប្រាស់ធនធានរបស់ធនាគារ E.SUN ដែលជាក្រុមហ៊ុនមេ ដើម្បីបង្កើតនូវធនធានមនុស្សដែលជាការផ្សារភ្ជាប់គ្នានូវគុណសម្បត្តិរវាងធនាគារ E.SUN និងវប្បធម៌របស់ប្រទេសកម្ពុជាក្នុងការស្វែងរកបុគ្គលិក ការបណ្តុះបណ្តាល ការអភិវឌ្ឍវិជ្ជាជីវៈ និងប្រព័ន្ធនៃការវាយតម្លៃដែលត្រឹមត្រូវ។ នៅចុងឆ្នាំនេះ បុគ្គលិកជាជនជាតិខ្មែរមានជាង៩០% ជំនួសឲ្យបុគ្គលិកបរទេស ហើយទន្ទឹមនឹងនេះដែរ ប្រធាននាយកដ្ឋាននិងអនុប្រធាននាយកដ្ឋានប្រចាំនៅទីស្នាក់ការកណ្តាលមានប្រមាណជាង៨០%ជាជនជាតិខ្មែរ។

○ **ការគ្រប់គ្រងហានិភ័យនិងការប្រតិបត្តិតាម**

នាយកដ្ឋានគ្រប់គ្រងហានិភ័យឯករាជ្យបានបន្តត្រួតពិនិត្យគ្រប់ប្រភេទនៃហានិភ័យទាំងអស់រួមមានការគ្រប់គ្រងដើមទុន ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ក្នុងឆ្នាំ២០២០ អនុបាតបំណុលមិនដំណើរការគឺស្ថិតនៅក្រោម ១% ចំណែកអនុបាតក្របខ័ណ្ឌសន្ទនីយភាពវិញគឺលើសពី៥០០% ដែលលើសពីតម្រូវការរបស់អាជ្ញាធរ (១០០%)។ ចំណែកការប្រតិបត្តិតាមវិញ ធនាគារបានរៀបចំវគ្គបណ្តុះបណ្តាលចំពោះប្រធានបទពាក់ព័ន្ធសម្រាប់បុគ្គលិកទាំងអស់។ ធនាគារក៏បានពង្រឹងលើដំណើរការយកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងហានិភ័យនិងអនុលោមតាមច្បាប់ប្រឆាំងការលាងលុយ។

○ **សេវាកម្មឈានមុខ**

ធនាគារ សហពាណិជ្ជ ក.អ បន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងឈានមុខគេដល់អតិថិជន និងបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើទីផ្សារ។

ចំពោះសេវាក្រៅប្រទេសនិងក្នុងស្រុក ធនាគារមានផ្តល់ជាសេវានិងផលិតផលហិរញ្ញវត្ថុជាបីផ្នែក៖

- (១) សេវាកម្មធនាគារសម្រាប់បុគ្គល៖ គណនីប្រាក់បញ្ញើសន្សំ គណនីបញ្ញើតាមតម្រូវការ គណនីប្រាក់បញ្ញើមានកាលកំណត់ ប្រាក់កម្ចីទិញគេហដ្ឋាន ប័ណ្ណឥណទាន ប័ណ្ណឥណទាន សេវាធនាគារOnline/តាមរយៈទូរស័ព្ទ សេវាកម្មATM ។ល។
- (២) សេវាកម្មធនាគារសម្រាប់ក្រុមហ៊ុន៖ កម្ចីមានកាលកំណត់ កម្ចីសម្រាប់ធ្វើដើមទុន គណនីមូលប្បទានប័ត្រជំនួញ គណនី Escrow សេវាកម្មបើកប្រាក់បៀវត្សរ៍ សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន ។ល។
- (៣) សេវាកម្មធនាគារអន្តរជាតិ៖ ការផ្ទេរប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាលិខិតឥណទានសម្រាប់ការនាំចេញនិងនាំចូល សេវាកម្មការប្រមូលឯកសារ D/P & D/A លិខិតឥណទានសម្រាប់ធានានិង Standby មូលប្បទានប័ត្រអប្បហារឥណទានពាណិជ្ជកម្ម។

○ **ការអនុវត្តប្រព័ន្ធ CIFRS**

ដោយសារការអនុវត្តនៃប្រព័ន្ធ CIFRS ក្នុងឆ្នាំ២០១៩ បានធ្វើឲ្យចំនួនតួរលេខដែលបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពខុសគ្នាច្រើនពាក់ព័ន្ធនឹងការធ្វើ សំវិធានធនឥណទាន។ តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ KPMG ដែលអនុម័តដោយក្រុមប្រឹក្សាភិបាលចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ មានការកែសម្រួលច្រើនទៅលើសំវិធានធនពីឆ្នាំ ២០១៧ ដល់ ២០១៩។ ប៉ុន្តែចំពោះប្រាក់ចំណេញបង្កេតទុកវិញគឺមិនមានការប្រែប្រួលឡើយក្នុងរយៈពេលបីឆ្នាំនេះ ហើយការធ្វើការកែសម្រួលទាំងនេះគឺដោយសារការចាប់ផ្តើមអនុវត្តស្តង់ដារគណនេយ្យតាមប្រព័ន្ធ CIFRS ជាលើកដំបូង។ នៅក្នុងឆ្នាំ២០២០ ធនាគារបានធ្វើការត្រួតពិនិត្យទៅលើវិធីសាស្ត្រអនុវត្តតាមប្រព័ន្ធ CIFRS ដើម្បីស្របទៅនឹងការអនុវត្តអាជីវកម្ម។

រាល់តួរលេខហិរញ្ញវត្ថុដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនេះត្រូវបានកែសម្រួលអោយស្របតាមស្តង់ដារនៃប្រព័ន្ធ CIFRS។

○ **ការចូលរួមចំណែកក្នុងសង្គម**

ក្រៅពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ធនាគារនៅតែផ្ដោតលើសម្មភាពសុប្បុរសធម៌។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់និងជាអ្នកស្ម័គ្រចិត្តជួយសង្គមគឺជាគុណតម្លៃស្នូលនៃធនាគារនិង E.SUN FHC។ នៅក្នុងឆ្នាំ២០២០ ធនាគារបានព្យាយាមទប់ទល់នឹងការឆ្លងក្នុងប្រទេសកម្ពុជា និងបានបរិច្ចាគម៉ាស៊ីនជូនមន្ទីរពេទ្យគន្ធបុប្ផា។ ម្យ៉ាងវិញទៀត ជាធម្មតាធនាគារបានទៅទស្សនានិងបរិច្ចាគសម្ភារៈដល់មណ្ឌលកុមារកំព្រាចំនួន៧កន្លែង នៅតាមខេត្ត រួមមានខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តកំពត។

៣. ការរំពឹងទុកនៅក្នុងឆ្នាំ ២០២១

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងខែតុលាឆ្នាំ២០២០
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះតិចជាងការរំពឹងទុកក្នុងឆ្នាំ២០២០ និង
អាចងើបឡើងវិញដល់៥.៩%ក្នុងឆ្នាំ២០២១
ដែលការចាត់ថ្នាក់នេះគឺស្ថិតនៅកណ្តាលក្នុងចំណោមប្រទេសក្នុងអាស៊ីអាគ្នេយ៍។

ជំងឺកូវីត១៩នៅតែជាការព្រួយបារម្ភដ៏ធំមួយដែលអូសបន្លាយដល់ឆ្នាំ២០២១
ពិសេសដោយសារការឆ្លងរាលដាលក្នុងសហគមន៍និងផែនការនៃការចាក់វ៉ាក់សាំងមានការយឺតយ៉ាវ។
ក្រៅពីជំងឺកូវីត១៩ បញ្ហាផ្សេងៗទៀតក៏បានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ
រួមមានការដកEBAចេញពីសហភាពអឺរ៉ុប ការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីបរទេស
(ជាពិសេសចំនួនទឹកប្រាក់ពីប្រទេសចិន)។ល។
ចំណែកឯប្រទេសកម្ពុជាវិញបានស្វែងរកចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិន
និងបានចរចាជាមួយប្រទេសកូរ៉េ ក្នុងខែតុលា ឆ្នាំ២០២០ និងខែកុម្ភៈ ឆ្នាំ២០២១ ជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះដែរ ដោយសារការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក
ដូច្នេះចំណូលនៃលំហូរចូលនៃប្រាក់ដុល្លារអាមេរិកមកកម្ពុជាគឺជាគ្រឹះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច។

ហានិភ័យក្នុងវិស័យហិរញ្ញវត្ថុនៅតែបន្តមាន ដោយសារតែភាពមិនច្បាស់លាស់នៃទីផ្សារ
និងការកើនឡើងនៃការហួសកំណត់។ ការប៉ះពាល់ធ្ងន់ធ្ងរត្រូវបានធ្លាក់ទៅលើវិស័យមួយចំនួនដូចជា
វិស័យទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ ការដឹកជញ្ជូន ។ល។ ទន្ទឹមនឹងនេះដែរ
ការធ្លាក់ចុះនៃការវិនិយោគពីបរទេសទៅលើវិស័យអចលនទ្រព្យ
ក៏នាំមកនូវការព្រួយបារម្ភខ្ពស់ផងដែរចំពោះអ្នកអភិវឌ្ឍន៍វិស័យនេះ។
សរុបមក ទោះបីនៅក្នុងឆ្នាំ២០២១នេះ វដ្តនៃអាជីវកម្មនៅតែបន្តធ្លាក់ចុះ
ទីផ្សារសកលនិងទីផ្សារក្នុងស្រុកពោលពេញដោយភាពមិនច្បាស់លាស់ក៏ដោយ
ប៉ុន្តែអ្វីៗនឹងងើបលើគន្លងដែលច្បាស់លាស់វិញនៅពេលអនាគត។

○ ប្រាក់បញ្ញើ និងសេវាកម្មតាមសាខា

- ❖ ការរកប្រាក់បញ្ញើមិនត្រឹមតែផ្ដោតលើអតិថិជនVIPនោះទេ
អតិថិជនដាក់ប្រាក់បញ្ញើទូទៅទាំងអស់នឹងក្លាយទៅជាគន្លឹះសំខាន់ក្នុងឆ្នាំបន្ទាប់ទៀត។
ការផ្តល់សេវាកម្មជាច្រើនដូចជា សេវាកម្មធនាគារតាមទូរស័ព្ទដៃ សេវាកម្មឆ្លងសាខា
បរិយាកាសដែលមានជាសុខភាព សាខាដែលងាយស្រួលរក ម៉ាស៊ីន ATM
នឹងធ្វើអោយអតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារកាន់តែប្រសើរឡើង។

○ សេវាកម្មឥណទាន

- ❖ គោលដៅកំណើននៃសមតុល្យឥណទានរបស់ធនាគារ
ត្រូវបានកំណត់ក្នុងកម្រិតមួយដោយយោងតាមស្ថានភាពខាងក្រៅ
ដែលនាំអោយយើងអាចដាក់ការខិតខំប្រឹងប្រែងទៅលើការគ្រប់គ្រងហានិភ័យឥណទាននិងកែលម្អ

ការប្រតិបត្តិការផ្ទៃក្នុង។

ទន្ទឹមនឹងនេះដែរ

ធនាគារនឹងពង្រឹងសមត្ថភាពនៃការងើបឡើងវិញនៃបំណុលអាក្រក់

តាមរយៈយន្តការក្រើនរំលឹកលើប្រាក់កម្ចីដែលត្រូវបានជួសជុល

និង

ផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិក។

❖ សម្រាប់ឥណទានអាជីវកម្ម

ធនាគារនឹងកំណត់ការជ្រើសរើសអតិថិជនអោយកាន់តែមានភាពប្រុងប្រយ័ត្ននិងត្រួតពិនិត្យឥណទានកាន់តែតឹងរឹងជាងមុន ហើយនឹងព្យាយាមបញ្ចៀសអោយបាននូវ

ហានិភ័យនៃឥណទានធំៗ និង អតិថិជនដែលមកពីវិស័យដែលមានហានិភ័យខ្ពស់។

ចំណែកឥណទានទិញផ្ទះវិញ

ដោយយោងតាមកំណើននៃប្រជាជនថ្នាក់កណ្តាលក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុង

ធនាគារនឹងផ្តោតសេវាកម្មនេះសម្រាប់តម្រូវការជាលក្ខណៈគ្រួសារក្នុងទីក្រុងភ្នំពេញ។

○ សេវាកម្មប័ណ្ណឥណទាន

❖ ជាជាងដោយគ្រាន់តែផ្តល់ជាការបញ្ចុះតម្លៃជាសាច់ប្រាក់ ធនាគារនឹងផ្សារភ្ជាប់អាជីវកម្មប័ណ្ណឥណទានជាមួយនឹងផលិតផលផ្សេងទៀត ដើម្បីបង្កើតភាពសហការគ្នារវាងអតិថិជននិងធនាគារ។ ធនាគារនឹងបន្តបង្កើនចំនួនអតិថិជន VIP និងពង្រឹងទំនាក់ទំនងរវាងអតិថិជន VIPនិងធនាគារតាមរយៈការផ្តល់សេវាកម្មដ៏ល្អនិងរលូនជូនអតិថិជន។ សម្រាប់ការគ្រប់គ្រងផ្ទៃក្នុងវិញ ធនាគារនឹងបន្តអភិវឌ្ឍន៍លើប្រព័ន្ធព័ត៌មានវិទ្យានិងរៀបចំឡើងវិញនូវដំណើរការអាជីវកម្មដើម្បីពង្រឹងប្រសិទ្ធភាពនិងសមត្ថភាពនៃការគ្រប់គ្រងហានិភ័យ ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ប័ណ្ណឥណទាន។

❖ ទោះបីស្ថិតនៅក្រោមភាពមិនច្បាស់លាស់នៃទីផ្សារ ធនាគារនៅតែបន្តចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការដែល។ ធនាគារនឹងធ្វើការបរិច្ចាគដល់មណ្ឌលកុមារកំព្រាទៅតាមចំនួនសមាមាត្រដែលអតិថិជនបានចំណាយជាមួយប័ណ្ណឥណទានរបស់UCB ព្រមទាំងអញ្ជើញអតិថិជន VIPs ដែលនៅជិតសាខាដើម្បីចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការផងដែរ ដែលនេះបានធ្វើអោយអតិថិជន VIP និង ធនាគារ អាចបំពេញនូវសេចក្តីស្រឡាញ់ជូនទឹកដីមួយនេះ។

○ រូបិយប័ណ្ណជាតិ

❖ ធនាគារគាំទ្រទាំងស្រុងលើគោលការណ៍នៃការប្រើប្រាស់រូបិយប័ណ្ណជាតិ (រៀល) ជាពិសេសសម្រាប់អាជីវកម្មផ្នែកប្រាក់កម្ចី។ ធនាគារនឹងផ្តល់ជាមូលនិធិរូបិយប័ណ្ណជាតិជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដើម្បីធានាអោយបាននូវសន្ទនីយភាពគ្រប់គ្រាន់សម្រាប់គាំទ្រដល់អាជីវកម្មផ្នែកប្រាក់កម្ចី។ គោលដៅសំខាន់របស់ធនាគាររួមមាន (១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ/

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលមានឯកទេសតាមខេត្ត (២)
អាជីវកម្មក្នុងតំបន់និងចង្វាក់នៃការផ្គត់ផ្គង់របស់អាជីវកម្មទាំងនេះ (៣) អ្នកអភិវឌ្ឍន៍បុរីក្នុងស្រុក។
គោលដៅនៃការពង្រីកអាជីវកម្មជាប្រាក់រៀល មិនគ្រាន់តែអនុលោមតាមច្បាប់នោះទេ
ប៉ុន្តែក៏ដើម្បីជួយដល់ការរីកលូតលាស់ប្រកបដោយសុខុមាលភាពនៃទីផ្សាររូបិយវត្ថុជាតិផងដែរ។



៤. សកម្មភាព និង ការខ្វបត្ថម្ភ

ក្រៅពីការធ្វើអាជីវកម្ម

យើងបានបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះទឹកដីនេះនិងប្តេជ្ញាចិត្តចូលរួមចំណែកក្នុងប្រទេសកម្ពុជា។

យើងជឿជាក់ថាកុមារទាំងអស់គឺជាសេចក្តីសង្ឃឹមនៃប្រទេសជាតិ

ដែលបានធ្វើអោយយើងលះបង់ចូលរួមក្នុងវិស័យនេះ។

ក្នុងឆ្នាំនេះ

យើងបានប្រើប្រាស់កំលាំងវិជ្ជាសាស្ត្រពីប្រទេសតៃវ៉ាន់ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលក្នុងប្រទេសក



សកម្មភាពសប្បុរសធម៌៖ ការចូលរួមបរិច្ចាគម៉ាស៊ីនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ទំនួលខុសត្រូវសង្គម
គឺជាអ្វីដែលយើងតែង
តែយកចិត្តទុកដាក់





ស្ថាប័នភាពជាពលរដ្ឋស
កល
គឺជាDNAរបស់យើង

សកម្មភាពសប្បុរសធម៌ក្នុងខេត្តព្រះសីហនុ ខែកក្កដា ឆ្នាំ២០២០



សកម្មភាពសប្បុរសធម៌ក្នុងខេត្តសៀមរាប ខែសីហា ឆ្នាំ២០២០



សកម្មភាពសប្បុរសធម៌ក្នុងខេត្តសៀមរាប ខែសីហា ឆ្នាំ២០២០



សេចក្តីស្រឡាញ់គឺជាអ្វីដែល
យើងប្រកាន់ខ្ជាប់និងចែករំលែក

សកម្មភាពសប្បុរសធម៌ក្នុងខេត្តសៀមរាប ខែសីហា ឆ្នាំ២០២០



សកម្មភាពសប្បុរសធម៌ក្នុងខេត្តបាត់ដំបង ខែកញ្ញា ឆ្នាំ២០២០



សកម្មភាពសប្បុរសធម៌ក្នុងខេត្តកំពង់ស្ពឺ ខែវិច្ឆិកា ឆ្នាំ២០២០




សកម្មភាពសប្បុរសធម៌ក្នុងខេត្តកំពត ខែធ្នូ ឆ្នាំ២០២០

៥. អទិញ្ញាបត្រកិច្ចសាជីវកម្ម

អង្គការលេខរបស់ធនាគារ UCB

គំនូសតាងព័ត៌មានលំអិតស្តីពីអង្គការលេខរបស់ធនាគារ UCB



កាលបរិច្ឆេទរបស់ទិន្នន័យ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB៖

លេខ រៀង	គោត្តនាមនិងនាម	មុខតំណែង	កាលបរិច្ឆេទ ជ្រើសតាំង	ចំនួនភាគហ៊ុន កាន់កាប់បច្ចុប្បន្ន ភាគហ៊ុន អនុបាត	កម្រិតនៃការសិក្សា
១	Mr. Mao-Chin Chen	ប្រធានក្រុមប្រឹក្សាភិបាល	១៩-មីនា-២០២០	ធនាគារ E.SUN កាន់កាប់៨,០០០ភាគហ៊ុន (១០០%)	Master of Economics National Taiwan University
២	Ms. I-Yen Kuo	អភិបាល	១៩-មីនា-២០២០		Master of Economics National Taiwan University
៣	Mr. Chi-Kan Chung	អភិបាល (នាយកប្រតិបត្តិ)	១៩-មីនា-២០២០		Bachelor of Economic Fu Ren University
៤	Mr. Chien-Hung Chen	អភិបាល	១៩-មីនា-២០២០		Master of Business Administration Drexel University
៥	Ms. Hun Phalin	អភិបាល	១៩-មីនា-២០២០		Bachelor of Art Option Chinese Language Beijing Language and Culture University
៦	Mr. Tung-Lung Kuo	អភិបាល ឯករាជ្យ	១៩-មីនា-២០២០		Bachelor of Law in Public Administration National Taipei University
៧	Mr. Chuan-Hsing Huang	អភិបាល ឯករាជ្យ	១៩-មីនា-២០២០		Doctor Degree of Philosophy Tamkang University

ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រង ឬបុគ្គលពាក់ព័ន្ធ
ត្រូវទទួលខុសត្រូវពីបញ្ហាហិរញ្ញវត្ថុ
និងគណនេយ្យនាការបរិច្ឆេទគ្រាមុនដែលបានធ្វើការជាមួយក្រុមហ៊ុន CPA ឬសាខារបស់ខ្លួន។
ទេ

ចាប់តាំងពីសារពើពន្ធមុនមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈនាយកមានគំនិតផ្សេងគ្នា
និងបានសរសេររបាយការណ៍ដំណោះស្រាយជាលាយលក្ខណ៍អក្សរដាក់ជូនក្រុមប្រឹក្សាភិបាល។

ដំណោះស្រាយទាំងអស់ត្រូវបានដាក់ជូន និងអនុម័តដោយក្រុមប្រឹក្សាភិបាលទាំងអស់
ដោយគ្មានការខ្វែងគំនិតគ្នា។

គណៈកម្មការសវនកម្មរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពគណៈកម្មការសវនកម្មរបស់ធនាគារ UCB៖

លេខរៀង	មុខតំណែង	គោត្តនាមនិងនាម	កាលបរិច្ឆេទជ្រើសតាំង	កម្រិតនៃការសិក្សា
១	ប្រធានគណៈកម្មការ	Mr. Tung-Lung Kuo	១៩-មីនា-២០២០	Bachelor of Law in Public Administration National Taipei University
២	សមាជិក	Mr. Mao-Chin Chen	១៩-មីនា-២០២០	Master of Economics National Taiwan University
៣	សមាជិក	Mr. Chuan-Hsing Huang	១៩-មីនា-២០២០	Doctor Degree of Philosophy Tamkang University
៤	សមាជិក	Ms. I-Yen Kuo	១៩-មីនា-២០២០	Master of Economics National Taiwan University

គណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ UCB៖

លេខរៀង	មុខតំណែង	គោត្តនាមនិងនាម	កាលបរិច្ឆេទជ្រើសតាំង	កម្រិតនៃការសិក្សា
១	ប្រធានគណៈកម្មការ	Mr. Chuan-Hsing Huang	១៩-មីនា-២០២០	Doctor Degree of Philosophy Tamkang University
២	សមាជិក	Mr. Mao-Chin Chen	១៩-មីនា-២០២០	Master of Economics National Taiwan University
៣	សមាជិក	Mr. Chi-Kan Chung	១៩-មីនា-២០២០	Bachelor of Economic Fu Ren University
៤	សមាជិក	Mr. Chien-Hung Chen	១៩-មីនា-២០២០	Master of Business Administration Drexel University

៦. របាយការណ៍ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីរីករាយសូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សហពាណិជ្ជ ក.អ ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ។

សកម្មភាពចម្បង

ធនាគារ គឺជាធនាគារពាណិជ្ជ ដែលកំពុងធ្វើប្រតិបត្តិការ ក្រោមបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា និងអនុលោមទៅតាមអាជ្ញាប័ណ្ណរបស់ធនាគារលេខ ០៨ ចេញដោយធនាគារជាតិនៃកម្ពុជា ។ អនុលោមតាមប្រកាសលេខ ធ៧-០៦-២០៧ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានបន្តជាថ្មីអាជ្ញាប័ណ្ណអចិន្ត្រៃយ៍នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ។

សកម្មភាពចម្បងរបស់ធនាគារមានដូចជា៖ ទទួលប្រាក់បញ្ញើរយៈពេលខ្លី មធ្យម និងវែងពីស្ថាប័ន ផ្សេងៗ និងឯកតាជន និងធ្វើការផ្តល់ឥណទាន និងបុរេប្រទានរយៈពេលខ្លី មធ្យម និងវែង ជូនស្ថាប័នផ្សេងៗ និង អតិថិជន ផ្តល់សេវាកម្មប្តូររូបិយវត្ថុបរទេស សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ អប្បបរមាមូលបត្រពាណិជ្ជកម្ម សេវាកម្មប្រតិបត្តិការ រវាងអតិថិជន និងធនាគារផ្សេងៗទៀត ដែលបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា តាមរយៈស្នាក់ការកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

យូអឹម លែន ហូលឌីង ខូ អិលធីឌី ហៅកាត់ថា (“ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣។ សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺកាន់កាប់ដីសម្រាប់ប្រើប្រាស់ដោយសម្ព័ន្ធធនាគារ និងធនាគារ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩
សម្ព័ន្ធធនាគារ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់ចំណេញមុនពន្ធដកពន្ធ	១២,៩១៨,១១២	២៥,៨៨៣,១៦៣	៥២,៦៦៧,១៨២	១០៤,៨៧៨,៥៧៦

ចំណាយពន្ធលើប្រាក់ចំណេញ	(៤,៩០៦,៧៦២)	(៣,៨៧៣,៤៦៥)	(២០,០០៤,៨៦៩)	(១៥,៦៩៥,២៨១)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>៨,០១១,៣៥០</u>	<u>២២,០០៩,៦៩៨</u>	<u>៣២,៦៦២,២៧៣</u>	<u>៨៩,១៨៣,២៩៥</u>

លទ្ធផលហិរញ្ញវត្ថុ (ត)

ធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញមុនពន្ធដកពន្ធ	១២,៦៥៧,៧៦៣	២៥,៨៨១,២០២	៥១,៦០៥,៧០០	១០៤,៨៧០,៦៣០
ចំណាយពន្ធលើប្រាក់ចំណេញ	(៤,៨៥១,១៥៦)	(៣,៨៤៨,៨៧៥)	(១៩,៧៧៨,១៦៣)	(១៥,៥៩៥,៦៤២)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>៧,៨០៦,៦០៧</u>	<u>២២,០៣២,៣២៧</u>	<u>៣១,៨២៧,៥៣៧</u>	<u>៨៩,២៧៤,៩៨៨</u>

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ ។

ដើមទុន

ពុំមានការប្រែប្រួលនៃដើមទុនដែលបានចុះបញ្ជី និងបានបង់របស់ធនាគារក្នុងការិយបរិច្ឆេទនេះទេ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាវាល់ឥណទាន និងបុរេប្រទានដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និង ជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ

ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្លះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងអស់ លើកលែងតែ ឥណទាន និងបុរេប្រទានដែលបានកត់ត្រានៅក្នុងបញ្ជីឥណទាន ហើយសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការ កំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឲ្យ ប៉ះពាល់ដល់ការអនុវត្ត វិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះសម្ព័ន្ធធនាគារ ឬធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែល នឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ក្រៅពី៖

ប្រតិបត្តិការមិនប្រក្រតី (ត)

វិសក្ខរណៈ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើលក្ខខណ្ឌនៃការព្យាករណ៍សេដ្ឋកិច្ចនៅពេលកាលបរិច្ឆេទរាយការណ៍ ។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID ១៩) បានរីករាលដាលនៅទូទាំងពិភពលោក ដែលបង្កឲ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើននៃផលិតផលក្នុងស្រុក និង សូចនាករសំខាន់ផ្សេងៗ នឹងត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុក ដែលការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅក្នុងបរិយាកាសបច្ចុប្បន្ននេះគឺស្ថិតនៅក្រោមភាពមិនច្បាស់លាស់គួរឲ្យកត់សម្គាល់ ។

អ្នកគ្រប់គ្រងផ្តល់នូវការប៉ាន់ស្មានដ៏ល្អបំផុតស្តីពីលទ្ធផលដែលអាចកើតមានរបស់ COVID១៩ លើសម្ព័ន្ធធនាគារ និងធនាគារ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ការផ្លាស់ប្តូរហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងកាលបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក Mao-Chin Chen	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chi-Kan Chung	អភិបាល
អ្នកនាង I-Yen Kuo	អភិបាល
លោកស្រី Hun Phallin	អភិបាល
លោក Chien-Hung Chen	អភិបាល
លោក Tung-Lung Kuo	អភិបាលឯករាជ្យ
លោក Chuan-Hsing Huang	អភិបាលឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់ ឬដោយប្រយោលរបស់ សម្ព័ន្ធធនាគារ និង ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាតិមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុននោះទេ ។

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូល នៅក្នុងចំនួនបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបានដោយសមាជិកក្រុមប្រឹក្សាភិបាលដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ii) អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ឬបើមានការផ្លាស់ប្តូរ ពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។ និង

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធនាយក និងនាយកមានប្រសិទ្ធភាពលើសេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធនាគារអាងថា បានអនុវត្តរាល់តម្រូវការដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធនាយក និងធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធនាយក និងធនាគារនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក Mao-Chin Chen
ប្រធានក្រុមប្រឹក្សាភិបាល



លោក Chi-Kan Chung
អគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 10 MAR 2021

៧. របាយការណ៍សវនករឯករាជ្យ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ

ធនាគារ សហពាណិជ្ជ ក.អ.

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ សហពាណិជ្ជ ក.អ. ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលតទៅនេះទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ ដែលរួម មានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដាច់ដោយឡែក នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីប្រមូលមូលធន និងលំហូរទឹកប្រាក់រួម និងដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ដែលបានបង្ហាញនៅទំព័រទី ១១ ដល់ទី ១៥៣ ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងដាច់ដោយឡែកជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុរួម និងដាច់ដោយឡែក និងលំហូរទឹកប្រាក់រួម និងដាច់ដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ
ដែលបានទទួលត្រឹមត្រូវកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ
គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី ១ ដល់ទី ៦ និង
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។
មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ
ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន
ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍
ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំ
សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព
ជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ
អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធ
ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យ
ជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ
ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន
ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព
នៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ
ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច
មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ
បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង
និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល
គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយប៉ុន្តែ វាមិនអាចធានាថា
គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញ

ញុខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំ អនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋានតុនិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ ។
- វាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលសម្ព័ន្ធធនាគារ និងធនាគារ បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។
- ទទួលបាននូវភស្តុតាងសវនកម្មដែលសមស្រប និង គ្រប់គ្រាន់ ពាក់ព័ន្ធនឹងព័ត៌មានហិរញ្ញវត្ថុ សម្រាប់បណ្តាបុត្រសម្ព័ន្ធ នៅក្នុងសម្ព័ន្ធធនាគារដើម្បីបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុរួម ។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការត្រួតត្រាមើល និងការប្រតិបត្តិនៃសវនកម្មរបស់សម្ព័ន្ធធនាគារ ។ យើងខ្ញុំ

រក្សាការទទួលខុសត្រូវលើមតិសវនកម្មរបស់យើងខ្ញុំ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអតិថិភាពកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការកែតម្រូវបញ្ហាជាសាធារណៈផ្សេងទៀតដែលមានរូបបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានកើតឡើងក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីម ឌី ខេមបូឌា ចំកាត់**



Lim Chew Teng

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 10 ខែ មីនា ឆ្នាំ 2021

៨. របាយការណ៍ហិរញ្ញវត្ថុ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល -					
សុទ្ធ	៦	២០៧,៩៨៦,៨០១	៨៨,៩៨០,៧៤៤	៨៤១,៣០៦,៦១០	៣៦២,៥៩៦,៥៣២
ប្រាក់តម្កល់តាមច្បាប់	៧	៤៧,៣៧២,៦៦៤	៧៤,២៣៦,៩៦១	១៩១,៦២២,៤២៦	៣០២,៥១៥,៦១៦
ប្រាក់បញ្ញើនៅធនាគារនានា	៨	៤៣,៤៤០,០០០	១២,៤០០,០០០	១៧៥,៧១៤,៨០០	៥០,៥៣០,០០០
ការវិនិយោគមូលធនតាម FVOCI		៥៦៧,៦៧២	៤៨៨,១៧២	២,២៩៦,២៣៣	១,៩៨៩,៣០១
ឥណទាន					
និងបុរេប្រទានផ្តល់ដល់អតិថិជន-					
សុទ្ធ	៩	៥០៥,៦១៤,១២៨	៤៧៦,២៣៧,៩៥៣	២,០៤៥,២០៩,១៤៨	១,៩៤០,៦៦៩,៦៥៨
ទ្រព្យនិងបរិក្ខារ	១០	៣៩,៥១១,៣៤៩	៤២,៤២៩,៥០០	១៥៩,៨២៣,៤០៧	១៧២,៩០០,២១៣
ទ្រព្យសកម្មអរូបី	១១	៥៧០,៨៦០	៩៨,៥៣០	២,៣០៩,១២៩	៤០១,៥១០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៣,៣៦៣,៩៦៤	២,៨៦៥,០២៥	១៣,៦០៧,២៣៤	១១,៦៧៤,៩៧៧
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	១៦គ	១,៨៣៨,៩៥៥	៥,៧៨៤,៥២១	៧,៤៣៨,៥៧៣	២៣,៥៧១,៩២៣
ទ្រព្យសកម្មផ្សេងៗ	១៣	៤,៣៧៤,៧៥១	៣,៤៧៧,៩៦១	១៧,៦៩៥,៨៦៨	១៤,១៧២,៦៩១
ទ្រព្យសកម្មសរុប		៨៥៤,៦៤១,១៤៤	៧០៦,៩៩៩,៣៦៧	៣,៤៥៧,០២៣,៤២៨	២,៨៨១,០២២,៤២១
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១៤	៤០,៨៤៧,៨៥២	១១,០៨៩,១៥៣	១៦៥,២២៩,៥៦១	៤៥,១៨៨,២៩៨
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៥៦៧,៦៩២,២៣២	៤៤៧,១៦៣,៧៩៧	២,២៩៦,៣១៥,០៧៨	១,៨២២,១៩២,៤៧៣
សំវិធានធនលើកិច្ចសន្យាធានា	៣១ក	៤៦៣,៨១៦	៥៥៥,២១២	១,៨៧៦,១៣៦	២,២៦២,៤៨៩
ប្រាក់កម្ចី	១៧	៩៧,៨២៧,៧៣៧	១០១,០៩៤,៩៥០	៣៩៥,៧១៣,១៩៦	៤១១,៩៦១,៩២១
អនុបំណុល	១៨	២៩,០៩២,៦៤៣	២៩,១៨៥,៤២៩	១១៧,៦៧៩,៧៤១	១១៨,៩៣០,៦២៣
បំណុលភតិសន្យា	១៩	៣,៨៧៧,៩៣៣	៣,៣៤១,៦៩៧	១៥,៦៨៦,២៣៩	១៣,៦១៧,៤១៥
កាតព្វកិច្ចសោធននិវត្តន៍បុគ្គលិក	២០	៣៦៧,៨៤៥	៣៧២,២១០	១,៤៨៧,៩៣៣	១,៥១៦,៧៥៦
បំណុលពន្ធលើប្រាក់ចំណេញ					
ប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា	១៦ខ	៥៣១,៨៩៤	-	២,១៥១,៥១១	-
បំណុលផ្សេងៗ	២១	១១,៩២៩,២៦០	២០,១៥៧,៥១៨	៤៨,២៥៣,៨៥៨	៨២,១៤១,៨៨៧
បំណុលសរុប		៧៥២,៦៣១,២១២	៦១២,៩៥៩,៩៦៦	៣,០៤៤,៣៩៣,២៥៣	២,៤៩៧,៨១១,៨៦២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម (ត)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
មូលធន					
ដើមទុន	២២	៨០,០០០,០០០	៨០,០០០,០០០	៣២០,០០០,០០០	៣២០,០០០,០០០
ទុនបម្រុងតាមច្បាប់		១,៤៦៦,២៧៦	១,៥៤៩,១៨៧	៥,៩៣៩,២៧៨	៦,២៧៧,៣០៦
ទុនបម្រុងដែលមិនអាចបែងចែកបាន		២៥,៦២២,៧៧២		១០៣,៦៤៤,១១៣	
			២៥,៦២២,៧៧២		១០៣,៦៤៤,១១៣
ទុនបម្រុងពីតម្លៃសមស្រប		៤៣១,៨៦៣	៣៦៨,២៦៣	១,៧៤៩,៧៤៦	១,៤៩០,៤៤៩
ប្រាក់ខាតបង្គរ		(៥,៥១០,៩៧៩)	(១៣,៥០០,៨២១)	(២១,៨៩២,៧០៩)	(៥៤,៤៦៩,៩០៤)
ទុនបម្រុងពីការត្រួតពិនិត្យប័ណ្ណ		-	-	៣,១៨៩,៧៤៧	៦,២៦៨,៥៩៥
មូលធនសរុប		១០២,០០៩,៩៣២	៩៤,០៣៩,៤០១	៤១២,៦៣០,១៧៥	៣៨៣,២១០,៥៥៩
បំណុលនិងមូលធនសរុប		៨៥៤,៦៤១,១៤៤	៧០៦,៩៩៩,៣៦៧	៣,៤៥៧,០២៣,៤២៨	២,៨៨១,០២២,៤២១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលពីការប្រាក់	២៣	៣៧,៦៥៦,៤៣៩	២៩,៩៩៣,៣៣២	១៥៣,៥២៥,៣០១	១២១,៥៣២,៩៨១
ចំណាយលើការប្រាក់	២៤	(១១,៦៦០,៧៩១)	(៩,១២១,១៩៩)	(៤៧,៥៤១,០៤៦)	(៣៦,៩៥៩,០៩៨)
ចំណូលពីការប្រាក់សុទ្ធ		២៥,៩៩៥,៦៤៨	២០,៨៧២,១៣៣	១០៥,៩៨៤,២៥៥	៨៤,៥៧៣,៨៨៣
ចំណូលកម្រៃ និងជើងសារ	២៥	៣,៣៩៤,១៦៤	៤,៩៨០,០៩៦	១៣,៨៣៨,០០៧	២០,១៧៩,៣៤៩
ចំណាយកម្រៃ និងជើងសារ	២៦	(៥៦២,៨៤៤)	(៦៩១,៧៤៣)	(២,២៩៤,៧១៥)	(២,៨០២,៩៨៣)
ចំណូលកម្រៃ និងជើងសារសុទ្ធ		២,៨៣១,៣២០	៤,២៨៨,៣៥៣	១១,៥៤៣,២៩២	១៧,៣៧៦,៤៦៦
ចំណូលផ្សេងៗ	២៧	៣,២៨៨,៣២២	៩,៣១៥,២៨៧	១៣,៤០៦,៤៨៨	៣៧,៧៤៥,៥៤៣
ចំណូលពីប្រតិបត្តិការសរុប		៣២,១១៥,២៩០	៣៤,៤៧៥,៧៧៣	១៣០,៩៣៤,០៣៥	១៣៩,៦៩៥,៨៧២
ចំណាយបុគ្គលិក	២៨	(៧,៦៥៦,៣៥២)	(៦,៥២៣,៩០៥)	(៣១,២១៤,៩៤៧)	(២៦,៤៣៤,៨៦៤)
រំលស់	២៩	(៣,៥៣៥,៨៤៣)	(៣,៤៣៨,០៣៣)	(១៤,៤១៥,៦៣១)	(១៣,៩៣០,៩១០)
ចំណាយប្រតិបត្តិការផ្សេងៗ	៣០	(៤,៩៣០,៨៣៧)	(៤,៤៨៣,៨៧១)	(២០,១០៣,០២២)	(១៨,១៦៨,៦៤៥)
ការខាតបង់លើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ	៩ក(៣)	(៣,០៧៤,១៤៦)	៦,២៩៥,០៣១	(១២,៥៣៣,២៩៣)	២៥,៥០៧,៤៦៦
ចំណាយពន្ធអប្បបរមា	១៦ខ	-	(៤៤១,៨៣២)	-	(១,៧៩០,៣០៣)
ប្រាក់ចំណេញមុនពន្ធដក		១២,៩១៨,១១២	២៥,៨៨៣,១៦៣	៥២,៦៦៧,១៤២	១០៤,៨៧៨,៥៧៦
ចំណាយពន្ធលើប្រាក់ចំណេញ	១៦ក	(៤,៩០៦,៧៦២)	(៣,៨៧៣,៤៦៥)	(២០,០០៤,៨៦៩)	(១៥,៦៩៥,២៨១)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៨,០១១,៣៥០	២២,០០៩,៦៩៨	៣២,៦៦២,២៧៣	៨៩,១៨៣,២៩៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
លទ្ធផលលម្អិតផ្សេងៗ					
ចំណេញមិនទាន់កើតឡើងលើការវិនិយោគមូល ធនតាម FVOCI - ក្រោយដកពន្ធ		៦៣,៦០០	១១៧,៧៦៣	២៥៩,២៩៧	៤៧៧,១៧៦
		-	-	(៣,០៧៨,៨៤៤)	៤,៦០៧,៥២
លម្អៀងពីការប្តូររូបិយប័ណ្ណ				៨)	១
		៨,០៧៤,៩៥៥	២២,១២៧,៤	២៩,៨៤២,៧២	៩៤,២៦៧,៩
		០	៦១	២	៩២
លទ្ធផលលម្អិតផ្សេងៗសរុបសម្រាប់ការិយបរិច្ឆេទ					
ចំណេញសុទ្ធត្រូវបែងចែកជូន៖					
ភាគទុនិករបស់ធនាគារ		៧,៩០៦,៩ ៣១	២២,០២១,២ ៣៩	៣២,២៣៩,១ ៦៧	៨៩,២៣០,០ ៥៩
ភាគហ៊ុនអប្បភាគ		១០៤,៤១៩	(១១,៥៤១)	៤២៣,១០៦	(៤៦,៧៦៤)
		៨,០១១,៣៥		៣២,៦៦២,២	
		០	២២,០០៩,៦៩	៧៣	៨៩,១៨៣,២
			៨		៩៥
លទ្ធផលលម្អិតផ្សេងៗសរុបត្រូវបែងចែកជូន៖					
ភាគទុនិករបស់ធនាគារ		៧,៩៧០,៥ ៣១	២២,១៣៩,០ ០២	២៩,៤១៩,៦១ ៦	៩៤,៣១៤,៧ ៥៦
ភាគហ៊ុនអប្បភាគ		១០៤,៤១៩	(១១,៥៤១)	៤២៣,១០៦	(៤៦,៧៦៤)
		៨,០៧៤,៩៥		២៩,៨៤២,៧២	
		០	២២,១២៧,៤	២	៩៤,២៦៧,៩
			៦១		៩២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហករណ៍ជ្វ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	ដើមទុន		ទុនប្រុងតាមច្បាប់		ទុនប្រុងដែលមិនអាច បែងចែកបាន		ទុនប្រុងលើតម្លៃសមស្រប		ប្រាក់ខាតបង្គរ		ទុនប្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០														
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	៨០,០០០,០០០	៣២០,០០០,០០០	១,៥៤៩,១៨៧	៦,២៧៧,៣០៦	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	៣៦៨,២៦៣	១,៤៩០,៤៤៩	(១៣,៥០០,៨២១)	(៥៤,៤៦៩,៩០៤)	-	៦,២៦៨,៥៩៥	៩៤,០៣៩,៤០១	៣៨៣,២១០,៥៥៩
ប្រតិបត្តិការបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន														
ការផ្ទេរពីទុនប្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ខាតបង្គរ	-	-	(៨២,៩១១)	(៣៣៨,០២៨)	-	-	-	-	៨២,៩១១	៣៣៨,០២៨	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ														
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	៧,៩០៦,៩៣១	៣២,២៣៩,១៦៧	-	-	៧,៩០៦,៩៣១	៣២,២៣៩,១៦៧
ចំណេញមិនទាន់កើតឡើងលើ ការិនិយោគមូលធនតាមFVOCI	-	-	-	-	-	-	-	-	-	-	-	-	-	-
- ក្រោយដកពន្ធ	-	-	-	-	-	-	៦៣,៦០០	២៥៩,២៩៧	-	-	-	-	៦៣,៦០០	២៥៩,២៩៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(៣,០៧៨,៨៤៨)	-	(៣,០៧៨,៨៤៨)
	-	-	-	-	-	-	៦៣,៦០០	២៥៩,២៩៧	៧,៩០៦,៩៣១	៣២,២៣៩,១៦៧	-	(៣,០៧៨,៨៤៨)	៧,៩៧០,៥៣១	២៩,៤១៩,៦១៦
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៨០,០០០,០០០	៣២០,០០០,០០០	១,៤៦៦,២៧៦	៥,៩៣៩,២៧៨	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	៤៣១,៨៦៣	១,៧៤៩,៧៤៦	(៥,៥១០,៩៧៩)	(២១,៨៩២,៧០៩)	-	៣,១៨៩,៧៤៧	១០២,០០៩,៩៣២	៤១២,៦៣០,១៧៥
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩														
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	៨០,០០០,០០០	៣២០,០០០,០០០	-	-	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	២៥០,៥០០	១,០១៣,២៧៣	(៣៣,៩៧២,៨៧៣)	(១៣៧,៤២២,៦៥៧)	-	១,៦៦១,០៧៤	៧១,៩០០,៣៩៩	២៨៨,៨៩៥,៨០៣
ប្រតិបត្តិការបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន														
ការផ្ទេរពីប្រាក់ខាតបង្គរទៅទុនប្រមូល តាមបទប្បញ្ញត្តិ	-	-	១,៥៤៩,១៨៧	៦,២៧៧,៣០៦	-	-	-	-	(១,៥៤៩,១៨៧)	(៦,២៧៧,៣០៦)	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ														
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	២២,០២១,២៣៩	៨៩,២៣០,០៥៩	-	-	២២,០២១,២៣៩	៨៩,២៣០,០៥៩
ចំណេញមិនទាន់កើតឡើងលើ ការិនិយោគមូលធនតាមFVOCI	-	-	-	-	-	-	-	-	-	-	-	-	-	-
- ក្រោយដកពន្ធ	-	-	-	-	-	-	១១៧,៧៦៣	៤៧៧,១៧៦	-	-	-	-	១១៧,៧៦៣	៤៧៧,១៧៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	៤,៦០៧,៥២១	-	៤,៦០៧,៥២១
	-	-	-	-	-	-	១១៧,៧៦៣	៤៧៧,១៧៦	២២,០២១,២៣៩	៨៩,២៣០,០៥៩	-	៤,៦០៧,៥២១	២២,១៣៩,០០២	៩៤,៣១៤,៧៥៦
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	៨០,០០០,០០០	៣២០,០០០,០០០	១,៥៤៩,១៨៧	៦,២៧៧,៣០៦	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	៣៦៨,២៦៣	១,៤៩០,៤៤៩	(១៣,៥០០,៨២១)	(៥៤,៤៦៩,៩០៤)	-	៦,២៦៨,៥៩៥	៩៤,០៣៩,៤០១	៣៨៣,២១០,៥៥៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៨,០១១,៣៥០	២២,០០៩,៦៩៨	៣២,៦៦២,២៧៣	៨៩,១៨៣,២៩៥
<i>និយ័តភាពលើ៖</i>					
ចំណាយពន្ធលើប្រាក់ចំណេញ	១៦ក	៤,៩០៦,៧៦២	៣,៨៧៣,៤៦៥	២០,០០៤,៨៦៩	១៥,៦៩៥,២៨១
រំលស់	២៩	៣,៥៣៥,៨៤៣	៣,៤៣៨,០៣៣	១៤,៤១៥,៦៣១	១៣,៩៣០,៩១០
ចំណូលការប្រាក់សុទ្ធ		(២៥,៩៩៥,៦៤៨)	(២០,៨៧២,១៣៣)	(១០៥,៩៨៤,២៥៥)	(៨៤,៥៧៣,៨៨៣)
ចំណាយពន្ធអប្បបរមា	១៦ខ	-	៤៤១,៨៣២	-	១,៧៩០,៣០៣
ការខាតបង់លើឱនភាពនៃតម្លៃ ឥណទាន និងបុរេប្រទានសុទ្ធ	៩ក(៣)	២,៥៩២,១៤២	(៦,៣៩៧,៧៦៨)	១០,៥៦៨,១៦២	(២៥,៩២៣,៧៥៦)
ការខាតបង់លើឱនភាពនៃប្រាក់បញ្ញើនៅធនាគារនានាសុទ្ធ	៩ក(៣)	៥៧៣,៤០០	(១៣០,៣៨៦)	២,៣៣៧,៧៥២	(៥២៨,៣២៤)
ការខាតបង់លើឱនភាពនៃតម្លៃ កិច្ចសន្យាធានាសុទ្ធ	៩ក(៣)	(៩១,៣៩៦)	២៣៣,១២៣	(៣៧២,៦២១)	៩៤៤,៦១៤
ភាគលាភបានពីការវិនិយោគមូលធនតាមFVOCI		-	(២៩,៤៤១)	-	(១១៩,២៩៥)
ការលុបចោលទ្រព្យសកម្មអរូបី	១១	៩៨	-	៤០០	-
ការលុបចោលទ្រព្យនិងបរិក្ខារ	១០	៣៤២,៤៩៨	-	១,៣៩៦,៣៦៤	-
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ		(១៦,៤១៥)	-	(៦៦,៩២៤)	-
		(៦,១៤១,៣៦៦)	២,៥៦៦,៤២៣	(២៥,០៣៨,៣៤៩)	១០,៣៩៩,១៤៥
<i>បម្រែបម្រួលនៃ៖</i>					
		(៣១,០៤០,០០០)	(១១,២០០,០០០)		(៤៥,៣៨២,៤០០)
ប្រាក់បញ្ញើនៅធនាគារនានា				(១២៦,៥៥០,០៨០)	
ប្រាក់តម្កល់តាមច្បាប់		២៦,៨៦៤,២៩៧	(១២,៣៥២,៧៩៩)	១០៩,៥២៥,៧៣៩	(៥០,០៥៣,៥៤២)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន					
ទ្រព្យសកម្មផ្សេងៗ		(៣១,៦៧១,៩៥៧)	(១៥៨,៧៨០,១២៧)	(១២៩,១២៦,៥៦៩)	(៦៤៣,៣៧៧,០៧៥)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		(៨៧១,០៩៩)	២០៧,៩២៨	(៣,៥៥១,៤៧១)	៨៤២,៥២៤
ប្រាក់បញ្ញើរបស់អតិថិជន		២៩,៤៧៦,២៣៥	៦,២២១,៦៨៩	១២០,១៧៤,៦១០	២៥,២១០,២៨៤
បំណុលផ្សេងៗ		១១៨,៧២០,៤៤១	១១៤,២៦៦,៤៤៣	៤៨៤,០២៣,២៣៨	៤៦៣,០០៧,៦២៧
		(៨,៣៣២,៦៧៧)	(៨៦៩,៥៥៩)	(៣៣,៩៧២,៣២៤)	(៣,៥២៣,៤៥៣)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ		៩៧,០០៣,៨៧៤	(៥៩,៩៤០,០០២)	៣៩៥,៤៨៤,៧៩៤	(២៤២,៨៧៦,៨៩០)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួម (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កាតព្វកិច្ចសោធននិរត្តន៍					
បុគ្គលិកបានបង់	២០	(៤,៣៦៥)	(៤៣,៨១៨)	(១៧,៧៩៦)	(១៧៧,៥៥១)
ចំណូលការប្រាក់ទទួលបាន		៣៧,៣៤៧,៥៥២	៣០,០៨៤,០២៣	១៥២,២៦៥,៩៧០	១២១,៩០០,៤៦១
ចំណាយការប្រាក់បានបង់		(៩,១៣១,៦២១)	(៨,១២២,១៤១)	(៣៧,២២៩,៦១៩)	(៣២,៩១០,៩១៥)
ពន្ធលើប្រាក់ចំណេញបានបង់	១៦២	(៤៤៥,២០២)	(១១៨,៨៧៣)	(១,៨១៥,០៨៩)	(៤៨១,៦៧៣)
ឥណទានពន្ធកាត់ទុក	១៦២	-	(៤៥,២៩៥)	-	(១៨៣,៥៣៥)
ពន្ធលើប្រាក់ចំណូល/ពន្ធអប្បបរមាបានបង់	១៦២	-	(៤៧៨,៩១៥)	-	(១,៩៤០,៥៦៤)
សាច់ប្រាក់ទទួលបានពី/ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		១២៤,៧៧០,២៣៨	(៣៨,៦៦៥,០២១)	៥០៨,៦៨៨,២៦០	(១៥៦,៦៧០,៦៦៧)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		១៩,៤០២	-	៧៩,១០២	-
ការទិញទ្រព្យនិងបរិក្ខារ	១០	(៨៣៩,៧០៦)	(៤,០៣៦,១៩៣)	(៣,៤២៣,៤៨១)	(១៦,៣៥៤,៦៥៤)
ការទិញទ្រព្យសកម្មអរូបី	១១	(១៥១,៧៣០)	-	(៦១៨,៦០៣)	-
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៩៧២,០៣៤)	(៤,០៣៦,១៩៣)	(៣,៩៦២,៩៨២)	(១៦,៣៥៤,៦៥៤)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(២៥១,៣៧១,៤១០)	(៨៦,២០៥,៨៨២)	(១,០២៤,៨៤១,២៣៩)	(៣៤៩,៣០៦,២៣៤)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		២៤៧,៩៤២,១៤៧	១៣៣,៩៨៧,៧៣០	១,០១០,៨៦០,១៣៣	៥៤២,៩១៨,២៨២
ការទូទាត់បំណុលកតិសន្យា	១៩	(៧៨៩,៤៨៤)	(៦០៥,២៥៩)	(៣,២១៨,៧២៦)	(២,៤៥២,៥០៩)
សាច់ប្រាក់ប្រើប្រាស់ក្នុង/ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		(៤,២១៨,៧៤៧)	៤៧,១៧៦,៥៨៩	(១៧,១៩៩,៤៣២)	១៩១,១៥៩,៥៣៩
ការកើនឡើងនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		១១៩,៥៧៩,៤៥៧	៤,៤៧៥,៣៧៥	៤៨៧,៥២៥,៤៤៦	១៨,១៣៤,២១៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី ១ ខែមករា		៨៩,០៦០,៧៩៦	៨៤,៥៨៥,៤២១	៣៦២,៩២២,៧៤៤	៣៣៩,៨៦៤,២២២
លម្អៀងពីការប្តូរប័យប័ណ្ណ		-	-	(៦,៤៩៨,៣៦៧)	៤,៩២៤,៣០៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី៣១ ខែធ្នូ	៦	២០៨,៦៤០,២៥៣	៨៩,០៦០,៧៩៦	៨៥៦,៤២៤,៣៧៧	៣៤៩,៧៨៨,៥២៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៦	២០៧,៩០៥,០៦២	៨៨,៩៦០,៤១០	៨៤០,៩៧៥,៩៧៦	៣៦២,៥១៣,៦៧១
ប្រាក់តម្កល់តាមច្បាប់	៧	៤៧,៣៧២,៦៦៤	៧៤,២៣៦,៩៦១	១៩១,៦២២,៤២៦	៣០២,៥១៥,៦១៦
សមតុល្យនៅធនាគារនានា	៨	៤០,៩៤០,០០០	១០,៤០០,០០០	១៦៥,៦០២,៣០០	៤២,៣៨០,០០០
ការវិនិយោគមូលធនតាម FVOCI		៥៦៧,៦៧២	៤៨៨,១៧២	២,២៩៦,២៣៣	១,៩៨៩,៣០១
ឥណទាន		៥០៥,៦១៤,១២៨	៤៧៦,២៣៧,៩៥៣	២,០៤៥,២០៩,១៤៨	១,៩៤០,៦៦៩,៦៥៨
និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	៩				
ការវិនិយោគនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០	៤៩០	១,៩៨២	១,៩៩៧
ទ្រព្យនិងបរិក្ខារ	១០	៣០,៤២០,៨១៨	៣៣,៣០១,០៩៥	១២៣,០៥២,២០៩	១៣៥,៧០១,៩៦២
ទ្រព្យសកម្មអរូបី	១១	៥៧០,៦៤៥	៩៨,១០០	២,៣០៨,២៥៩	៣៩៩,៧៥៨
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៨,១០២,៨២២	៧,៧១៤,៥១៧	៣២,៧៧៥,៩១៥	៣១,៤៣៦,៦៥៧
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	១៦គ	១,៨៣៦,១១២	៥,៧៨១,៦៧៨	៧,៤២៧,០៧៣	២៣,៥៦០,៣៣៨
ទ្រព្យសកម្មផ្សេងៗ	១៣	៤,៣២១,១៦៣	៣,៤៣៣,០២៦	១៧,៤៧៩,១០៤	១៣,៩៨៩,៥៨១
ទ្រព្យសកម្មសរុប		៨៤៧,៦៥១,៥៧៦	៧០០,៦៥២,៤០២	៣,៤២៨,៧៥០,៦២៥	២,៨៥៥,១៥៨,៥៣៩
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១៤	៤០,៨៤៧,៨៥២	១១,០៨៩,១៥៣	១៦៥,២២៩,៥៦១	៤៥,១៨៨,២៩៨
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៥៦៨,២៦៨,៥៣៦	៤៤៨,០០៤,០២៣	២,២៩៨,៦៤៦,២២៨	១,៨២៥,៦១៦,៣៩៤
សំវិធានធនលើកិច្ចសន្យាធានា	១៣ក	៤៦៣,៨១៦	៥៥៥,២១២	១,៨៧៦,១៣៦	២,២៦២,៤៨៩
ប្រាក់កម្ចី	១៧	៨៥,៨១៣,០៥៧	៨៩,០៩០,៩៩៣	៣៤៧,១១៣,៨១៦	៣៦៣,០៤៥,៧៩៦
អនុបំណុល	១៨	២៩,០៩២,៦៤៣	២៩,១៨៥,៤២៩	១១៧,៦៧៩,៧៤១	១១៨,៩៣០,៦២៣
បំណុលកកស្ទះ	១៩	៩,៨២០,២៣០	៩,២៩៤,៩២៣	៣៩,៧២២,៨៣០	៣៧,៨៧៦,៨១១
កាតព្វកិច្ចសោធននិវត្តន៍បុគ្គលិក	២០	៣៦៧,៨៤៥	៣៧២,២១០	១,៤៨៧,៩៣៣	១,៥១៦,៧៥៦
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា	១៦ខ	៤៧៧,៧៨៩	-	១,៩៣២,៦៥៧	-
បំណុលផ្សេងៗ	២១	១១,១៨៣,១៨៩	១៩,៦១៤,០៤៧	៤៥,២៣៥,៩៩៩	៧៩,៩២៧,២៤៣
បំណុលសរុប		៧៤៦,៣៣៤,៩៥៧	៦០៧,២០៥,៩៩០	៣,០១៨,៩២៤,៩០១	២,៤៧៤,៣៦៤,៤១០

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក (ត)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
មូលធន					
ដើមទុន	២២	៨០,០០០,០០០	៨០,០០០,០០០	៣២០,០០០,០០០	៣២០,០០០,០០០
ទុនបម្រុងតាមច្បាប់		១,៤៦៦,២៧៦	១,៥៤៩,១៨៧	៥,៩៣៩,២៧៨	៦,២៧៧,៣០៦
ទុនបម្រុង		២៥,៦២២,៧៧២	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	១០៣,៦៤៤,១១៣
ដែលមិនអាចបែងចែកបាន					
ទុនបម្រុងពីតម្លៃសមស្រប		៤៣១,៨៦៣	៣៦៨,២៦៣	១,៧៤៩,៧៤៦	១,៤៩០,៤៤៩
ប្រាក់ខាតបង្គរ		(៦,២០៤,២៩២)	(១៤,០៩៣,៨១០)	(២៤,៧០០,៥១៦)	(៥៦,៨៦៦,០៨១)
ទុនបម្រុងពីការរួចរាល់បំណុល		-	-	៣,១៩៣,១០៣	៦,២៤៨,៣៤២
មូលធនសរុប		<u>១០១,៣១៦,៦១៩</u>	<u>៩៣,៤៩៦,៤១២</u>	<u>៤០៩,៨២៥,៧២៤</u>	<u>៣៨០,៧៩៤,១២៩</u>
បំណុល និងមូលធនសរុប		<u><u>៨៤៧,៦៥១,៥៧៦</u></u>	<u><u>៧០០,៦៥២,៤០២</u></u>	<u><u>៣,៤២៨,៧៥០,៦២៥</u></u>	<u><u>២,៨៥៥,១៥៨,៥៣៩</u></u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដាច់ដោយឡែក
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលពីការប្រាក់	២៣	៣៧,៤២៥,៣៥៥	២៩,៧៨៨,៩២៩	១៥២,៥៨៣,១៧២	១២០,៧០៤,៧៤០
ចំណាយលើការប្រាក់	២៤	(១១,៦៧៧,៧៣៤)	(៨,៩៤៥,០៤៦)	(៤៧,៦១០,១២២)	(៣៦,២៤៥,៣២៦)
ចំណូលពីការប្រាក់សុទ្ធ		២៥,៧៤៧,៦២១	២០,៨៤៣,៨៨៣	១០៤,៩៧៣,០៥០	៨៤,៤៥៩,៤១៤
ចំណូលកម្រៃ និងជើងសារ	២៥	៣,៣៩៤,១៦៤	៤,៩៨០,០៩៦	១៣,៨៣៨,០០៧	២០,១៧៩,៣៤៩
ចំណាយកម្រៃ និងជើងសារ	២៦	(៥៦២,៨៤៤)	(៦៩១,៧៤៣)	(២,២៩៤,៧១៥)	(២,៨០២,៩៤៣)
ចំណូលកម្រៃ និងជើងសារសុទ្ធ		២,៨៣១,៣២០	៤,២៨៨,៣៥៣	១១,៥៤៣,២៩២	១៧,៣៧៦,៤០៦
ចំណូលផ្សេងៗ	២៧	៣,៣៣៦,៤៩៣	៩,៣៦២,០៩៤	១៣,៦០២,៨៨២	៣៧,៩៣៥,២០៥
ចំណូលពីប្រតិបត្តិការសរុប		៣១,៩១៥,៤៣៨	៣៤,៤៩៤,៣៣០	១៣០,១១៩,២២៤	១៣៩,៧៧១,០២៥
ចំណាយបុគ្គលិក	២៨	(៧,៦៥៦,២៣៧)	(៦,៥២៩,៦៤៥)	(៣១,២១៤,៤៧៨)	(២៦,៤៥៨,១២២)
រំលស់	២៩	(៣,៦០៨,៣៨៨)	(៣,៥០៥,៦៨៣)	(១៤,៧១១,៣៩៨)	(១៤,២០៥,០២៨)
ចំណាយប្រតិបត្តិការផ្សេងៗ	៣០	(៤,៩១៨,៩០០)	(៤,៤៣០,៩៩៩)	(២០,០៥៤,៣៥៥)	(១៧,៩៩៤,៤០៨)
ចំណូលមុនពន្ធនៃការប្រាក់		១៥,៧៣٣,៩១៣	១៥,០២៨,០០៣	៦២,១៤១,០៩៣	៥៥,១១៣,០៦៨
ការខាតបង់លើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ	៩៣៣	(៣,០៧៤,១៤៦)	៦,២៩៥,០៣១	(១២,៥៣៣,២៩៣)	២៥,៥០៧,៤៦៦
ចំណាយពន្ធអប្បបរមា	១៦២	-	(៤៤១,៨៣២)	-	(១,៧៩០,៣០៣)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		១២,៦៥៩,៧៦៧	២០,៨៨១,២០២	៤៩,៦០៧,៧០០	៧៧,៨២៩,២៣១
ចំណាយពន្ធលើប្រាក់ចំណេញ	១៦២	(៤,៨៥១,១៥៦)	(៣,៨៤៨,៨៧៥)	(១៩,៧៧៨,១៦៣)	(១៥,៥៩៩,៦៤២)
ចំណេញសុទ្ធសម្រាប់ការិយាល័យ		៧,៨០៨,៦១១	១៧,០៣២,៣២៧	២៩,៨២៩,៥៣៧	៦២,២២៩,៥៨៩
លទ្ធផលលម្អិតផ្សេងៗ					
ចំណេញមិនទាន់កើតឡើងលើ					
ការវិនិយោគមូលធនតាមFVOCI - ក្រោយដក		៦៣,៦០០	១១៧,៧៦៣	២៥៩,២៩៧	៤៧៧,១៧៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៣,០៥៥,២៣៩)	៤,៥៧៣,៣៤៣
លទ្ធផលលម្អិតផ្សេងៗសរុបសម្រាប់ការិយាល័យ		៦៣,៦០០	១១៧,៧៦៣	២៥៦,២៤២	៥២,៧៥០,៥២១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហករណ៍ជ្វា ក.អ.

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	ដើមទុន		ទុនបម្រុងតាមច្បាប់		ទុនបម្រុងដែលមិនអាច បែងចែកបាន		ទុនបម្រុងលើតម្លៃសមស្រប		ប្រាក់ខាតបង្គរ		ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០														
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	៨០,០០០,០០០	៣២០,០០០,០០០	១,៥៤៩,១៨៧	៦,២៧៧,៣០៦	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	៣៦៨,២៦៣	១,៤៩០,៤៤៩	(១៤,០៩៣,៨១០)	(៥៦,៨៦៦,០៨១)	-	៦,២៤៨,៣៤២	៩៣,៤៤៦,៤១២	៣៨០,៧៩៤,១២៩
ប្រតិបត្តិការបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន														
ការផ្ទេរពី ទុនបម្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ខាតបង្គរ	-	-	(៨២,៩១១)	(៣៣៨,០២៨)	-	-	-	-	៨២,៩១១	៣៣៨,០២៨	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ														
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទចំណេញមិនទាន់កើតឡើងលើការវិនិយោគមូលធនតាមFVOCI	-	-	-	-	-	-	-	-	៧,៨០៦,៦០៧	៣១,៨២៧,៥៣៧	-	-	៧,៨០៦,៦០៧	៣១,៨២៧,៥៣៧
ក្រោយដកពន្ធ	-	-	-	-	-	-	៦៣,៦០០	២៥៩,២៩៧	-	-	-	-	៦៣,៦០០	២៥៩,២៩៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(៣,០៥៥,២៣៩)	-	(៣,០៥៥,២៣៩)
	-	-	-	-	-	-	៦៣,៦០០	២៥៩,២៩៧	៧,៨០៦,៦០៧	៣១,៨២៧,៥៣៧	-	(៣,០៥៥,២៣៩)	៧,៨៧០,២០៧	២៩,០៣១,៥៩៥
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៨០,០០០,០០០	៣២០,០០០,០០០	១,៤៦៦,២៧៦	៥,៩៣៩,២៧៨	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	៤៣១,៨៦៣	១,៧៤៩,៧៤៦	(៦,២០៤,២៩២)	(២៤,៧០០,៥១៦)	-	៣,១៩៣,១០៣	១០១,៣១៦,៦១៩	៤០៩,៨២៥,៧២៤
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩														
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	៨០,០០០,០០០	៣២០,០០០,០០០	-	-	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	២៥០,៥០០	១,០១៣,២៧៣	(៣៤,៥៧៦,៩៥០)	(១៣៩,៨៦៣,៧៦៣)	-	១,៦៧៤,៩៩៩	៧១,២៩៦,៣២២	២៨៦,៤៦៨,៦២២
ប្រតិបត្តិការបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន														
ការផ្ទេរពី ទុនបម្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ខាតបង្គរ	-	-	១,៥៤៩,១៨៧	៦,២៧៧,៣០៦	-	-	-	-	(១,៥៤៩,១៨៧)	(៦,២៧៧,៣០៦)	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ														
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទចំណេញមិនទាន់កើតឡើងលើការវិនិយោគមូលធនតាមFVOCI	-	-	-	-	-	-	-	-	២២,០៣២,៣២៧	៨៩,២៧៤,៩៨៨	-	-	២២,០៣២,៣២៧	៨៩,២៧៤,៩៨៨
ក្រោយដកពន្ធ	-	-	-	-	-	-	១១៧,៧៦៣	៤៧៧,១៧៦	-	-	-	-	១១៧,៧៦៣	៤៧៧,១៧៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	៤,៥៧៣,៣៤៣	-	៤,៥៧៣,៣៤៣
	-	-	-	-	-	-	១១៧,៧៦៣	៤៧៧,១៧៦	២២,០៣២,៣២៧	៨៩,២៧៤,៩៨៨	-	៤,៥៧៣,៣៤៣	១១៧,៧៦៣	៥,០៥០,៥១៩
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	៨០,០០០,០០០	៣២០,០០០,០០០	១,៥៤៩,១៨៧	៦,២៧៧,៣០៦	២៥,៦២២,៧៧២	១០៣,៦៤៤,១១៣	៣៦៨,២៦៣	១,៥៩០,៤៤៩	(១៤,០៩៣,៨១០)	(៥៦,៨៦៦,០៨១)	-	៦,២៤៨,៣៤២	៩៣,៤៤៦,៤១២	៣៨០,៧៩៤,១២៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ និយ័តភាពលើ៖		៧,៨០៦,៦០៧	២២,០៣២,៣២៧	៣១,៨២៧,៥៣៧	៨៩,២៧៧
ចំណាយពន្ធលើប្រាក់ចំណេញ	១៦ក	៤,៨៥១,១៥៦	៣,៨៤៨,៨៧៥	១៩,៧៧៨,១៦៣	១៥,៥៩៩
រំលស់	២៩	៣,៦០៨,៣៨៨	៣,៥០៥,៦៨៣	១៤,៧១១,៣៩៨	១៤,២០៧
			(២០,៨៤៣,៨៨៣)	(១០៤,៩៧៣,០៥០)	(៨៤,៤៥៩)
ចំណូលការប្រាក់សុទ្ធ		(២៥,៧៤៧,៦២១)			
ចំណាយពន្ធអប្បបរមា	១៦ខ	-	៤៤១,៨៣២	-	១,៧៩០
ការខាតបង់លើឱនភាពនៃតម្លៃ ឥណទាន និង					
បុរេប្រទានសុទ្ធ	៩ក(៣)	២,៥៩២,១៤២	(៦,៣៩៧,៧៦៨)	១០,៥៦៨,១៦២	(២៥,៩២៣)
ការខាតបង់លើឱនភាពនៃប្រាក់បញ្ញើនៅធនាគារនានាសុទ្ធ	៩ក(៣)	៥៧៣,៤០០	(១៣០,៣៨៦)	២,៣៣៧,៧៥២	(៥២៨)
ការខាតបង់លើឱនភាពនៃតម្លៃ					
កិច្ចសន្យាធានាហិរញ្ញវត្ថុសុទ្ធ	៩ក(៣)	(៩១,៣៩៦)	២៣៣,១២៣	(៣៧២,៦២១)	៩៤
ភាគលាភទទួលបានពីការវិនិយោគ មូលធនតាមFVOCI		-	(២៩,៤៤១)	-	(១១៩)
ការលុបចោលទ្រព្យសកម្មអរូបី	១១	៩៨	-	៤០០	
ការលុបចោលទ្រព្យនិងបរិក្ខារ	១០	៣៤២,៤៩៨	-	១,៣៩៦,៣៦៤	
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ		(១៦,៤១៥)	-	(៦៦,៩២៤)	
		(៦,០៨១,១៤៣)	២,៦៦០,៣៦២	(២៤,៧៩២,៨១៩)	១០,៧៧៩
បម្រែបម្រួលនៃ៖					
ប្រាក់បញ្ញើនៅធនាគារនានា		(៣០,៥៤០,០០០)	(៩,២០០,០០០)	(១២៤,៥១១,៥៨០)	(៣៧,២៧៨)
ប្រាក់តម្កល់តាមច្បាប់		២៦,៨៦៤,២៩៧	(១២,៣៥២,៧៩៩)	១០៩,៥២៥,៧៣៩	(៥០,០៥៣)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន		(៣១,៦៧១,៩៥៧)	(១៥៨,៧៨០,១២៧)	(១២៩,១២៦,៥៦៩)	(៦៤៣,៣៧៧)
ទ្រព្យសកម្មផ្សេងៗ		(៨៨៣,០៩៨)	២៤៨,០០៨	(៣,៦០០,៣៩១)	១,០០៧
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		២៩,៧៣៤,៥៩០	៦,៩២៤,៦៦១	១២១,២២៧,៩២៣	២៨,០៥៨
			១១២,១៦៦,០៨៨	៤៨៥,២៩២,៧១៤	៤៥៤,៤៩៩
ប្រាក់បញ្ញើរបស់អតិថិជន		១១៩,០៣១,៨១៦			
បំណុលផ្សេងៗ		(៨,៤៣០,៨៥៨)	(៩៤៨,៩១៩)	(៣៤,៣៧២,៦០៨)	(៣,៨៤២)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ		៩៨,០២៣,៦៤៧	(៥៩,២៨២,៧២៦)	៣៩៩,៦៤២,៤០៩	(២៤០,២១៣)

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
កាតព្វកិច្ចសោធននិវត្តន៍					
បុគ្គលិកបានបង់	២០	(៥,៣៦៥)	(៥៣,៨១៨)	(១៧,៧៩៦)	(១៧៧,៥៥១)
ចំណូលការប្រាក់ទទួលបាន		៣៧,១២៣,៩៥៦	២៩,៨៧៩,៦២០	១៥១,៣៥៤,៣៦៩	១២១,០៧២,២២២
ចំណាយការប្រាក់បានបង់		(៩,៥២៧,២១៩)	(៨,១៨៥,២៤០)	(៣៨,៨៤២,៤៧២)	(៣៣,១៦៦,៥៩២)
ពន្ធលើប្រាក់ចំណូល/ពន្ធអប្បបរមាបានបង់	១៦ខ	(៤៤៣,៧០១)	(៤៧៨,៩១៥)	(១,៨០៨,៩៦៩)	(១,៩៤០,៥៦០)
សាច់ប្រាក់ទទួលបានពី/ប្រើប្រាស់ក្នុង)					
សកម្មភាពប្រតិបត្តិការ		<u>១២៥,១៧២,៣១៨</u>	<u>(៣៨,១១១,០៧៩)</u>	<u>៥១០,៣២៧,៥៤១</u>	<u>(១៥៤,៤២៦,០៩០)</u>
លំហូរទឹកប្រាក់ពីសកម្មភាព					
វិនិយោគ					
សាច់ប្រាក់បានពីការលក់ទ្រព្យ					
និង បរិក្ខារ		១៩,៤០២	-	៧៩,១០២	-
ការទិញទ្រព្យ និងបរិក្ខារ	១០	(៨៣៩,៧០៦)	(៤,០៣៦,១៩៣)	(៣,៤២៣,៤៨១)	(១៦,៣៥៤,៦៥០)
ការទិញទ្រព្យសកម្មអរូបី	១១	(១៥១,៧៣០)	-	(៦១៨,៦០៣)	-
សាច់ប្រាក់ប្រើប្រាស់ក្នុង					
សកម្មភាពវិនិយោគ		<u>(៩៧២,០៣៤)</u>	<u>(៤,០៣៦,១៩៣)</u>	<u>(៣,៩៦២,៩៨២)</u>	<u>(១៦,៣៥៤,៦៥០)</u>
លំហូរទឹកប្រាក់ពីសកម្មភាព					
ហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(២៥១,៣៧១,៤១០)	(៨៦,២០៥,៨៨២)	(១,០២៤,៨៤១,២៣៩)	(៣៤៩,៣០៦,២៣០)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		២៤៧,៩៤២,១៤៧	១៣៣,៩៨៧,៧៣០	១,០១០,៨៦០,១៣៣	៥៤២,៩១៨,២៨៧
ការទូទាត់បំណុលភតិសន្យា	១៩	(១,២៥២,៩៦៩)	(៣៥៣,០៦៦)	(៥,១០៨,៣៥៥)	(១,៤៣០,៦២៣)
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/					
ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		<u>(៤,៦៨២,២៣២)</u>	<u>៤៧,៤២៨,៧៨២</u>	<u>(១៩,០៨៩,៤៦១)</u>	<u>១៩២,១៨១,៤២៤</u>
ការកើនឡើងនៃសាច់ប្រាក់					
និងសាច់ប្រាក់សមមូលសុទ្ធ		<u>១១៩,៥១៨,០៥២</u>	<u>៥,២៨១,៥១០</u>	<u>៤៨៧,២៧៥,០៩៨</u>	<u>២១,៤០០,៦៧៧</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នៅថ្ងៃទី១ខែមករា		<u>៨៩,០៤០,៤៦២</u>	<u>៨៣,៧៥៨,៩៥២</u>	<u>៣៦២,៨៣៩,៨៨៣</u>	<u>៣៣៦,៥៤៣,៤៦០</u>
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦,៤៩៥,៧៩២)	៤,៨៩៥,៧៣៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នៅថ្ងៃទី៣១ខែធ្នូ	៦	<u>២០៨,៥៥៨,៤៦៤</u>	<u>៨៩,០៤០,៤៦២</u>	<u>៨៤៣,៦១៩,១៨៩</u>	<u>៣៤១,៤៣៩,២៩៣</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១. អំពីសម្ព័ន្ធធនាគារ

ធនាគារ សហពាណិជ្ជ ក.អ. ហៅកាត់ថា “ធនាគារ” ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ១៩៩៤ ដោយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយធនាគារជាតិនៃកម្ពុជា បានផ្តល់ជូនអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ដើម្បីធ្វើប្រតិបត្តិការធនាគារនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០០៦ អនុលោមតាមប្រកាសលេខ ៨៧-០៦-២០៧ ប្រ.ក. ចុះ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ ។ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦ ធនាគារបានទទួលលេខចុះបញ្ជីថ្មីលេខ ០០០០៧០៨៥ ពីក្រសួងពាណិជ្ជកម្ម ។ ធនាគារ គឺជាបុត្រសម្ព័ន្ធរបស់ E.Sun Commercial Bank Ltd. ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅតៃវ៉ាន់ ។ ក្រុមហ៊ុនមេធំជាងគេ គឺក្រុមហ៊ុន E.Sun Financial Holding Company Ltd. ជាក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅតៃវ៉ាន់ និងជាក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅតៃវ៉ាន់ ។

សកម្មភាពចម្បងរបស់ធនាគារមានដូចជា៖ ទទួលប្រាក់បញ្ញើរយៈពេលខ្លី មធ្យម និងវែងពីស្ថាប័នផ្សេងៗ និង ពីអតិថិជន ផ្តល់ឥណទាន និងបុរេប្រទានរយៈពេលខ្លី មធ្យម និងវែងជូនស្ថាប័នផ្សេងៗ និងអតិថិជន សេវាកម្មប្តូររូបិយវត្ថុបរទេស សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ អប្បបរមាមូលបត្រពាណិជ្ជកម្ម សេវាកម្មប្រតិបត្តិការរវាងអតិថិជន និងអតិថិជន និងសេវាធនាគារផ្សេងៗទៀត ដែលបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា តាមរយៈស្នាក់ការកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅតាមបណ្តាខេត្ត នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

យូអឹម លែន ហូលឌីង ខូ អិលធីឌី (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៣ ដែលកាន់កាប់ដោយធនាគារ និងឯកត្តជនជាជនជាតិខ្មែរ ។ សកម្មភាព អាជីវកម្មចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធគឺកាន់កាប់ដីសម្រាប់ធនាគារប្រើប្រាស់ ។

ទីស្នាក់ការរបស់ធនាគារគឺស្ថិតនៅអគារលេខ ៦១ ផ្លូវលេខ ១៣០ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ សម្ព័ន្ធធនាគារ និងធនាគារមានបុគ្គលិកចំនួន ៥៥៨នាក់ (៣១ ខែ ធ្នូ ឆ្នាំ ២០១៩: ៥២៣ នាក់) ។

របាយការណ៍ហិរញ្ញវត្ថុរួមមានធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ហៅកាត់ថា “សម្ព័ន្ធធនាគារ”) ។

២. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរួមរបស់សម្ព័ន្ធធនាគារ និង របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ (តទៅនេះហៅថា “របាយការណ៍ហិរញ្ញវត្ថុ”) ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.រ.ទ.ហ.អ.ក”) ឬ (“CIFRS”) ។

គោលនយោបាយគណនេយ្យ

និងវិធីសាស្ត្រនៃការគណនា

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
ទាំងនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២. មូលដ្ឋាននៃការរៀបចំ (ត)

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៣៥ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃធនាគារ និងផ្តល់សិទ្ធិផ្សាយនៅ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ។

៣. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ធ្វើប្រតិបត្តិការនិងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ របស់ ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធប្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភព ព្រឹត្តិការណ៍ និងកាលៈទេសៈរបស់អង្គភាព។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ។ តួលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

៤. ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មានត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ

ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ។

- កំណត់សម្គាល់ ៣៥(ឃ)(៣)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ តែប្រាក់ដើម

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់ ។

ធនាគារ សហការណ៍ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៤. ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

- កំណត់សម្គាល់ ៣៥(ឃ)(vii)៖
ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូងដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការ ជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពគួរឲ្យកត់សម្គាល់សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ ៣៥(ឃ)(vi)៖
ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន ។
- កំណត់សម្គាល់ ៣៥(ឃ)(vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖
កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត ។
- កំណត់សម្គាល់ ៣៥(ឃ)(vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ។

៥. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការលបរិច្ឆេទរបាយការណ៍ និងមូលធនត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្រវត្តិសាស្ត្រ ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍ លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់ជា "ទុនបម្រុងពីការប្តូររូបិយប័ណ្ណ" នៅក្នុង របាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៥. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រាចុងនា ការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១ ដុល្លារអាមេរិក =	៤,០៤៥ រៀល	៤,០៧៧ រៀល
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	១ ដុល្លារអាមេរិក =	៤,០៧៥ រៀល	៤,០៥២ រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល សុទ្ធ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
សាច់ប្រាក់ក្នុងដៃ	៧៤,០១៨,៨៨៩	៣៦,៤០៧,៥៩៤	២៩៩,៤០៦,៤០៦	១៤៨,៣៦០,៩៤៦
សាច់ប្រាក់តម្កល់ជាមួយធនាគារនានា	១៣៤,៦២១,៣៦៤	៥២,៦៥៣,២០២	៥៤៤,៥៤៣,៤១៧	២១៤,៥៦១,៧៩៨
ដក៖ សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	២០៨,៦៤០,២៥៣ (៦៥៣,៤៥២)	៨៩,០៦០,៧៩៦ (៨០,០៥២)	៨៤៣,៩៤៩,៨២៣ (២,៦៤៣,២១៣)	៣៦២,៩២២,៧៤៤ (៣២៦,២១២)
	<u>២០៧,៩៨៦,៨០១</u>	<u>៨៨,៩៨០,៧៥៤</u>	<u>៨៤១,៣០៦,៦១០</u>	<u>៣៦២,៥៩៦,៥៣២</u>
ធនាគារ				
សាច់ប្រាក់ក្នុងដៃ	៧៤,០១៨,៨៨៩	៣៦,៤០៧,៥៩៤	២៩៩,៤០៦,៤០៦	១៤៨,៣៦០,៩៤៦
សាច់ប្រាក់តម្កល់ជាមួយធនាគារនានា	១៣៤,៥៣៩,៦២៥	៥២,៦៣២,៨៦៨	៥៤៤,២១២,៧៨៣	២១៤,៤៧៨,៩៣៧
ដក៖ សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	២០៨,៥៥៨,៥១៤ (៦៥៣,៤៥២)	៨៩,០៤០,៤៦២ (៨០,០៥២)	៨៤៣,៦១៩,១៨៩ (២,៦៤៣,២១៣)	៣៦២,៨៣៩,៨៨៣ (៣២៦,២១២)
	<u>២០៧,៩០៥,០៦២</u>	<u>៨៨,៩៦០,៤១០</u>	<u>៨៤០,៩៧៥,៩៧៦</u>	<u>៣៦២,៥១៣,៦៧១</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃសាច់ប្រាក់និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
នាថ្ងៃទី ១ ខែ មករា	៨០,០៥២	២១០,៤៣៨	៣២៦,២១២	៨៤៥,៥៤០
បន្ថែម/(បង្វិលមកវិញ)	៥៧៣,៤០០	(១៣០,៣៨៦)	២,៣៣៧,៧៥២	(៥២៨,៣២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(២០,៧៥១)	៨,៩៩៦
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>៦៥៣,៤៥២</u>	<u>៨០,០៥២</u>	<u>២,៦៤៣,២១៣</u>	<u>៣២៦,២១២</u>

៧. ប្រាក់តម្កល់តាមច្បាប់

		២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ					
ប្រាក់តម្កល់ធានាលើដើមទុន	ក	៨,០០០,០០០	៨,០០០,០០០	៣២,៣៦០,០០០	៣២,៣៦០,០០០
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	ខ				
		<u>៣៩,៣៧២,៦៦៤</u>	<u>៦៦,២៣៦,៩៦១</u>	<u>១៥៩,២៦២,៤២៦</u>	<u>២៦៦,៦៦៦,៤២៦</u>
		<u>៤៧,៣៧២,៦៦៤</u>	<u>៧៤,២៣៦,៩៦១</u>	<u>១៩១,៦២២,៤២៦</u>	<u>៣០១,០២៦,៤២៦</u>

ក. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៣៦ ប្រ.ក. ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០០១ ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ។

ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ។

ប្រាក់តម្កល់ធានាលើដើមទុនទទួលបានអត្រាការប្រាក់ពី ០.៤៦% ដល់ ០.៦២% (២០១៩: ពី ០.៤៦% ដល់ ០.៦២%) ក្នុងមួយឆ្នាំ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៧. ប្រាក់តម្កល់តាមច្បាប់(ត)

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះប្រាក់រៀល និង ១២.៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជនប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីអនិវាសនជន ។
យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក.ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ ។

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិ នៃ កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសកាត់បន្ថយ អត្រាទុនបម្រុងកាតព្វកិច្ច មកត្រឹម៧% ចំពោះប្រាក់បញ្ញើប្រាក់កម្ចីជា ប្រាក់រៀល និង រូបិយប័ណ្ណផ្សេងៗ ដើម្បីជួយរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជម្ងឺកូវីដ១៩មកលើសេដ្ឋកិច្ចកម្ពុជា។

៨. ប្រាក់បញ្ញើនៃធនាគារនានា

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនសាច់ប្រាក់សមមូល)	<u>៤៣,៤៤០,០០០</u>	<u>១២,៤០០,០០០</u>	<u>១៧៥,៧១៤,៨០០</u>	<u>៥០,៥៣០,០០០</u>
ធនាគារ				
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនសាច់ប្រាក់សមមូល)	<u>៤០,៩៤០,០០០</u>	<u>១០,៤០០,០០០</u>	<u>១៦៥,៦០២,៣០០</u>	<u>៤២,៣៨០,០០០</u>
ប្រាក់បញ្ញើមានកាលកំណត់ ដែលថេរវេលានៃប្រាក់បញ្ញើមានរយៈពេល ៣ ខែទៅ ១២ ខែហើយទទួលបានការប្រាក់ចាប់ពី ០.១២% ដល់ ៨% (២០១៩:ពី ២% ដល់ ៨%) ក្នុងមួយឆ្នាំ។				

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៩. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ឥណទានពាណិជ្ជកម្ម៖				
ឥណទានមានកាលកំណត់	៨០,៧៣៦,៧២៨	៦៤,៩៤៣,៤០១	៣២៦,៥៨០,០៦៥	២៦៤,៦៤៤,៣៥២
ឥណទានវិបារូបន៍	៣,៣០០,៦៥៤	២,៥៨១,៦៦៣	១៣,៣៥១,១៤៥	១០,៥២០,២៧៧
សក្ខីបត្រឥណទានជំនឿទុកចិត្ត	៦,៤៣៩,៤៩៨	១១,៤៣៨,៧១១	២៦,០៤៧,៧៦៩	៤៦,៦១២,៧៤៤
ឥណទានពាណិជ្ជកម្មផ្សេងៗ	១៦,០៨៥,៦១៦	២៧,២៨៩,០៩៥	៦៥,០៦៦,៣១៧	១១១,២០៣,០៦៦
ឥណទានអតិថិជនប្រើប្រាស់៖				
ឥណទានមានកាលកំណត់	២៣៧,៩៥៣,៩០៧	២០០,២៩១,៦៦២	៩៦២,៥២៣,៥៥៤	៨១៦,១៨៨,៥២២
ឥណទានវិបារូបន៍	១៧,៤៤៨,១៦៥	២២,៩១០,៥០៥	៧០,៥៧៧,៨២៧	៩៣,៣៦០,៣០០
ប័ណ្ណឥណទាន	២,៨៧០,៥៨១	៥,០៩០,១៧៧	១១,៦១១,៥០០	២០,៧៤២,៤៧៧
ឥណទានអ្នកប្រើប្រាស់ផ្សេងៗ	១៤៨,០៣៩,០៧៩	១៤៨,៧៧១,៧១០	៥៩៨,៨១៨,០៧៦	៦០៦,២៤៤,៧១៦
	<u>៥១២,៨៧៤,២២៨</u>	<u>៤៨៣,៣១៦,៩៥៤</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>១,៩៦៩,៥១៦,៤៦៥</u>
ដក៖ សំវិធានធនលើការខាតបង់				
លើឱនភាពនៃតម្លៃ	<u>(៧,២៦០,១០០)</u>	<u>(៧,០៧៨,៩៧១)</u>	<u>(២៩,៣៦៧,១០៥)</u>	<u>(២៨,៨៤៦,៨០៧)</u>
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន-សុទ្ធ	<u><u>៥០៥,៦១៤,១២៨</u></u>	<u><u>៤៧៦,២៣៧,៩៨៣</u></u>	<u><u>២,០៤៥,២០៩,១៤៨</u></u>	<u><u>១,៩៤០,៦៦៩,៦៥៨</u></u>

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល មានកាលកំណត់ដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេល ១ ខែ	២៦,៧១៩,៥៣៤	៤៧,៤៥៧,៣២៦	១០៨,០៨០,៥១៥	១៩៣,៣៨៨,៦០៣
>១ ទៅ ៣ ខែ	៤,៦៩២,៦០១	២៦,៣៩៨,៥០៨	១៨,៩៨១,៥៧១	១០៧,៥៧៣,៩២០
>៣ ទៅ ៦ ខែ	១១,២៩៧,៩១៤	១១,៥៥២,១៨៧	៤៥,៧០០,០៦២	៤៧,០៧៥,១៦២
>៦ ទៅ ១២ ខែ	១០,៩៨៨,៧០៤	១៣,៦២២,៦៨៣	៤៤,៤៤៩,៣០៨	៥៥,៥១២,៤៣៣
>១ ទៅ ៥ ឆ្នាំ	១៥៩,១៩១,២១៨	១៤២,៧៦០,០៨៣	៦៤៣,៩២៨,៤៧៧	៥៨១,៧៤៧,៣៣៨
លើសពី ៥ ឆ្នាំ	<u>២៩៩,៩៨៤,២៥៧</u>	<u>២៤១,៥២៦,១៣៧</u>	<u>១,២១៣,៤៣៦,៣២០</u>	<u>៩៨៤,២១៩,០០៩</u>

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៥១២,៨៧៤,២២៨

៤៨៣,៣១៦,៩២៤

២,០៧៤,៥៧៦,២៥៣

១,៩៦៩,៥១៦,៤៦៥

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានដុលផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ ៣៣ខ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៩. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

(ក) សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ

(i). បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា សំវិធានធន/(បង្វិលមកវិញ)	៧,០៧៨,៩៧១	១៨,៨៥៩,៤៧០	២៨,៨៤៦,៨០៧	៧៥,៧៧៧,៣៥០
សម្រាប់ការិយបរិច្ឆេទ	២,៥៩២,១៤២	(៦,៣៩៧,៧៦៨)	១០,៥៦៨,១៦២	(២៥,៩២៣,៧៥៦)
ការលុបចោលសម្រាប់ការិយបរិច្ឆេទ	(២,៤១១,០១៣)	(៥,៣៨២,៧៣១)	(៩,៨២៩,៧០០)	(២១,៨១០,៨២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(២១៨,១៦៤)	៨០៤,០៣៩
នាថ្ងៃទី ៣១ ខែ ធ្នូ	៧,២៦០,១០០	៧,០៧៨,៩៧១	២៨,៣៦៧,១០៥	២៨,៨៤៦,៨០៧

(ii). សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សំវិធានធនលើការបាត់បង់លើ ឱនភាពនៃតម្លៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ	២,៥៩២,១៤២	(៦,៣៩៧,៧៦៨)	១០,៥៦៨,១៦២	(២៥,៩២៣,៧៥៦)
សំវិធានធនលើការបាត់បង់លើ ឱនភាពនៃប្រាក់បញ្ញើនៅធនាគារនានា និងស្ថានប័ណ្ណហិរញ្ញវត្ថុសុទ្ធ (កំណត់សម្គាល់ ៦)	៥៧៣,៤០០	(១៣០,៣៨៦)	២,៣៣៧,៧៥២	(៥២៨,៣២៤)
សំវិធានធនលើការបាត់បង់លើ ឱនភាពនៃតម្លៃកិច្ចសន្យាធានាសុទ្ធ (កំណត់សម្គាល់ ៣១)	(៩១,៣៩៦)	២៣៣,១២៣	(៣៧២,៦២១)	៩៤៤,៦១៤
	៣,០៧៤,១៤៦	(៦,២៩៤,០៣១)	១២,៥២២,២៩៣	(២៥,៥០៧,៤៦៦)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១០. ទ្រព្យនិងបរិក្ខារ

សម្ព័ន្ធធនាគារ	ទ្រព្យកំពុងដំណើរការ	ដីធ្លី	អគារ	ការកែលម្អអគារ	បរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារផ្នែក ព័ត៌មានវិទ្យា និងកុំព្យូទ័រ	សរុប	ពាន់រៀល (កំណត់សម្គាល់ ៥)
២០២០	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
គម្លើង									
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	១,៦៦៦,៩៤១	៨,៥៧៩,១៧០	២៥,៦៩៩,៧៣៥	១០,២៣៩,៨០៨	៣,០២៣,១១៧	១,៥៥១,១៩១	៣,២០៦,៤៩៣	៥៣,៩៦៦,៤៥៥	២១៩,៩១៣,៣០៤
ការទិញបន្ថែម	-	-	-	៣៨៤,៣៧៧	៣០៦,១២៣	១២,១០០	១៣៧,១០៦	៨៣៩,៧០៦	៣,៤២៣,៤៨១
ការលក់ចេញ	-	-	-	-	(១៨,៩៧៧)	-	(១៣,៦១៤)	(៣២,៥៩១)	(១៣២,៨៧៤)
ការលុបចោល	-	-	-	(៤២៤,២៨០)	(១,២៣៥,០៦៦)	(៨៨,៥៩៣)	(២១០,៣១៩)	(១,៩៨៨,២៥៨)	(៧,៩៨៣,៨០៨)
ការផ្ទេរនិងការធ្វើចំណាត់ថ្នាក់ឡើងវិញ	(១,៦៦៦,៩៤១)	-	-	៧៦០,៦៦២	១៦០,៤៣០	-	១៩៩,៨៤៩	(៥៤៦,០០០)	(២,២២៦,០៤២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(១,៥៦៤,៦៨៤)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	៨,៥៧៩,១៧០	២៥,៦៩៩,៧៣៥	១០,៩៦០,៥២៧	២,២៣៥,៦២៧	១,៤៧៤,៦៩៨	៣,៣១៩,៥១៥	៥២,២៦៩,៣១២	២១១,៤២៩,៣៦៧
ដកៈរំលស់បន្ទុះ									
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	-	-	២,៤៦៦,៦១៣	៣,០២៥,៣៤៧	២,៣០០,៦៤៧	១,៣១០,៩៥៨	២,៤៣៣,៣៩០	១១,៥៣៦,៩៥៥	៤៧,០១៣,០៩១
រំលស់ក្នុងការិយបរិច្ឆេទ	-	-	១,២៥៣,៦០៥	១,០១៨,៥២១	២៦៨,៥៩០	៨៩,៥៥១	២៣៦,១០៥	២,៨៦៦,៣៧២	១១,៦៨៦,១៩៩
ការលក់ចេញ	-	-	-	-	(១៥,៩៩៣)	-	(១៣,៦១១)	(២៩,៦០៤)	(១២០,៦៩៦)
ការលុបចោល	-	-	-	(៤០១,៥៤២)	(៩៤២,៦២៨)	(៨៨,៥៩៣)	(១៨២,៩៩៧)	(១,៦១៥,៧៦០)	(៦,៥៨៧,៤៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៣៨៥,១៨០)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	-	៣,៧២០,២១៨	៣,៦៤២,៣២៦	១,៦១០,៦១៦	១,៣១១,៩១៦	២,៤៧២,៨៨៧	១២,៧៥៧,៩៦៣	៥១,៦០៥,៩៦០
គម្លើងយោង									
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	៨,៥៧៩,១៧០	២១,៩៧៩,៥១៧	៧,៣១៨,២៤១	៦២៥,០១១	១៦២,៧៨២	៨៤៦,៦២៨	៣៩,៥១១,៣៤៩	១៥៩,៨២៣,៤០៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១០. ទ្រព្យនិងបរិក្ខារ (ត)

សម្ព័ន្ធធនាគារ	ទ្រព្យកំពុងដំណើរការ			បរិក្ខារ			បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	សរុប	
២០១៩	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គម្លើង									
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	៣,៩៣៤,២៣៣	៨,៥៧៩,១៧០	២៥,៣៩៦,១៣០	៥,៦៩២,៩២៦	២,៤៥២,៤៥៣	១,៦០៨,១៩១	២,៤៧៣,១៩៨	៥០,១៣៦,៣០១	២០១,៤៤៧,៦៥៧
ការទិញបន្ថែម	២,៤៥៤,៩៧២	-	៣០៣,៦០៥	៦០,៩៣៩	៣៥៦,២០៤	១១៩,០០០	៧៤១,៤៧៣	៤,០៣៦,១៩៣	១៦,៣៥៤,៦៥៤
ការលក់ចេញ	-	-	-	-	(១,៥៩០)	(១៧៦,០០០)	-	(១៧៧,៥៩០)	(៧១៩,៥៩៥)
ការលុបចោល	-	-	-	-	(៩,២៧១)	-	(៨,១៧៨)	(១៧,៤៤៩)	(៧០,៧០៣)
ការផ្ទេរនិងការធ្វើចំណាត់ថ្នាក់ឡើងវិញ	(៤,៧២២,២៦៤)	-	-	៤,៤៨៥,៩៤៣	២២៥,៣២១	-	-	(១១,០០០)	(៤៤,៥៧២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	២,៩៤៥,៨៦៣
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	១,៦៦៦,៩៤១	៨,៥៧៩,១៧០	២៥,៦៩៩,៧៣៥	១០,២៣៩,៨០៨	៣,០២៣,១១៧	១,៥៥១,១៩១	៣,២០៦,៤៩៣	៥៣,៩៦៦,៤៥៥	២១៩,៩១៣,៣០៤
ដក: រំលស់បង្គុះ									
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	-	-	១,២១៤,៦៨២	២,២០៨,៨៨៥	១,៩៨៦,៤១៨	១,៣៧៨,០៩៥	២,២៣៨,៦០០	៩,០២៦,៦៨០	៣៦,២៦៩,២០០
រំលស់ក្នុងការិយបរិច្ឆេទ	-	-	១,២៥១,៩៣១	៨១៦,៤៦២	៣២៥,០៩០	១០៨,៨៦៣	២០២,៩៦៨	២,៧០៥,៣១៤	១០,៩៦១,៩៣២
ការលក់ចេញ	-	-	-	-	(១,៥៩០)	(១៧៦,០០០)	-	(១៧៧,៥៩០)	(៧១៩,៥៩៥)
ការលុបចោល	-	-	-	-	(៩,២៧១)	-	(៨,១៧៨)	(១៧,៤៤៩)	(៧០,៧០៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	៥៧២,២៥៧
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	-	-	២,៤៦៦,៦១៣	៣,០២៥,៣៤៧	២,៣០០,៦៤៧	១,៣១០,៩៥៨	២,៤៣៣,៣៩០	១១,៩៣៦,៩៥៥	៤៧,០១៣,០៩១
តម្លៃសោ									
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	១,៦៦៦,៩៤១	៨,៥៧៩,១៧០	២៣,២៣៣,១២២	៧,២១៤,៤៦១	៧២២,៤៧០	២៤០,២៣៣	៧៧៣,១០៣	៤២,៤២៩,៥០០	១៧២,៩០០,២១៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១០. ទ្រព្យនិងបរិក្ខារ (ត)

ធនាគារ				បរិក្ខារ		បរិក្ខារផ្នែក ព័ត៌មានវិទ្យា និងកុំព្យូទ័រ		
២០២០	ទ្រព្យកំពុងដំណើរការ ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អអគារ ដុល្លារអាមេរិក	ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៥)
គំរូដើម								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	១,៦៦៦,៩៤១	២៤,៩៤២,២៥៥	១០,២៣៩,៨០៨	៣,០២៣,១១៧	១,៥៥១,១៩១	៣,២០៦,៤៩៣	៤៤,៦២៩,៨០៥	១៨១,៨៦៦,៤៥៥
ការទិញបន្ថែម	-	-	៣៨៤,៣៧៧	៣០៦,១២៣	១២,១០០	១៣៧,១០៦	៨៣៩,៧០៦	៣,៤២៣,៤៨១
ការលក់ចេញ	-	-	-	(១៨,៩៧៧)	-	(១៣,៦១៤)	(៣២,៥៩១)	(១៣២,៨៧៤)
ការលុបចោល	-	-	(៤២៤,២៨០)	(១,២៣៥,០៦៦)	(៨៨,៥៩៣)	(២១០,៣១៩)	(១,៩៥៨,២៥៨)	(៧,៩៨៣,៨១៨)
ការផ្ទេរនិងការធ្វើចំណាត់ថ្នាក់ឡើងវិញ	(១,៦៦៦,៩៤១)	-	៧៦០,៦៦២	១៦០,៤៣០	-	១៩៩,៨៤៩	(៥៤៦,០០០)	(២,២២៦,០៤២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(១,២៨៤,៥៨៤)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	២៤,៩៤២,២៥៥	១០,៩៦០,៥៦៧	២,២៣៥,៦២៧	១,៤៧៤,៦៩៨	៣,៣១៩,៥១៥	៤២,៩៣២,៦៦២	១៧៣,៦៦២,៦១៨
ដកៈរំលស់បង្គុរ								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	-	២,២៥៨,៣៦៦	៣,០២៥,៣៤៧	២,៣០០,៦៤៧	១,៣១០,៩៦០	២,៤៣៣,៣៩០	១១,៣២៨,៧១០	៤៦,១៦៤,៤៩៣
រំលស់ក្នុងការិយបរិច្ឆេទ	-	១,២១៥,៧៣១	១,០១៨,៥២១	២៦៨,៥៩០	៨៩,៥៥១	២៣៦,១០៥	២,៨២៨,៥៩៨	១១,៥៣១,៧៨៦
ការលក់ចេញ	-	-	-	(១៥,៩៩៣)	-	(១៣,៦១១)	(២៩,៦០៤)	(១២០,៦៩៦)
ការលុបចោល	-	-	(៤០១,៥៤២)	(៩៤២,៦២៨)	(៨៨,៥៩៣)	(១៨២,៩៩៧)	(១,៦១៩,៧៦០)	(៦,៥៨៧,៤៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(៣៧៧,៧២០)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	៣,៤៧៤,០៩៧	៣,៦៤២,៣២៦	១,៦១០,៦១៦	១,៣១១,៩១៨	២,៤៧២,៨៨៧	១២,៥១១,៨៤៨	៥០,៦១០,៤០៩
គំរូរយោង								
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	២១,៤៦៨,១៥៨	៧,៣១៨,២៤១	៦២៥,០១១	១៦២,៧៨០	៨៤៦,៦២៨	៣០,៤២០,៨១៨	១២៣,០៥២,២០៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១០. ទ្រព្យ និងបរិក្ខារ (ត)

ធនាគារ				បរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារផ្នែក ព័ត៌មានវិទ្យា និងកុំព្យូទ័រ		សរុប
២០១៩	ទ្រព្យកំពុងដំណើរការ ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អអគារ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
កង្ខេប								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	៣,៩៣៤,២៣៣	២៤,៦៣៨,៦៥០	៥,៦៩២,៩២៦	២,៤៥២,៤៥៣	១,៦០៨,១៩១	២,៤៧៣,១៩៨	៤០,៧៩៩,៦៥១	១៦៣,៩៣២,៩៩៨
ការទិញបន្ថែម	២,៤៥៤,៩៧២	៣០៣,៦០៥	៦០,៩៣៩	៣៥៦,២០៤	១១៩,០០០	៧៤១,៤៧៣	៤,០៣៦,១៩៣	១៦,៣៥៤,៦៥៤
ការលក់ចេញ	-	-	-	(១,៥៩០)	(១៧៦,០០០)	-	(១៧៧,៥៩០)	(៧១៩,៥៩៥)
ការលុបចោល	-	-	-	(៩,២៧១)	-	(៨,១៧៨)	(១៧,៤៤៩)	(៧០,៧០៣)
ការផ្ទេរនិងការធ្វើចំណាត់ថ្នាក់ឡើងវិញ	(៤,៧២២,២៦៤)	-	៤,៤៨៥,៩៤៣	២២៥,៣២១	-	-	(១១,០០០)	(៤៤,៥៧២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	២,៤១៣,៦៧៣
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	១,៦៦៦,៩៤១	២៤,៩៤២,២៥៥	១០,២៣៩,៨០៨	៣,០២៣,១១៧	១,៥៥១,១៩១	៣,២០៦,៤៩៣	៤៤,៦២៩,៨០៥	១៨១,៨៦៦,៤៥៥
ដកៈរំលស់បន្ត								
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	-	១,០៤៩,២០៦	២,២០៨,៨៨៥	១,៩៨៦,៤១៨	១,៣៧៨,០៩៧	២,២៣៨,៦០០	៨,៨៦១,២០៦	៣៥,៦០៤,៣២៦
រំលស់ក្នុងការិយបរិច្ឆេទ	-	១,២០៩,១៦០	៨១៦,៤៦២	៣២៥,០៩០	១០៨,៨៦៣	២០២,៩៦៨	២,៦៦២,៥៤៣	១០,៧៨៨,៦២៤
ការលក់ចេញ	-	-	-	(១,៥៩០)	(១៧៦,០០០)	-	(១៧៧,៥៩០)	(៧១៩,៥៩៥)
ការលុបចោល	-	-	-	(៩,២៧១)	-	(៨,១៧៨)	(១៧,៤៤៩)	(៧០,៧០៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	៥៦១,៨៤១
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	-	២,២៥៨,៣៦៦	៣,០២៥,៣៤៧	២,៣០០,៦៤៧	១,៣១០,៩៦០	២,៤៣៣,៣៩០	១១,៣២៨,៧១០	៤៦,១៦៤,៤៩៣
កង្ខេបរួម								
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	១,៦៦៦,៩៤១	២២,៦៨៣,៨៨៩	៧,២១៤,៤៦១	៧២២,៤៧០	២៤០,២៣១	៧៧៣,១០៣	៣៣,៣០១,០៩៥	១៣៥,៧០១,៩៦២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១១. ទ្រព្យសកម្មអរូបី

	សូហ្វ្វែរ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
តម្លៃដើម				
	២,៨៩៤,៧៤១			
នាថ្ងៃទី ១ ខែ មករា		២,៨៨៣,៧៤១	១១,៧៩៦,០៧០	១១,៥៨៦,៨៧១
ការទិញបន្ថែម	១៥១,៧៣០	-	៦១៨,៦០៣	-
ការផ្ទេរពីទ្រព្យ និងបរិក្ខារ	៥៤៦,០០០	១១,០០០	២,២២៦,០៤២	៤៤,៥៧២
ការលុបចោល	(៨៩,៨៤២)	-	(៣៦៦,២៨៦)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១០៦,២៩៥)	១៦៤,៦២៧
នាថ្ងៃទី ៣១ ខែ ធ្នូ	៣,៥០២,៦២៩	២,៨៩៤,៧៤១	១៤,១៦៨,១៣៤	១១,៧៩៦,០៧០
ដក: រំលស់បង្គុះ				
នាថ្ងៃទី ១ ខែ មករា	២,៧៩៦,២១១	២,៤៦១,៩២៦	១១,៣៩៤,៥៦០	៩,៨៩២,០១៨
រំលស់	២២៥,៣០២	៣៣៤,២៨៥	៩១៨,៥៥៦	១,៣៥៤,៥២៣
ការលុបចោល	(៨៩,៧៤៤)	-	(៣៦៥,៨៨៦)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៨៨,២២៥)	១៤៨,០១៩
នាថ្ងៃទី ៣១ ខែ ធ្នូ	២,៩៣១,៧៦៩	២,៧៩៦,២១១	១១,៨៥៩,០០៥	១១,៣៩៤,៥៦០
តម្លៃសេរី				
នាថ្ងៃទី ៣១ ខែ ធ្នូ	៥៧០,៨៦០	៩៨,៥៣០	២,៣០៩,១២៩	៤០១,៥១០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១១. ទ្រព្យសកម្មអរូបី (ត)

	សូហ្វ្វែរ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ធនាគារ				
ធនាគារ				
តម្លៃដើម				
	២,៨៩៣,៨៨៣			
នាថ្ងៃទី ១ ខែ មករា		២,៨៨២,៨៨៣	១១,៧៩២,៥៧៣	១១,៥៨៣,៤២៤
ការទិញបន្ថែម	១៥១,៧៣០	-	៦១៨,៦០៣	-
ការផ្ទេរពីទ្រព្យ និងបរិក្ខារ	៥៤៦,០០០	១១,០០០	២,២២៦,០៤២	៤៤,៥៧២
ការលុបចោល	(៨៩,៨៤២)	-	(៣៦៦,២៨៦)	១៦៤,៥៧៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១០៦,២៦៨)	-
នាថ្ងៃទី ៣១ ខែ ធ្នូ	៣,៥០១,៧៧១	២,៨៩៣,៨៨៣	១៤,១៦៤,៦៦៤	១១,៧៩២,៥៧៣
ដក: រំលស់បង្គុះ				
នាថ្ងៃទី ១ ខែ មករា	២,៧៩៥,៧៨៣	២,៤៦១,៧១២	១១,៣៩២,៨១៥	៩,៨៩១,១៥៩
រំលស់	២២៥,០៨៧	៣៣៤,០៧១	៩១៧,៦៨០	១,៣៥៣,៦៥៦
ការលុបចោល	(៨៩,៧៤៤)	-	(៣៦៥,៨៨៦)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៨៨,២០៤)	១៤៨,០០០
នាថ្ងៃទី ៣១ ខែ ធ្នូ	២,៩៣១,១២៦	២,៧៩៥,៧៨៣	១១,៨៥៦,៤០៥	១១,៣៤២,៨១៥
តម្លៃសេរី				
នាថ្ងៃទី ៣១ ខែ ធ្នូ	៥៧០,៦៤៥	៩៨,១០០	២,៣០៨,២៥៩	៣៥៩,៧៥៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>៣,៣៦៣,៩៦៤</u>	<u>២,៨៦៥,០២៥</u>	<u>១៣,៦០៧,២៣៤</u>	<u>១១,៦៧៤,៩៧៧</u>
ធនាគារ				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>៨,១០២,៨២២</u>	<u>៧,៧១៤,៥១៧</u>	<u>៣២,៧៧៥,៩១៥</u>	<u>៣១,៤៣៦,៦៥៧</u>
សម្ព័ន្ធធនាគារ និងធនាគារជួលការិយាល័យ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖		។	ព័ត៌មានអំពីការជួល	ដែលសម្ព័ន្ធធនាគារ
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
តម្លៃដើម				
នាថ្ងៃទី ១ ខែ មករា	៤,៨៧៥,៣៧៨	៤,៥១៦,០៦០	១៩,៨៦៧,១៦៥	១៨,១៤៥,៥២៩
ការទិញបន្ថែម	៩៤៣,១០៨	៣៥៩,៣១៨	៣,៨៤៥,០៥១	១,៤៥៥,៩៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៧៦,៤៤០)	២៦៥,៦៧៩
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>៥,៨១៨,៤៨៦</u>	<u>៤,៨៧៥,៣៧៨</u>	<u>២៣,៥៣៥,៧៧៦</u>	<u>១៩,៨៦៧,១៦៥</u>
រំលស់បង្គុះ				
នាថ្ងៃទី ១ ខែ មករា	២,០១០,៣៥៣	១,៦១១,៩១៩	៨,១៩២,១៨៨	៦,៤៧៦,៦៩០
រំលស់សម្រាប់ការិយបរិច្ឆេទ	៤៤៤,១៦៩	៣៩៨,៤៣៤	១,៨១០,៨៧៦	១,៦១៤,៤៥៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៧៤,៥២២)	១០១,០៤៣
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ	<u>២,៤៥៤,៥២២</u>	<u>២,០១០,៣៥៣</u>	<u>៩,៩២៨,៥៤២</u>	<u>៨,១៩២,១៨៨</u>
តម្លៃបេឡា				
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>៣,៣៦៣,៩៦៤</u>	<u>២,៨៦៥,០២៥</u>	<u>១៣,៦០៧,២៣៤</u>	<u>១១,៦៧៤,៩៧៧</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ធនាគារ				
គំរូរដ្ឋបាល				
នាថ្ងៃទី ១ ខែ មករា	១១,៨៤១,៥៥៦	១១,៤៨២,២៣៨	៤៨,២៥៤,៣៤១	៤៦,១៣៥,៦៣២
ការទិញបន្ថែម	៩៤៣,១០៨	៣៥៩,៣១៨	៣,៨៤៥,០៥១	១,៤៥៥,៩៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣៨៥,៤២៦)	៦៦២,៧៥២
នាថ្ងៃទី ៣១ ខែ ធ្នូ	១២,៧៨៤,៦៦៤	១១,៨៤១,៥៥៦	៥១,៧១៣,៩៦៦	៤៨,២៥៤,៣៤១
ដក: រំលស់បង្គរ				
នាថ្ងៃទី ១ ខែ មករា	៤,១២៧,០៣៩	៣,៦១៧,៩៧០	១៦,៨១៧,៦៨៤	១៤,៥៣៧,០០៣
រំលស់សម្រាប់ការិយបរិច្ឆេទ	៥៥៤,៨០៣	៥០៩,០៦៩	២,២៦១,៩៣២	២,០៦២,៧៤៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៤១,៥៦៥)	២១៧,៩៣៣
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ	៤,៦៨១,៨៤២	៤,១២៧,០៣៩	១៨,៩៣៨,០៥១	១៦,៨១៧,៦៨៤
គំរូរយោង				
នាថ្ងៃទី ៣១ ខែ ធ្នូ	៨,១០២,៨២២	៧,៧១៤,៥១៧	៣២,៧៧៥,៩១៥	៣១,៤៣៦,៦៥៧

ព័ត៌មានអំពីការជួលរបស់សម្ព័ន្ធធនាគារ
និងកំណត់សម្គាល់ ១៩ ។

និងធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៣. ទ្រព្យសកម្មផ្សេងៗ

សម្ព័ន្ធធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការបង់មុននិងប្រាក់តម្កល់	៣,១៦១,០១៩	១,៩៣៤,៩២៩	១២,៧៨៦,៣២២	៧,៨៨៤,៨៣៦
វិនិយោគផ្សេងៗ	១៥០,០០០	១៥០,០០០	៦០៦,៧៥០	៦១១,២៥០
ទ្រព្យសកម្មផ្សេងៗ	១,០៦៣,៧៣២	១,៣៩៣,០៣២	៤,៣០២,៧៩៦	៥,៦៧៦,៦០៥
	<u>៤,៣៧៤,៧៥១</u>	<u>៣,៤៧៧,៩៦១</u>	<u>១៧,៦៩៥,៨៦៨</u>	<u>១៤,១៧២,៦៩១</u>

ធនាគារ

ការបង់មុននិងប្រាក់តម្កល់	៣,១៦១,០១៩	១,៩៣៤,៩២៩	១២,៧៨៦,៣២២	៧,៨៨៤,៨៣៦
វិនិយោគផ្សេងៗ	១៥០,០០០	១៥០,០០០	៦០៦,៧៥០	៦១១,២៥០
ទ្រព្យសកម្មផ្សេងៗ	១,០១០,១៤៤	១,៣៤៨,០៩៧	៤,០៨៦,០៣២	៥,៤៩៣,៤៩៥
	<u>៤,៣២១,១៦៣</u>	<u>៣,៤៣៣,០២៦</u>	<u>១៧,៤៧៩,១០៤</u>	<u>១៣,៩៨៩,៥៨១</u>

១៤. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

សម្ព័ន្ធធនាគារ និងធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	២,២៥៩,៩៩៧	១,៧៧៦,០១២	៩,១៤១,៦៨៨	៧,២៣៧,២៤៩
គណនីសន្សំ	២៧,៩២២,៥៥១	៨,២១១,១៥៦	១១២,៩៤៦,៧១៩	៣៣,៤៦០,៤៦១
ប្រាក់បញ្ញើមានកាលកំណត់	១០,៦៦៥,៣០៤	១,១០១,៩៨៥	៤៣,១៤១,១៥៤	៤,៤៩០,៥៨៨
	<u>៤០,៨៤៧,៨៥២</u>	<u>១១,០៨៩,១៥៣</u>	<u>១៦៥,២២៩,៥៦១</u>	<u>៤៥,១៨៨,២៩៨</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៤. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ក. តាមកាលកំណត់ ៖				
រយៈពេល ១ ខែ	៣០,១៨២,៥៤៨	១០,៥៨៩,៩៣០	១២២,០៨៨,៤០៧	៤៣,១៥៣,៩៦៥
២ ទៅ ៣ ខែ	៦០,០០០	៦០,៧៨៤	២៤២,៧០០	២៤៧,៦៩៥
៤ ទៅ ៦ ខែ	២០០,០០០	-	៨០៩,០០០	-
៧ ទៅ ១២ ខែ	១០,៤០៥,៣០៤	៤៣៨,៤៣៩	៤២,០៨៩,៤៥៤	១,៧៨៦,៦៣៨
	<u>៤០,៨៤៧,៨៥២</u>	<u>១១,០៨៩,១៥៣</u>	<u>១៦៥,២២៩,៥៦១</u>	<u>៤៥,១៨៨,២៩៨</u>

ខ. តាមនិវាសនដ្ឋាន៖				
និវាសន	<u>៤០,៨៤៧,៨៥២</u>	<u>១១,០៨៩,១៥៣</u>	<u>១៦៥,២២៩,៥៦១</u>	<u>៤៥,១៨៨,២៩៨</u>

គ. តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	<u>៤០,៨៤៧,៨៥២</u>	<u>១១,០៨៩,១៥៣</u>	<u>១៦៥,២២៩,៥៦១</u>	<u>៤៥,១៨៨,២៩៨</u>

ឃ. តាមអត្រាការប្រាក់

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ទទួលបាន អត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	២០២០	២០១៩
គណនីចរន្ត	មិនមាន	មិនមាន
គណនីសន្សំ	០.៥%	១%
ប្រាក់បញ្ញើមានកាលកំណត់	<u>១.៥%-៣%</u>	<u>១.៥%-៣%</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៥. ប្រាក់បញ្ញើរបស់អតិថិជន

សម្ព័ន្ធធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១១៨,៣៤៥,០១៥	៧២,៨៤៦,៨៨៧	៤៧៨,៧០៥,៥៨៦	២៩៦,៨៥១,០៦៥
គណនីសន្សំ	២០៩,២៦៧,០៥៦	២១៧,៣១០,៦០៦	៨៤៦,៤៨៥,២៤២	៨៨៥,៥៤០,៧១៩
ប្រាក់បញ្ញើមានកាលកំណត់	២៣៤,២៤០,១៦១	១៥៥,១៤៥,០៤១	៩៤៧,៥០១,៤៥០	៦៣២,២១៦,០៤២
ប្រាក់បញ្ញើមានកម្រិត និង ប្រាក់តម្កល់ធានា	៥,៨៤០,០០០	១,៨៦១,២៦៣	២៣,៦២២,៨០០	៧,៥៨៤,៦៤៧
	<u>៥៦៧,៦៩២,២៣២</u>	<u>៤៤៧,១៦៣,៧៩៧</u>	<u>២,២៩៦,៣១៥,០៧៨</u>	<u>១,៨២២,១៩២,៤៧៣</u>

ធនាគារ

គណនីចរន្ត	១១៨,៣៤៨,៣៦៨	៧២,៨៥៤,៦៥០	៤៧៨,៧៥៩,៥៩៩	២៩៦,៨៨២,៦៩៩
គណនីសន្សំ	២០៩,៨៣០,០០៧	២១៧,៦៤៣,០៦៩	៨៤៨,៧៦២,៣៧៩	៨៨៦,៨៩៥,៥០៦
ប្រាក់បញ្ញើមានកាលកំណត់	២៣៤,២៤០,១៦១	១៥៥,៦៤៥,០៤១	៩៤៧,៥០១,៤៥០	៦៣២,២៥៣,៥៤២
ប្រាក់បញ្ញើមានកម្រិត និង ប្រាក់តម្កល់ធានា	៥,៨៤០,០០០	១,៨៦១,២៦៣	២៣,៦២២,៨០០	៧,៥៨៤,៦៤៧
	<u>៥៦៨,២៦៨,៥៣៦</u>	<u>៤៤៨,០០៤,០២៣</u>	<u>២,២៩៨,៦៤៦,២២៨</u>	<u>១,៨២២,៦១៦,៣៩៤</u>

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលកំណត់៖ សម្ព័ន្ធធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេល ១ ខែ	៣៧៩,៦១៨,៣៧១	៣១៥,០៧១,៩៦៥	១,៥៣៥,៥៥៦,៣១១	១,២៨៣,៩១៨,២៥៧
> ១ ទៅ ៣ ខែ	៥១,០៨៦,៩១០	២២,៩១៣,២៥០	២០៦,៦៤៦,៥៥១	៩៣,៣៧១,៤៩៤
> ៣ ទៅ ៦ ខែ	៥២,៣៨១,២៦២	២៧,២៨០,២៣៦	២១១,៨៨២,២០៥	១១១,១៦៦,៩៦២
> ៦ ទៅ ១២ ខែ	៥៦,៥៥៣,៥៨៤	៥៣,១៨៤,១១២	២២៨,៧៥៩,២៤៧	២១៦,៧២៥,២៥៦
> ១ឆ្នាំ	២៨,០៥២,១០៥	២៨,៧១៤,២៣៤	១១៣,៤៧០,៧៦៤	១១៧,០១០,៥០៤
	<u>៥៦៧,៦៩២,២៣២</u>	<u>៤៤៧,១៦៣,៧៩៧</u>	<u>២,២៩៦,៣១៥,០៧៨</u>	<u>១,៨២២,១៩២,៤៧៣</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៥. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ក.	តាមកាលកំណត់៖ (ត)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ធនាគារ					
	រយៈពេល ១ ខែ	៣៧៩,៦៣១,៧២៤	៣១៥,៤១២,១៩១	១,៥៣៥,៦១០,៣២៤	១,២៨៥,៣០៤,៦៧៨
	> ១ ទៅ ៣ ខែ	៥១,៦៤៩,៨៦១	២៣,៤១៣,២៥០	២០៨,៩២៣,៦៨៨	៩៥,៤០៨,៩៩៤
	> ៣ ទៅ ៦ ខែ	៥២,៣៨១,២៦២	២៧,២៨០,២៣៦	២១១,៨៨២,២០៥	១១១,១៦៦,៩៦២
	> ៦ ទៅ ១២ ខែ	៥៦,៥៥៣,៥៨៤	៥៣,១៨៤,១១២	២២៨,៧៥៩,២៤៧	២១៦,៧២៥,២៥៦
	> ១ឆ្នាំ	២៨,០៥២,១០៥	២៨,៧១៤,២៣៤	១១៣,៤៧០,៧៦៤	១១៧,០១០,៥០៤
		<u>៥៦៨,២៦៨,៥៣៦</u>	<u>៤៤៨,០០៤,០២៣</u>	<u>២,២៩៨,៦៤៦,២២៨</u>	<u>១,៨២៥,៦១៦,៣៩៤</u>
ខ. តាមនិវាសនដ្ឋាន៖					
សម្ព័ន្ធធនាគារ					
	និវាសជន	៣៥៥,៥៥៣,៦៨១	២៨៨,៣៤៣,៦៥៣	១,៤៣៨,២១៤,៦៣៩	១,១៧៥,០០០,៣៨៦
	អនិវាសជន	២១២,១៣៨,៥៥១	១៥៨,៨២០,១៤៤	៨៥៨,១០០,៤៣៩	៦៤៧,១៩២,០៨៧
		<u>៥៦៧,៦៩២,២៣២</u>	<u>៤៤៧,១៦៣,៧៩៧</u>	<u>២,២៩៦,៣១៥,០៧៨</u>	<u>១,៨២២,១៩២,៤៧៣</u>
ធនាគារ					
	និវាសជន	៣៥៦,១២៩,៩៨៥	២៨៩,១៨៣,៨៧៩	១,៤៤០,៥៤៥,៧៨៩	១,១៧៨,៤២៤,៣០៧
	អនិវាសជន	២១២,១៣៨,៥៥១	១៥៨,៨២០,១៤៤	៨៥៨,១០០,៤៣៩	៦៤៧,១៩២,០៨៧
		<u>៥៦៨,២៦៨,៥៣៦</u>	<u>៤៤៨,០០៤,០២៣</u>	<u>២,២៩៨,៦៤៦,២២៨</u>	<u>១,៨២៥,៦១៦,៣៩៤</u>
គ. តាមទំនាក់ទំនង៖					
សម្ព័ន្ធធនាគារ					
	សម្ព័ន្ធហ្មាតិ	៩៣៥,៦២៨	១,៤៣២,៧២៩	៣,៧៨៤,៦១៥	៥,៨៣៨,៣៧១
	មិនមែនសម្ព័ន្ធហ្មាតិ	៥៦៦,៧៥៦,៦០៤	៤៥៥,៧៣១,០៦៨	២,២៩២,៥៣០,៤៦៣	១,៨១៦,៣៥៤,១០២
		<u>៥៦៧,៦៩២,២៣២</u>	<u>៤៥៧,១៦៣,៧៩៧</u>	<u>២,២៩៦,៣១៥,០៧៨</u>	<u>១,៨២២,១៩២,៤៧៣</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៥. ប្រាក់បញ្ញើរបស់អតិថិជន (ត)

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
គ. តាមទំនាក់ទំនង (ត)				
ធនាគារ				
សម្ព័ន្ធភ្នាក់	១,៥១១,៩៣២	២,២៧២,៩៥៥	៦,១១៥,៧៦៥	៩,២៦២,២៩២
មិនមែនសម្ព័ន្ធភ្នាក់	៥៦៦,៧៥៦,៦០៤	៤៤៥,៧៣១,០៦៨	២,២៩២,៥៣០,៤៦៣	១,៨១៦,៣៥៤,១០២
	<u>៥៦៨,២៦៨,៥៣៦</u>	<u>៤៤៨,០០៤,០២៣</u>	<u>២,២៩៨,៦៤៦,២២៨</u>	<u>១,៨២៥,៦១៦,៣៩៤</u>

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	២០២០	២០១៩
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	០.៥០%-១.២៥%	១.០០%- ១.២៥%
ប្រាក់បញ្ញើមានកាលកំណត់	២.០០%-៤.៥០%	២.០៣%- ៣.២៤%
ប្រាក់បញ្ញើមានកម្រិត និង		១.៥០%-
ប្រាក់តម្កល់ធានា	<u>១.៥០%-៣.០០%</u>	<u>៣.០០%</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ

ក. ចំណាយពន្ធលើប្រាក់ចំណេញ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ពន្ធប្រចាំឆ្នាំ៖	៩៧៧,០៩៦	២៥,៥៩៥	៣,៩៨៣,៦២១	១០៣,៧១២
ពន្ធពន្យារ	៣,៩២៩,៦៦៦	៣,៨៤៧,៨៧០	១៦,០២១,២៤៨	១៥,៥៩១,៥៦៩
ចំណាយពន្ធលើប្រាក់ចំណេញ	<u>៤,៩០៦,៧៦២</u>	<u>៣,៨៧៣,៤៦៥</u>	<u>២០,០០៤,៨៦៩</u>	<u>១៥,៦៨៣,២៨១</u>
ធនាគារ				
ពន្ធប្រចាំឆ្នាំ៖	៩២១,៤៩០	-	៣,៧៥៦,៩១៥	-
ពន្ធពន្យារ	៣,៩២៩,៦៦៦	៣,៨៤៨,៨៧៥	១៦,០២១,២៤៨	១៥,៥៩៥,៦៤២
ចំណាយពន្ធលើប្រាក់ចំណេញ	<u>៤,៨៥១,១៥៦</u>	<u>៣,៨៤៨,៨៧៥</u>	<u>១៩,៧៧៨,១៦៣</u>	<u>១៥,៥៩៥,៦៤២</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ (ត)

ក. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ។ ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាដែលតម្រូវតាមច្បាប់ទៅលើការចំណាយពន្ធលើប្រាក់ចំណេញ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	២០២០			២០១៩		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	%
សម្ព័ន្ធធនាគារ						
ប្រាក់ចំណេញមុនដកពន្ធ	១២,៩១៨,១១ ២	៥២,៦៦៧,១៤ ២		២៥,៨៨៣,១៦ ៣	១០៤,៨៧៨,៥៧ ៦	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ ២០%	២,៥៨៣,៦២ ៣	១០,៥៣៣,៤៣ ១	២០.០០%	៥,១៧៦,៦៣២	២០,៩៧៥,៧១៣	២០.០០ %
ចំណាយដែលមិនអាចកាត់កងបានសម្រាប់គោលបំណង ពន្ធ	៤២៥,៥៩៥	១,៧៣៥,១៥២	៣.២៩%	២៧៨,៨១៤	១,១២៩,៧៥៤	១.០៨%
ពន្ធពន្យាជាទ្រព្យសកម្មដែលមិនបានទទួលស្គាល់	-	-	០.០០%	៣២,៩៨២	១៣៣,៦៤៣	០.១៣%
សំវិធានធនខ្វះ/(លើស)ក្នុងការិយបរិច្ឆេទមុន	១,៨៩៧,៥៤៤	៧,៧៣៦,២៨៦	១៤.៦៩%	(១,៦១៤,៩៦៣)	(៦,៥៤៣,៨២៩)	-៦.២៤%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ចំណាយពន្ធលើប្រាក់ចំណេញ			៣៧.៩៨			១៤.៩៧
	<u>៤,៩០៦,៧៦២</u>	<u>២០,០០៤,៨៦៩</u>	<u>%</u>	<u>៣,៨៧៣,៤៦៥</u>	<u>១៥,៦៩៥,២៨១</u>	<u>%</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ (ត)

ក. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ។ ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាដែលតម្រូវតាមច្បាប់ទៅលើការចំណាយពន្ធលើប្រាក់ចំណេញ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖ (ត)

ធនាគារ	២០២០			២០១៩		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	%
ប្រាក់ចំណេញមុនដកពន្ធ	១២,៦៥៧,៧៦ ៣	៥១,៦០៥,៧០ ០		២៥,៨៨១,២០ ២	១០៤,៨៧០,៦៣ ០	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ ២០%	២,៥៣១,៥៥៣		២០.០០%	៥,១៧៦,២៤០	២០,៩៧៤,១២៤	២០.០០ %
		១០,៣២១,១៤ ២				
ចំណាយដែលមិនអាចកាត់កងបានសម្រាប់គោលបំណង ពន្ធ	៤២២,០៥៩	១,៧២០,៧៣៥	៣.៣៣%	២៦១,១៥៨	១,០៥៨,២១២	១.០១%
សំវិធានធនខ្វះ/(លើស)ពីការិយបរិច្ឆេទមុន	១,៨៩៧,៥៤៤	៧,៧៣៦,២៨៦	១៤.៦៩%	(១,៥៨៨,៥៥ ៣)	(៦,៤៣៦,៦៩៤)	-៦.១៤%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ចំណាយពន្ធលើប្រាក់ចំណេញ		១៩,៧៧៨,១៦	៣៨.៣៣			១៤.៨៧
	៤,៨៥១,១៥៦	៣	%	៣,៨៩៨,៨៧៥	១៥,៥៩៥,៦៤២	%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា

បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

បម្រែបម្រួលនៃបំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ មានដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
នាថ្ងៃទី ១ ខែ មករា	-	១៣៨,៥៧៣	-	៥៥៦,៧៨៧
ចំណាយពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	៩៧៧,០៩៦	២៥,៥៩៥	៣,៩៨៣,៦២១	១០៣,៧១២
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំបានបង់	(៤៤៥,២០២)	(១១៨,៨៧៣)	(១,៨១៥,០៨៩)	(៤៨១,៦៧៣)
ឥណទានលើពន្ធកាត់ទុក	-	(៤៥,២៩៥)	-	(១៨៣,៥៣៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៧,០២១)	៤,៧០៩
នាថ្ងៃទី ៣១ ខែ ធ្នូ	៥៣១,៨៩៤	-	២,១៥១,៥១១	-
ធនាគារ				
នាថ្ងៃទី ១ ខែ មករា	-	-	-	-
ចំណាយពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	៩២១,៤៩០	-	៣,៧៥៦,៩១៥	-
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំបានបង់	(៤៤៣,៧០១)	-	(១,៨០៨,៩៦៩)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៥,២៨៩)	-
នាថ្ងៃទី ៣១ ខែ ធ្នូ	៤៧៧,៧៨៩	-	១,៩៣២,៦៥៧	-

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា (ត)

បំណុលពន្ធអប្បបរមា

បម្រែបម្រួលនៃបំណុលពន្ធអប្បបរមា មានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សម្ព័ន្ធធនាគារ និងធនាគារ			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា	-	៣៧,០៨៣	-	១៤៨,៩៩៩
ចំណាយពន្ធអប្បបរមា	-	៤៥១,៨៣២	-	១,៧៩០,៣០៣
ពន្ធអប្បបរមាក្នុងឆ្នាំបានបង់	-	(៤៧៨,៩១៥)	-	(១,៩៤០,៥៦៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១,២៦២
នាថ្ងៃទី ៣១ ខែ ធ្នូ	-	-	-	-

គ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

បម្រែបម្រួលនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សម្ព័ន្ធធនាគារ			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា	៥,៧៨៤,៥២១	៩,៦៣២,៣៩១	២៣,៥៧១,៩២៣	៣៨,៧០២,៩៤៧
កត់ត្រានៅក្នុងចំណេញ ឬខាត	(៣,៩២៩,៦៦៦)	(៣,៨៤៧,៨៧០)	(១៦,០២១,២៤៨)	(១៥,៥៩១,៥៦៩)
កត់ត្រានៅក្នុងលទ្ធផលលម្អិតផ្សេងៗ	(១៥,៩០០)	-	(៦៤,៨២៥)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៤៧,២៧៧)	៤៦០,៥៤៥
នាថ្ងៃទី ៣១ ខែ ធ្នូ	១,៨៣៨,៩៥៥	៥,៧៨៤,៥២១	៧,៤៣៨,៥៧៣	២៣,៥៧១,៩២៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ (ត)

គ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖ (ត)

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ធនាគារ				
នាថ្ងៃទី ១ ខែ មករា	៥,៧៨១,៦៧៨	៩,៦៣០,៥៥៣	២៣,៥៦០,៣៣៨	៣៨,៦៩៥,៥៦២
កត់ត្រានៅក្នុងចំណេញ ឬខាត	(៣,៩២៩,៦៦៦)	(៣,៨៤៨,៨៧៥)	(១៦,០២១,២៤៨)	(១៥,៥៩៥,៦៤២)
កត់ត្រានៅក្នុងលទ្ធផលលម្អិតផ្សេងៗ	(១៥,៩០០)	-	(៦៤,៨២៥)	-
លម្អៀងពីការប្តូរប័យប័ណ្ណ	-	-	(៤៧,១៩២)	៤៦០,៤១៨
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>១,៨៣៦,១១២</u>	<u>៥,៧៨១,៦៧៨</u>	<u>៧,៤០៧,០៧៣</u>	<u>២៣,៥៦០,៣៣៨</u>

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) រួមមានគណនីដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
សំវិធានធនលើការខាតបង់លើឱនភាព				
នៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ	១,៣២៩,០០០	១,០៤៥,៤១០	៥,៣៧៥,៨០៤	៤,២៦០,០៤៦
ចំណូលមិនទាន់ទទួលស្គាល់	៥៩៦,៨៨២	៥០២,៩១៧	២,៤១៤,៣៨៨	២,០៤៩,៣៨៧
ភតិសន្យា	១៥០,៤២៥	១២២,៦៤៩	៦០៨,៤៦៩	៤៩៩,៧៩៥
ទ្រព្យនិង បរិក្ខារ	(២២២,៩៨៨)	(២៣៤,១៤៧)	(៩០១,៩៨៦)	(៩៥៤,១៤៩)
ផ្សេងៗ	(១៤,៣៦៤)	៣៣,០៥៨	(៥៨,១០២)	១៣៤,៧១១
ខាតសារពើពន្ធយោងពីមុន	<u>-</u>	<u>៤,៣១៤,៦៣៤</u>	<u>-</u>	<u>១៧,៥៨២,១៣៣</u>
	<u>១,៨៣៨,៩៥៥</u>	<u>៥,៧៨១,៥៦១</u>	<u>៧,៤៣៨,៥៧៣</u>	<u>២៣,៥៧១,៩២៣</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៦. ពន្ធលើប្រាក់ចំណេញ (ត)

គ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) រួមមានគណនីដូចខាងក្រោម៖ (ត)

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ធនាគារ				
សំវិធានធនលើការខាតបង់លើឱនភាព				
នៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ	១,៣២៩,០០០	១,០៤៥,៤១០	៥,៣៧៥,៨០៤	៤,២៦០,០៤៦
ចំណូលមិនទាន់ទទួលស្គាល់	៥៩៦,៨៨២	៥០២,៩១៧	២,៤១៤,៣៨៨	២,០៤៩,៣៨៧
ភតិសន្យា	១៥០,៤២៥	១២២,៦៤៩	៦០៨,៤៦៩	៤៩៩,៧៩៥
ទ្រព្យនិង បរិក្ខារ	(២២៥,៨៣១)	(២៣៦,៩៩០)	(៩១៣,៤៨៦)	(៩៦៥,៧៣៤)
ផ្សេងៗ	(១៤,៣៦៥)	៣៣,០៥៨	(៥៨,១០២)	១៣៤,៧១១
ខាតសារពើពន្ធយោងពីមុន	-	៤,៣១៤,៦៣៤	-	១៧,៥៨២,១៣៣
	<u>១,៨៣៦,១១២</u>	<u>៥,៧៨១,៦៧៨</u>	<u>៧,៤២៧,០៧៣</u>	<u>២៣,៥៦០,៣៣៨</u>

១៧. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្រុមហ៊ុនមេផ្ទាល់	៥៥,០០៨,៨២៧	៥៥,០២៧,៣២២	២២២,៥១០,៧០៥	២២៤,២៣៦,៣៣៧
ធនាគារផ្សេងៗ៖				
ក្នុងស្រុក	៣០,៦០៣,៤៧៦	៣៤,០៦៣,៦៧១	១២៣,៧៩១,០៦០	១៣៨,៨០៩,៤៥៩
ក្រៅស្រុក	១២,២១៥,៤៣៤	១២,០០៣,៩៥៧	៤៩,៤១១,៤៣១	៤៨,៩១៦,១២៥
	<u>៩៧,៨២៧,៧៣៧</u>	<u>១០១,០៩៤,៩៥០</u>	<u>៣៩៥,៧១៣,១៩៦</u>	<u>៤១១,៩៦១,៩២១</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៧. ប្រាក់កម្ចី(ត)

ធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ក្រុមហ៊ុនមេផ្ទាល់	៥៥,០០៨,៨២៧	៥៥,០២៧,៣២២	២២២,៥១០,៧០៥	២២៤,២៣៦,៣៣៧
ធនាគារផ្សេងៗ៖				
ក្នុងស្រុក	៣០,៦០៣,៤៧៦	៣៤,០៦៣,៦៧១	១២៣,៧៩១,០៦០	១៣៨,៨០៩,៤៥៩
ក្រៅស្រុក	២០០,៧៥៤	-	៨១២,០៥១	-
	<u>៨៥,៨១៣,០៥៧</u>	<u>៨៩,០៩០,៩៩៣</u>	<u>៣៤៧,១១៣,៨១៦</u>	<u>៣៦៣,០៤៥,៧៩៦</u>

ប្រាក់កម្ចីមិនមានការធានា មានការប្រាក់តាមអត្រាពី ២.៥៥% ដល់ ៤.៨៩% (២០១៩: ២.១៣% ដល់ ៤.២២%)
ក្នុង ១ ឆ្នាំ ។ សម្រាប់ការវិភាគបន្ថែម សូមមើលកំណត់សម្គាល់ ៣៣៣ ។

១៨. អនុបំណុល

សម្ព័ន្ធធនាគារនិងធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ក្រុមហ៊ុនមេផ្ទាល់	<u>២៩,០៩២,៦៤៣</u>	<u>២៩,១៨៥,៤២៩</u>	<u>១១៧,៦៧៩,៧៤១</u>	<u>១១៨,៩៣០,៦២៣</u>

អនុបំណុលមិនមានការធានា មានការប្រាក់តាមអត្រា ៤.០៦% ដល់ ៤.៣៣% (២០១៩: ៤.០៦% ដល់ ៤.៣៣%)
ក្នុង ១ ឆ្នាំ ។ សម្ព័ន្ធធនាគារ និង ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែ
ធ្នូ ឆ្នាំ ២០១៦ ។ សម្រាប់ការវិភាគបន្ថែម សូមមើលកំណត់សម្គាល់ ៣៣៣ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៩. បំណុលកកសិសន្យា

សម្ព័ន្ធធនាគារ និងធនាគារ ជួលទីតាំងការិយាល័យ ។ ព័ត៌មានអំពីការជួលដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
វិភាគតាមកាលកំណត់-				
លំហូរទឹកប្រាក់កិច្ចសន្យា				
មិនទាន់ធ្វើអប្បបរមា				
តិចជាងមួយឆ្នាំ	៦៤៤,៩០៧	៦៩៦,២៤០	២,៦០៨,៦៤៧	២,៨៣៧,១៧៨
មួយឆ្នាំទៅប្រាំឆ្នាំ	១,៩៦៤,៨០៦	៦៣៨,៩៥៨	៧,៩៤៧,៦៤២	២,៦០៣,៧៥២
លើសពីប្រាំឆ្នាំ	២,០៧៧,៨១១	៣,៧៧០,៤០៦	៨,៤០៤,៧៤៤	១៥,៣៦៤,៤០៥
សរុបបំណុលកកសិសន្យាដែលមិនទាន់ធ្វើអប្បបរមា	៤,៦៨៧,៥២៤	៥,១០៥,៦០៤	១៨,៩៦១,០៣៣	២០,៨០៥,៣៣៥
តម្លៃបច្ចុប្បន្ននៃបំណុលកកសិសន្យា				
រយៈពេលខ្លី	៤៤៩,៣៥២	៦៨០,៥០១	១,៨១៧,៦២៩	២,៧៧៣,០៤១
រយៈពេលវែង	៣,៨២៨,៥៨១	២,៦៦១,១៩៦	១៣,៨៦៨,៦១០	១០,៨៤៤,៣៧៤
	៣,៨៧៧,៩៣៣	៣,៣៤១,៦៩៧	១៥,៦៨៦,២៣៩	១៣,៦១៧,៤១៥
ធនាគារ				
វិភាគតាមកាលកំណត់-				
លំហូរទឹកប្រាក់កិច្ចសន្យា				
មិនទាន់ធ្វើអប្បបរមា				
តិចជាងមួយឆ្នាំ	១,១៨៨,២២៦	១,២៤៥,៥០៨	៤,៨៤៤,៣៩៧	៥,០៧៥,៤៤៦
មួយឆ្នាំទៅប្រាំឆ្នាំ	៤,១៣៨,០៨៤	១,១៨៨,២២៦	១៦,៨៧០,៩៦៧	៤,៨៤២,០២១
លើសពីប្រាំឆ្នាំ	២២,៦៧១,៨៥៧	២៦,៣៧០,២០១	៩២,៤៣៣,១៦៤	១០៧,៤៥៨,៥៧១
សរុបបំណុលកកសិសន្យាដែលមិនទាន់ធ្វើអប្បបរមា	២៧,៩៩៧,១៦៧	២៨,៨០៣,៩៣៥	១១៤,១៤៨,៥២៨	១១៧,៣៧៦,០៣៨
តម្លៃបច្ចុប្បន្ននៃបំណុលកកសិសន្យា				
រយៈពេលខ្លី	៤៦៣,៩៥៥	៦៩១,៥១០	១,៨៧៦,៦៩៨	២,៨១៧,៩០៣
រយៈពេលវែង	៩,៣៥៦,២៧៥	៨,៦០៣,៤១៣	៣៧,៨៤៦,១៣២	៣៥,០៥៨,៩០៨
	៩,៨២០,២៣០	៩,២៩៤,៩២៣	៣៩,៧២២,៨៣០	៣៧,៨៧៦,៨១១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

១៩. បំណុលភតិសន្យា (ត)

ប្រតិបត្តិការទាក់ទងនឹងការជួលខាងក្រោមនេះមាន ៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ចំនួនទឹកប្រាក់ទទួលស្គាល់ក្នុងចំណេញ ឬខាត				
ការប្រាក់លើបំណុលភតិសន្យា	៣៨២,៦១២	២៦២,១០២	១,៥៥៩,៩១០	១,០៦២,០៣៧
ចំណាយទាក់ទងនឹងលើភតិសន្យា រយៈពេលខ្លី	៦៨,០៦៧	១១៦,៧៥៥	២៧៧,៥០៩	៤៧៣,០៩១
	<u>៤៥០,៦៧៩</u>	<u>៣៧៨,៨៥៧</u>	<u>១,៨៣៧,៤១៩</u>	<u>១,៥៣៥,១២៨</u>
ចំនួនទឹកប្រាក់ទទួលស្គាល់ក្នុង របាយការណ៍លំហូរទឹកប្រាក់				
សរុបលំហូរទឹកប្រាក់ចេញ លើភតិសន្យា	<u>(៧៨៩,៤៨៤)</u>	<u>(៦០៥,២៥៩)</u>	<u>(៣,២១៨,៧២៦)</u>	<u>(២,៤៥២,៥០៩)</u>
ការទូទាត់ប្រាក់ដើម	<u>(៤០៦,៨៧២)</u>	<u>(៣៤៣,១៥៧)</u>	<u>(១,៦៥៨,៨១៧)</u>	<u>(១,៣៩០,៤៧២)</u>
ធនាគារ				
ចំនួនទឹកប្រាក់ទទួលស្គាល់ក្នុងចំណេញ ឬខាត				
ការប្រាក់លើបំណុលភតិសន្យា	៨៣៥,១៦៨	៧១៥,៣៧៨	៣,៤០៤,៩៨០	២,៨៩៨,៧១២
ចំណាយពាក់ព័ន្ធលើភតិសន្យា រយៈពេលខ្លី	៦៨,០៦៧	១១៦,៧៥៥	២៧៧,៥០៩	៤៧៣,០៩១
	<u>៩០៣,២៣៥</u>	<u>៨៣២,១៣៣</u>	<u>៣,៦៨២,៤៨៩</u>	<u>៣,៣៧១,៨០៣</u>
ចំនួនទឹកប្រាក់ទទួលស្គាល់ក្នុង របាយការណ៍លំហូរទឹកប្រាក់				
សរុបលំហូរទឹកប្រាក់ ចេញលើភតិសន្យា	<u>(១,២៥២,៩៦៩)</u>	<u>(១,០៦៦,៨៦៥)</u>	<u>(៥,១០៨,៣៥៥)</u>	<u>(៤,៣២២,៩៣៧)</u>
ការទូទាត់ប្រាក់ដើម	<u>(៤១៧,៨០១)</u>	<u>(៣៥១,៤៨៧)</u>	<u>(១,៧០៣,៣៧៥)</u>	<u>(១,៤២៤,២២៥)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២០. ភាគពូកិច្ចសាធននិវត្តន៍បុគ្គលិក

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារនិងធនាគារ				
នាថ្ងៃទី ១ ខែ មករា	៣៧២,២១០	៤១៦,០២៨	១,៥១៦,៧៥៦	១,៦៧១,៦០១
ការទូទាត់ក្នុងការិយបរិច្ឆេទ	(៤,៣៦៥)	(៤៣,៨១៨)	(១៧,៧៩៦)	(១៧៧,៥៥១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១១,០២៧)	២២,៧០៦
នាថ្ងៃទី ៣១ ខែ ធ្នូ	៣៦៧,៨៤៥	៣៧២,២១០	១,៤៨៧,៩៣៣	១,៥១៦,៧៥៦

២១. បំណុលផ្សេងៗ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
មូលនិធិក្រោមកិច្ចសន្យា*(Escrow)	៥១៣,០០០	៥,០៥៨,៤៣៧	២,០៧៥,០៨៥	២០,៦១៣,១៣១
មូលប្បទានបត្រក្រោមគណនីជាតំទាត់	៣,៦៩៥,២៦៥	៤,២៣៧,១៥០	១៤,៩៤៧,៣៤៧	១៧,២៦៦,៣៨៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២,៥៩៣,៦៣៧	៥,៨៣៤,៦៥៣	១០,៤៩១,២៦២	២៣,៧៧៦,២១១
បំណុលពន្ធផ្សេងៗ	២២១,៨៥៥	១៣២,៤៤០	៨៩៧,៤០៣	៥៣៩,៦៩៣
ការបញ្ជាទិញមូលប្បទានបត្រ	២,០៣១,១៥៣	៧៦៦,០៤៨	៨,២១៦,០១៤	៣,១២១,៦៤៦
គណនីអ្នកផ្គត់ផ្គង់	៧៨៤,២៧១	១,៨៦៧,៤៥៣	៣,១៧២,៣៧៦	៧,៦០៩,៨៧១
បំណុលផ្សេងៗ	២,០៩០,០៧៩	២,២៦១,៣៣៧	៨,៤៥៤,៣៧១	៩,២១៤,៩៤៩
	១១,៩២៩,២៦០	២០,១៥៧,៥១៨	៤៨,២៥៣,៨៥៨	៨២,១៤១,៨៨៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២១. បំណុលផ្សេងៗ (ត)

ធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មូលនិធិក្រោមកិច្ចសន្យា* (Escrow)	៥១៣,០០០	៥,០៥៨,៤៣៧	២,០៧៥,០៨៥	២០,៦១៣,១៣១
មូលប្បទានបត្រក្រោមគណនីជាតំទាត់	៣,៦៩៥,២៦៥	៤,២៣៧,១៥០	១៤,៩៤៧,៣៤៧	១៧,២៦៦,៣៨៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	២,៥៩៣,៦៣៧	៥,៨៣៤,៦៥៣	១០,៤៩១,២៦២	២៣,៧៧៦,២១១
បំណុលពន្ធផ្សេងៗ	២១០,៤៥២	១១៤,០៦៨	៨៥១,២៧៨	៤៦៤,៨២៧
ការបញ្ជាទិញមូលប្បទានបត្រ	២,០៣១,១៥៣	៧៦៦,០៤៨	៨,២១៦,០១៤	៣,១២១,៦៤៦
គណនីអ្នកផ្គត់ផ្គង់	៧៨៤,២៧១	១,៨៦៧,៤៥៣	៣,១៧២,៣៧៦	៧,៦០៩,៨៧១
បំណុលផ្សេងៗ	១,៣៥៥,៤១១	១,៧៣៦,២៣៨	៥,៤៨២,៦៣៧	៧,០៧៥,១៧១
	១១,១៨៣,១៨៩	១៩,៦១៤,០៨៩	៤៥,២៣៥,៩៩៩	៧៩,៩២៧,២៤៣
* មូលនិធិក្រោមកិច្ចសន្យាគឺជាតម្លៃលក់ក្នុងកិច្ចព្រមព្រៀងទិញលក់ តាមការបញ្ជាក្នុងកិច្ចសន្យានេះ ។			ដែលធនាគារដើរតួជាភ្នាក់ងារអនុវត្ត	

២២. ដើមទុន

	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនបានបង់	៨០,០០០,០០០	៨០,០០០,០០០	៣២០,០០០,០០០	៣២០,០០០,០០០
៨០,០០០ភាគហ៊ុនមានតម្លៃចារិក ១,០០០ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន				
	២០២០		២០១៩	
	ភាគហ៊ុន កាន់កាប់%	ចំនួន ទឹកប្រាក់ ដុល្លារអាមេរិក	ភាគហ៊ុន កាន់កាប់%	ចំនួន ទឹកប្រាក់ ដុល្លារអាមេរិក
E. Sun Commercial Bank Ltd.	១០០	៨០,០០០,០០០	១០០	៨០,០០០,០០០

ដើមទុនអនុម័តទាំងអស់ត្រូវបានបោះផ្សាយ

និងបានបង់គ្រប់ចំនួន

។

មិនមានការផ្លាស់ប្តូរនៅក្នុងការកាន់កាប់ភាគហ៊ុនរបស់ធនាគារក្នុងការិយបរិច្ឆេទនេះទេ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២៣. ចំណូលពីការប្រាក់

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ចំណូលការប្រាក់ពី៖				
ឥណទាននិងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	៣៥,៥២៨,៨៨០	២៧,៦៧៤,០៨៨	១៤៤,៨៥១,២៤៤	១១២,១៣៥,៤០៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២,១២៧,៥៥៩	២,៣១៩,២៤៤	៨,៦៧៤,០៥៧	៩,៣៩៧,៥៧៦
	<u>៣៧,៦៥៦,៤៣៩</u>	<u>២៩,៩៩៣,៣៣២</u>	<u>១៥៣,៥២៥,៣០១</u>	<u>១២១,៥៣២,៩៨១</u>
ធនាគារ				
ចំណូលការប្រាក់ពី៖				
ឥណទាននិងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	៣៥,៥៤២,០៤៤	២៧,៦៨៧,៩៤០	១៤៤,៩០៤,៩១៣	១១២,១៩១,៥៣៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១,៨៨៣,៣១១	២,១០០,៩៨៩	៧,៦៧៨,២៥៩	៨,៥១៣,២០៧
	<u>៣៧,៤២៥,៣៥៥</u>	<u>២៩,៧៨៨,៩២៩</u>	<u>១៥២,៥៨៣,១៧២</u>	<u>១២០,៧០៤,៧៤០</u>

២៤. ចំណាយលើការប្រាក់

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ចំណាយការប្រាក់លើ៖				
ប្រាក់បញ្ញើរបស់ធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៨២,៤៦៤	១,៥១៦,៨៦២	១,១៥១,៦០៦	៦,១៤៦,៣២៥
ប្រាក់បញ្ញើរបស់អតិថិជន	៨,៣៦៥,៥៣២	៥,៩៤០,២០១	៣៤,១០៦,២៧៤	២៤,០៦៩,៦៩៤
ប្រាក់កម្ចី និងអនុបំណុល	២,៦៣០,១៨៣	១,៤០២,០៣៤	១០,៧២៣,២៥៦	៥,៦៨១,០៤២
បំណុលកតិសន្យា	៣៨២,៦១២	២៦២,១០២	១,៥៥៩,៩១០	១,០៦២,០៣៧
	<u>១១,៦៦០,៧៩១</u>	<u>៩,១២១,១៩៩</u>	<u>៤៧,៥៤១,០៤៦</u>	<u>៣៦,៩៥៩,០៩៨</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២៤. ចំណាយលើការប្រាក់ (ត)

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ធនាគារ				
ចំណាយការប្រាក់លើ៖				
ប្រាក់បញ្ញើរបស់ធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៨២,៤៦៤	១,៥១៦,៨៦២	១,១៥១,៦០៦	៦,១៤៦,៣២៥
ប្រាក់បញ្ញើរបស់អតិថិជន	៨,៣៦៥,៥៣២		៣៤,១០៦,២៧៤	២៤,០៦៩,៦៩៤
		៥,៩៤០,២០១		
ប្រាក់កម្ចី និងអនុបំណុល	២,១៩៤,៥៧០	៧៧២,៦០៥	៨,៩៤៧,២៦២	៣,១៣០,៥៩៥
បំណុលកតិសន្យា	៨៣៥,១៦៨	៧១៥,៣៧៨	៣,៤០៤,៩៨០	២,៨៩៨,៧១២
	<u>១១,៦៧៧,៧៣៤</u>	<u>៨,៩៤៥,០៤៦</u>	<u>៤៧,៦១០,១២២</u>	<u>៣៦,២៤៥,៣២៦</u>

២៥. ចំណូលកម្រៃ និងជើងសារ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ចំណូលកម្រៃដំណើរការឥណទាន	១,២០១,០៦២	៩៦៥,៧០៦	៤,៨៩៦,៧៣០	៣,៩១៣,០៤១
ចំណូលពីសេវាទូទាត់ផ្សេងៗ	១,២១២,៤១៦		៤,៩៤៣,០២០	៦,៥៣៧,២០១
		១,៦១៣,៣២៧		
ចំណូលពីសេវា ATM/ប័ណ្ណឥណទាន	២៨៣,៦៩០	១,០៨៤,៤២៤	១,១៥៦,៦០៤	៤,៣៩៤,០៨៦
ថ្លៃឈ្នួល				
និងកម្រៃជើងសារពីប័ណ្ណឥណទាន	២៤៩,០១៥	៥៧៤,៥៣៣	១,០១៥,២៣៤	២,៣២៨,០០៨
ចំណូលពីសេវាទូរគមនាគមន៍	២០១,២៥០	១១៤,៦៦០	៨២០,៤៩៦	៤៦៤,៦០២
ចំណូលពីសកម្មភាពធានាផ្សេងៗ	៣២,៦៣១	៧៨,១៤៣	១៣៣,០៣៧	៣១៦,៦៣៥
ថ្លៃឈ្នួល និងកម្រៃជើងសារផ្សេងៗ	២១៤,១០០	៥៤៩,៣០៣	៨៧២,៨៨៦	២,២២៥,៧៧៦
	<u>៣,៣៩៤,១៦៤</u>	<u>៤,៩៨០,០៩៦</u>	<u>១៣,៨៣៨,០០៧</u>	<u>២០,១៧៩,៣៤៩</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២៦. ចំណាយកម្រៃ និងដើមសារ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ចំណាយកម្រៃកិច្ចសន្យា	៤០០,២៤០	៥១៩,៧៣៦	១,៦៣១,៧៧៨	២,១០៥,៩៧០
ចំណាយសេវាទូរគមនាគមន៍	៨៧,៩៩០	៥៤,៧៥៥	៣៥៨,៧៣៥	២២១,៨៦៧
ចំណាយសកម្មភាពធានារ៉ាប់រង	៤៤,៣២២	៤៣,៥៦១	១៨០,៧០១	១៧៦,៥០៩
ចំណាយថ្លៃឈ្នួល និង កម្រៃជើងសាររ៉ាប់រង	៣០,២៩២	៧៣,៦៩១	១២៣,៥០១	២៩៨,៥៩៧
	<u>៥៦២,៨៤៤</u>	<u>៦៩១,៧៤៣</u>	<u>២,២៩៤,៧១៥</u>	<u>២,៨០២,៩៤៣</u>

២៧. ចំណូលផ្សេងៗ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	២៣២,៧៤៤	២០៦,៩១៨	៩៤៨,៨៩៧	៨៣៨,៤៣២
ការប្រមូលបានមកវិញនូវឥណទាន			១០,៨៥២,៣៧	
លុបចោល	២,៦៦១,៨៥៣	៨,៨៤០,៧២៨	៥	៣៥,៨២២,៦៣០
ចំណេញសុទ្ធផ្សេងៗ	<u>៣៩៦,៦០៧</u>	<u>២៩៤,៦៤៦</u>	<u>១០,៨៦៣,២៧</u>	<u>១០,៨៧៦,០៦២</u>
ធនាគារ				
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	២៣២,៧៤៤	២០៦,៩១៨	៩៤៨,៨៩៧	៨៣៨,៤៣២
ការប្រមូលបានមកវិញនូវឥណទាន			១០,៨៥២,៣៧	
លុបចោល	២,៦៦១,៨៥៣	៨,៨៤០,៧២៨	៥	៣៥,៨២២,៦៣០
ចំណេញសុទ្ធផ្សេងៗ	<u>៤៩៤,៥៤១</u>	<u>៣១៣,៩៥៥</u>	<u>១០,៨០១,២៧</u>	<u>១០,៦៧៤,០៦២</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

២៨. ចំណាយបុគ្គលិក

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	៦,១១២,០១៩	៥,៤៦៣,២១៥	២៤,៩១៨,៧០១	២២,១៣៦,៩៤៧
ប្រាក់រង្វាន់និងប្រាក់លើកទឹកចិត្ត	១,៣០៩,៦០៧	៩១០,១៣១	៥,៣៣៩,២៦៨	៣,៦៨៧,៨៥១
អត្ថប្រយោជន៍បុគ្គលិក (*)	២៣៤,៧២៦	១៥០,៥៥៩	៩៥៦,៩៧៨	៦១០,០៦៦
	<u>៧,៦៥៦,៣៥២</u>	<u>៦,៥២៣,៩០៥</u>	<u>៣១,២១៥,៩៤៧</u>	<u>២៦,៤៣៤,៨៦៤</u>
ធនាគារ				
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	៦,១១២,០១៩	៥,៤៦៨,៩៥៥	២៤,៩១៨,៧០១	២២,១៦០,២០៦
ប្រាក់រង្វាន់និងប្រាក់លើកទឹកចិត្ត	១,៣០៩,៦០៧	៩១០,១៣១	៥,៣៣៩,២៦៨	៣,៦៨៧,៨៥១
អត្ថប្រយោជន៍បុគ្គលិក (*)	២៣៤,៦១១	១៥០,៥៥៩	៩៥៦,៥០៩	៦១០,០៦៥
	<u>៧,៦៥៦,២៣៧</u>	<u>៦,៥២៩,៦៤៥</u>	<u>៣១,២១៤,៤៧៨</u>	<u>២៦,៤៥៤,១២២</u>

២៩. រំលស់

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
រំលស់ទ្រព្យ និងបរិក្ខារ	២,៨៦៦,៣៧២	២,៧០៥,៣១៤	១១,៦៨៦,១៩៩	១០,៩៦១,៩៣២
រំលស់ទ្រព្យសកម្មអរូបី	២២៥,៣០២	៣៣៤,២៨៥	៩១៨,៥៥៦	១,៣៥៥,៥២៣
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៤៤៤,១៦៩	៣៨៨,៤៣៤	១,៨១០,៨៧៦	១,៦១៤,៤៥៥
	<u>៣,៥៣៥,៨៤៣</u>	<u>៣,៤២៨,០៣៣</u>	<u>១៤,៤១៥,៦៣១</u>	<u>១៣,៩៣១,៩១០</u>
ធនាគារ				
រំលស់ទ្រព្យ និងបរិក្ខារ	២,៨២៨,៤៩៨	២,៦៦២,៥៤៣	១១,៥៣១,៧៨៦	១០,៧៨៨,៦២៤
រំលស់ទ្រព្យសកម្មអរូបី	២២៥,០៨៧	៣៣៤,០៧១	៩១៧,៦៨០	១,៣៥៣,៦៥៦
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៥៥៤,៨០៣	៥០៩,០៦៩	២,២៦១,៩៣២	២,០៦២,៧៤៨
	<u>៣,៦០៨,៣៨៨</u>	<u>៣,៥០៥,៦៨៣</u>	<u>១៤,៧១១,៣៩៨</u>	<u>១៤,២០៥,០២៨</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣០. ចំណាយប្រតិបត្តិការផ្សេងៗ

សម្ព័ន្ធធនាគារ	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការជួសជុលនិងការថែទាំ	១,២៦៧,១៩៤	៨៥៤,៦៧៨	៥,១៦៦,៣៥០	៣,៤៦៣,១៥៥
ពន្ធផ្សេងៗ	១,២៥០,៨៩០	៨៦៩,២២៦	៥,០៩៩,៨៧៩	៣,៥២២,១០៤
ចំណាយទឹក-ភ្លើង	៤៧៩,០១៧	៤៧៧,៣៣០	១,៩៥២,៩៥២	១,៩៣៤,១៤១
សន្តិសុខ	៣៩៧,០៣៣	៣៨៧,១៨៦	១,៦១៨,៧០៤	១,៥៦៨,៨៧៨
សម្ភារការិយាល័យ និងការបោះពុម្ពផ្សេងៗ	២៨៤,៥៣៤	២៣៥,៥៦៦	១,១៦០,០៤៥	៩៥៤,៥១៣
កម្រៃអាជ្ញាប័ណ្ណ	២៧៧,២១៩	២៨៩,៩៤២	១,១៣០,២២២	១,១៧៤,៨៤៥
ចំណាយទំនាក់ទំនងពាណិជ្ជកម្ម				
និងសាធារណៈ	២៤៩,២១៦	២៩៦,១២៤	១,០១៦,០៥៤	១,១៩៩,៨៩៤
ទូរគមនាគមន៍	១៨៤,៧៤៥	១៦៧,៤៩៦	៧៥៣,២០៥	៦៧៨,៦៩៤
ចំណាយយានយន្ត				
និងចំណាយក្នុងដំណើរការ	១៣០,៤៩៤	១៣៦,៨៥១	៥៣២,០២៤	៥៥៤,៥២០
ចំណាយផ្លូវច្បាប់	៨៩,៩៥៨	៨២,៩៤៧	៣៦៦,៧៥៩	៣៣៦,១០១
ការជួល	៦៨,០៦៧	១១៦,៧៥៥	២៧៧,៥០៩	៤៧៣,០៩១
ការផ្សព្វផ្សាយ	៤៩,២៤៧	៧១,៤០២	២០០,៧៨០	២៨៩,៣២១
ការធ្វើដំណើរ និងការដឹកជញ្ជូន	២៦,៣០៩	៨៩,៨០៣	១០៧,២៦២	៣៦៣,៨៨២
កម្មវិធីសប្បុរសធម៌ និងការបរិច្ចាគ	២៣,៦៣៦	១២,៦៤១	៩៦,៣៦៤	៥១,២២១
ចំណាយកម្រៃវិជ្ជាជីវៈនិងចំណាយពា				
កំព័ន្ធផ្សេងៗ	(១០៣,៧៧៤)	១៤៧,១៧៦	(៤២៣,០៨៧)	៥៩៦,៣៥៧
ចំណាយផ្សេងៗ	២៥៧,០៥២	២៤៨,៧៤៨	១,០៤៨,០០០	១,០០៧,៩២៨
	<u>៤,៩៣០,៨៣៧</u>	<u>៤,៤៨៣,៨៧១</u>	<u>២០,១០៣,០២២</u>	<u>១៨,១៦៨,៦៤៥</u>

ធនាគារ សហពាណិជ្ជ ក.អ. និយម្រុបហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣០. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

ធនាគារ	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ការជួសជុលនិងការថែទាំ ពន្ធផ្សេងៗ	១,២៦៧,១៩៤	៨៥៤,៦៧៨	៥,១៦៦,៣៥០	៣,៤៦៣,១៥៥
ចំណាយទឹក-ភ្លើង	១,២៤៦,៩៩១	៨១៤,៨១៦	៥,០៨៣,៩៨២	៣,៣០១,៦៣៥
សន្តិសុខ	៤៧៩,០១៧	៤៧៧,៣៣០	១,៩៥២,៩៥២	១,៩៣៤,១៤១
សម្ភារការិយាល័យ និងការបោះពុម្ពផ្សេងៗ	៣៩៧,០៣៣	៣៨៧,១៨៦	១,៦១៨,៧០៤	១,៥៦៨,៨៧៨
កម្រៃអាជ្ញាប័ណ្ណ	២៨៤,៥៣៤	២៣៥,៥៦៦	១,១៦០,០៤៥	៩៥៤,៥១៣
ចំណាយទំនាក់ទំនងពាណិជ្ជកម្ម និងសាធារណៈ	២៧៧,២១៩	២៨៩,៩៤២	១,១៣០,២២២	១,១៧៤,៨៤៥
ទូរគមនាគមន៍	២៤៩,២១៦	២៩៦,១២៤	១,០១៦,០៥៤	១,១៩៩,៨៩៤
ចំណាយយានយន្ត និងចំណាយក្នុងដំណើរការ	១៨៨,៧៤៥	១៦៧,៤៩៦	៧៥៣,២០៥	៦៧៨,៦៩៤
ចំណាយផ្លូវច្បាប់	១៣០,៤៩៤	១៣៦,៨៥១	៥៣២,០២៤	៥៥៤,៥២០
ការជួល	៨៩,៩៥៨	៨២,៩៤៧	៣៦៦,៧៥៩	៣៣៦,១០១
ការផ្សព្វផ្សាយ	៦៨,០៦៧	១១៦,៧៥៥	២៧៧,៥០៩	៤៧៣,០៩១
ការធ្វើដំណើរ និងការដឹកជញ្ជូន	៤៩,២៤៧	៧១,៤០២	២០០,៧៨០	២៨៩,៣២១
កម្មវិធីសប្បុរសធម៌ និងការបរិច្ចាគ	២៦,៣០៩	៨៩,៨០៣	១០៧,២៦២	៣៦៣,៨៨២
ចំណាយកម្រៃវិជ្ជាជីវៈនិងចំណាយ ពាក់ព័ន្ធផ្សេងៗ	២៣,៦៣៦	១២,៦៤១	៩៦,៣៦៤	៥១,២២១
ចំណាយផ្សេងៗ	(១១១,១៤២)	១៤៨,៤៤៩	(៤៥៣,១២៦)	៦០១,៥១៥
	២៥៦,៣៨២	២៤៩,០១៣	១,០៤៥,២៦៩	១,០០៩,០០២
	<u>៤,៩១៨,៩០០</u>	<u>៤,៤៣០,៩៩៩</u>	<u>២០,០៥៤,៣៥៥</u>	<u>១៧,៩៥៤,៤០៨</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣១. ការសន្យា និងបង់ប្រាក់

ក. ការសន្យាផ្តល់ឥណទាន

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ចំណែកឥណទានវិញ្ញាបន៍ និងប័ណ្ណ ឥណទានដែលមិនបានប្រើប្រាស់	៣៥,៨៤០,៣១៤	៣៨,៣២៧,៧០៣	១៤៤,៩៧៤,០៧០	១៥៦,១៨៥,៣៩០
លិខិតធានាដែលបានបង់	១,០៣៧,៧៥៩	១,០០០,០០០	៤,១៩៧,៧៣៤	៤,០៧៥,០០០
ការដេញថ្លៃ ដំណើរការអាជីវកម្ម និង មូលបត្របំណុល (Warranty bond)	២,៥២៤,៥៧២	២,៣៨០,២៣៨	១០,២១១,៨៩៥	៩,៦៩៩,៤៧០
លិខិតឥណទាន	២,០៣៣,៨៨២	៣,២៤៣,០២២	៨,២២៧,០៥៤	១៣,២១៥,៣១៥
កិច្ចសន្យា និងការធានាផ្សេងៗ	១,៦១២,៥៩៧	២,១៣៤,៤១០	៦,៥២២,៩៥៤	៨,៦៩៧,៧២១
	<u>៤៣,០៤៨,១២៤</u>	<u>៤៧,០៨៥,៣៧៣</u>	<u>១៧៤,១៣៣,៧០៧</u>	<u>១៩១,៨៧២,៨៩៦</u>
ដក៖ សំវិធានធនលើការខាតបង់ លើឱនភាពនៃតម្លៃ	<u>(៤៦៣,៨១៦)</u>	<u>(៥៥៥,២១២)</u>	<u>(១,៨៧៦,១៣៦)</u>	<u>(២,២៦២,៤៨៩)</u>
	<u><u>៤២,៥៨៤,៣០៨</u></u>	<u><u>៤៦,៥៣០,១៦១</u></u>	<u><u>១៧២,២៥៧,៥៧១</u></u>	<u><u>១៨៩,៦១០,៤០៧</u></u>

បម្រែបម្រួលនៃសំវិធានធនលើការធានាកិច្ចហិរញ្ញវត្ថុមានដូចខាងក្រោម ៖

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
នាថ្ងៃទី ១ ខែ មករា (បង្វិលមកវិញ)/សំវិធានធនសម្រា ប់ការិយបរិច្ឆេទ	៥៥៥,២១២	៣២២,០៨៩	២,២៦២,៤៨៩	១,២៩៤,១៥៤
លម្អៀងពីការប្តូរប័ណ្ណ	(៩១,៣៩៦)	២៣៣,១២៣	(៣៧២,៦២១)	៩៤៤,៦១៤
	<u>-</u>	<u>-</u>	<u>(១៣,៧៣២)</u>	<u>២៣,៧២១</u>
នាថ្ងៃទី ៣១ ខែ ធ្នូ	<u><u>៤៦៣,៨១៦</u></u>	<u><u>៥៥៥,២១២</u></u>	<u><u>១,៨៧៦,១៣៦</u></u>	<u><u>២,២៦២,៤៨៩</u></u>

ធនាគារ សហពាណិជ្ជ ក.អ. និយក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣១. ភាគពូកិច្ច និងយថាភាព (ត)

ខ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ
ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់
និងបទប្បញ្ញត្តិពន្ធលើ ប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅ
ប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់
ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ
អាជ្ញាធរពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយ ផលប៉ះពាល់អាចមានទំហំធំ ។

៣២. សម្ព័ន្ធយាន និងប្រតិបត្តិការជាមួយសម្ព័ន្ធយាន

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

សម្ព័ន្ធយាន និងទំនាក់ទំនងជាមួយសម្ព័ន្ធធនាគារ និងធនាគារមានដូចខាងក្រោម៖

ទំនាក់ទំនង	សម្ព័ន្ធយាន
ក្រុមហ៊ុនមេធំជាងគេ	E. Sun Financial Holding Company Ltd.
ក្រុមហ៊ុនមេផ្ទាល់	E. Sun Commercial Bank Ltd.
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	យូអេស៊ី លែន ហូលឌីង ខូ អិលធីឌី
អ្នកគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិក គណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ) ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣២. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

ខ. សមតុល្យជាមួយសម្ព័ន្ធព្យាភិ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ក្រុមហ៊ុនមេផ្ទាល់	<u>៩៣៥,៦២៥</u>	<u>៦៤០,៦២៧</u>	<u>៣,៧៨៤,៦០១</u>	<u>២,៦១០,៥៥៥</u>

គ. ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្យាភិ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ឥណទាន	<u>១៨៩,០៦៦</u>	<u>៣,៣៧៧,២៩៨</u>	<u>៧៦៤,៧៧៣</u>	<u>១៣,៧៦២,៤៨៩</u>
ចំណូលការប្រាក់	<u>៤២,៣៩៣</u>	<u>១៤៥,៧៧៩</u>	<u>១៧២,៨៣៦</u>	<u>៥៩០,៦៩៧</u>

ឃ. សមតុល្យ/ប្រតិបត្តិការ ប្រាក់បញ្ញើពីសម្ព័ន្ធព្យាភិ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
<i>ប្រាក់បញ្ញើរបស់៖</i>				
គណៈគ្រប់គ្រងសំខាន់ៗ	<u>៩៣៥,៦២៨</u>	<u>១,៤៣២,៧២៩</u>	<u>៣,៨១៤,៥៥៥</u>	<u>៥,៨៣៨,៣៧១</u>
<i>ចំណាយការប្រាក់៖</i>				
គណៈគ្រប់គ្រងសំខាន់ៗ	<u>៣៦,៨៣៥</u>	<u>១៦,៤៤៦</u>	<u>១៥០,១៧៦</u>	<u>៦៦,៦៣៩</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣២. សមតុល្យប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

យ. សមតុល្យប្រតិបត្តិការ ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល (ត)

ធនាគារ	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
<i>ប្រាក់បញ្ញើរបស់៖</i>				
- ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៥៧៦,៣០៤	៨៤០,២២៦	២,៣៣១,១៥០	៣,៤២៣,៩២១
- គណៈគ្រប់គ្រងសំខាន់ៗ	៩៣៥,៦២៨	១,៤៣២,៧២៩	៣,៧៨៤,៦១៥	៥,៨៣៨,៣៧១
	<u>១,៥១១,៩៣២</u>	<u>២,២៧២,៩៥៥</u>	<u>៦,១១៥,៧៦៥</u>	<u>៩,២៦២,២៩២</u>
<i>ចំណាយការប្រាក់៖</i>				
- ក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៣,១៦៤	៣,៨៦៣	៥៣,៦៧០	១៥,៦៥៣
- គណៈគ្រប់គ្រងសំខាន់ៗ	៣៦,៨៣៥	១៦,៤៤៦	១៥០,១៧៦	៦៦,៦៣៩
	<u>៤៩,៩៩៩</u>	<u>២០,៣០៩</u>	<u>២០៣,៨៤៦</u>	<u>៨២,២៩២</u>

ប្រាក់បញ្ញើត្រូវបានបង់ការប្រាក់ក្នុងចន្លោះពី ១.០០% ទៅ ៣.៧៥% (២០១៩៖ ១.០០% ទៅ ៣.៥០%) ក្នុងមួយឆ្នាំ ។

ង. ប្រាក់កម្ចី និងបំណុលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធព្យាបាល

សម្ព័ន្ធធនាគារ និងធនាគារ	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
<i>ក្រុមហ៊ុនមេផ្ទាល់៖</i>				
ប្រាក់កម្ចី និងបំណុលរបស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ	<u>៨៤,១០១,៤៧០</u>	<u>៨៤,២១២,៧៥១</u>	<u>៣៤០,១៩០,៤៤៦</u>	<u>៣៤៣,១៦៦,៩៦០</u>
ចំណាយការប្រាក់	<u>១,០៥២,២១៣</u>	<u>១,៩១៨,៣៣៣</u>	<u>៤,២៥៦,២០៣</u>	<u>៧,៧៧៣,០៨៥</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣២. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

ច. លាភការអ្នកគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ ២០២០ ដុល្លារអាមេរិក	ឆ្នាំ ២០១៩ ដុល្លារអាមេរិក	ឆ្នាំ ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ រយៈពេលខ្លី	<u>២,១២២,៨១៥</u>	<u>១,៨៧៧,៥៧៤</u>	<u>៨,៦៥៤,៧១៦</u>	<u>៧,៦០៧,៩៣០</u>

ឆ. កម្រៃរបស់ក្រុមប្រឹក្សាភិបាល

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ និងធនាគារ				
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	<u>៨៤,០០០</u>	<u>៨៦,២៥០</u>	<u>៣៤២,៤៦៨</u>	<u>៣៤៩,៤៨៥</u>

ជ. ប្រតិបត្តិការផ្សេងទៀតជាមួយសម្ព័ន្ធព្យាភិ

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សម្ព័ន្ធធនាគារ				
ក្រុមហ៊ុនមេផ្ទាល់ (ចំណាយជូនដុល)	<u>២២០,០០០</u>	<u>២២០,០០០</u>	<u>៨៩៦,៩៤០</u>	<u>៨៩១,៤៤០</u>
ធនាគារ				
ក្រុមហ៊ុនមេផ្ទាល់ (ចំណាយជូនដុល)	២២០,០០០	២២០,០០០	៨៩៦,៩៤០	៨៩១,៤៤០
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ចំណាយផ្លែជូល)	<u>៥១៥,០១៩</u>	<u>៥៩៨,៨១៨</u>	<u>២,៤៤១,៣៨២</u>	<u>២,៤២៦,៤១២</u>
	<u>៧៣៥,០១៩</u>	<u>៨១៨,៨១៨</u>	<u>៣,៣៣៨,៣២២</u>	<u>៣,៣១៧,៨៥២</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. ការណែនាំ និងសេចក្តីសង្ខេប

សម្ព័ន្ធធនាគារ និងធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមាន គោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ក្នុងគោលបំណងថែរក្សាស្ថេរភាពហិរញ្ញវត្ថុ

និងកាត់បន្ថយបន្ទុករបស់អ្នកខ្ចីដែលកំពុងបាត់បង់ប្រាក់ចំណូលបឋម

និងប្រឈមមុខនឹងការលំបាកក្នុងការសងបំណុលក្នុងអំឡុងពេលដែលផលប៉ះពាល់នៃជំងឺរាតត្បាត COVID-១៩ សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការជាមួយអតិថិជនដែលទទួលរងផលប៉ះពាល់និងអនុញ្ញាតឱ្យធ្វើការរៀបចំឥណទានឡើងវិញ ។ ការរៀបចំឥណទានឡើងវិញ ត្រូវបានអនុវត្តដោយ អង្គភាពពិសេសរបស់សម្ព័ន្ធធនាគារ និងធនាគារដែលឯករាជ្យ ពីនាយកដ្ឋានផ្តល់ឥណទាន។ អង្គភាពពិសេសនេះត្រូវធ្វើការត្រួតពិនិត្យផលប៉ះពាល់របស់អ្នកខ្ចីដែលទទួលរងផលប៉ះពាល់ជាទៀងទាត់ដើម្បីវាស់វែងផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេក្នុងពេលមានជំងឺរាតត្បាត។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យាហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជនធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់សម្ព័ន្ធធនាគារ និងធនាគារ ។ សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការពិចារណានិងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃ ហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ តាមតំបន់ និង ហានិភ័យតាមវិស័យសេដ្ឋកិច្ច ។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ធនាគារ បានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងនូវសកម្មភាពក្នុងការធានាលើហានិភ័យរបស់ធនាគារ ។ ការបន្តឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទានដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំណុំផលិតផល ឥណទានពិសេស រួមទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី សម្រាប់ផលិតផលឥណទានដែលនឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ ។

ធនាគារ ក៏ធានាអះអាងថា ខ្លួនបានបែងចែកតួនាទីច្បាស់លាស់ រវាងកាតព្វកិច្ចអ្នកលើកសំណើឥណទាន អ្នកវាយតម្លៃឥណទាន និងកម្រិតការអនុម័តឥណទាន ។

ធនាគារ គ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែល ហានិភ័យត្រូវបានរកឃើញ ជាពិសេសទៅលើភាគីដែលជាកត្តជន និងភាគីដែលជាក្រុម ព្រមទាំង សហគ្រាសនានា ។

ធនាគាររៀបចំរចនាសម្ព័ន្ធតាមកម្រិតនៃហានិភ័យឥណទាន ដោយដាក់កម្រិតលើចំនួនទឹកប្រាក់នៃ ហានិភ័យ ដែលអាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីប្រាក់ជាកត្តជន ឬអ្នកខ្ចីប្រាក់ជាក្រុម និងតាមផ្នែកអាជីវកម្ម ។ ហានិភ័យនេះត្រូវបានត្រួតពិនិត្យតាមមូលដ្ឋានរៀងរាល់ ហើយនឹងត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬ ញឹកញាប់ជាងនេះតាមការចាំបាច់ ។ ការដាក់កំណត់លើកម្រិតហានិភ័យឥណទានតាមផលិតផល និងតាមវិស័យអាជីវកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានជាជាកត្តជន ដែលលើសពី ៩០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ យោងតាមលក្ខខណ្ឌនៃ ប្រកាសលេខ ធ៧-០៦-២២៦ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យធនាគាររក្សាឱ្យបានគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ដែលចេញពីប្រតិបត្តិការជាមួយអ្នកទទួលបានជាជាកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យឥណទានធំសរុបមិនត្រូវឱ្យលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន រួមមានការ តម្រូវឱ្យអ្នកខ្ចីប្រាក់ ដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានដែលធនាគារផ្តល់ឱ្យខ្លី ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការការឥណទានធនាគារសម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន ។ នាយកដ្ឋានឥណទានដោយឡែក ត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់សម្ព័ន្ធធនាគារ និងធនាគារ ចំពោះហានិភ័យឥណទានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការពង្រឹងឥណទានដទៃទៀត ។ សម្រាប់ទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬការពង្រឹងឥណទាន ។ ស្មើនឹងតម្លៃយោងរបស់វា ។ ចំពោះបំណុលយថាហេតុ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទាន អតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន					
សម្ព័ន្ធធនាគារ	ការប្រឈមនឹងហានិភ័យឥណទានអតិបរមាដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យឥណទានអតិបរមាពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០					
ធាតុនៅក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣៤,៦២១,៣៦៤	៥៤៤,៥៤៣,៤១៧	-	-	១០០%
ប្រាក់បញ្ញើនៅធនាគារនានា	៤៣,៤៥០,០០០	១៧៥,៧១៤,៨០០	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	៥១២,៨៧៤,២២៨	២,០៧៤,៥៧៦,២៥៣	៨៣%	-	១៧%
ការវិនិយោគមូលធនតាម FVOCI	៥៦៧,៦៧២	២,២៩៦,២៣៣	-	១០០%	-
ទ្រព្យសកម្មផ្សេងៗ	១,២១៣,៧៣២	៤,៩០៩,៥៤៦	-	-	១០០%
សរុប	៦៩២,៧៦៦,៩៩៦	២,៨០២,០៤០,២៤៩			
ធាតុនៅក្រៅតារាងតុល្យការ					
កិច្ចសន្យាដុល	៤៣,០៤៩,១២៤	១៧៤,១៣៣,៧០៧	-	-	១០០%
សរុប	៧៣៥,៨១៦,១២០	២,៩៧៦,១៧៣,៩៥៦			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)					
ធនាគារ	ការប្រឈមនឹងហានិភ័យឥណទានអតិបរមាដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យឥណទានអតិបរមាពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %	ផ្ទៃក្នុងនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០					
ធាតុនៅក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣៤,៥៣៩,៦២៥	៥៤៤,២១២,៧៨៣	-	-	១០០%
ប្រាក់បញ្ញើនៅធនាគារនានា	៤០,៩៤០,០០០	១៦៥,៦០២,៣០០	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	៥១២,៨៧៤,២២៨	២,០៧៤,៥៧៦,២៥៣	៨៣%	-	១៧%
ការវិនិយោគមូលធនតាម FVOCI	៥៦៨,១៦២	២,២៩៨,២១៥	-	១០០%	-
ទ្រព្យសកម្មផ្សេងៗ	១,១៦០,១៤៤	៤,៦៩២,៧៨២	-	-	១០០%
សរុប	៦៩០,០៨២,១៥៩	២,៧៩១,៣៨២,៣៣៣			
ធាតុនៅក្រៅតារាងតុល្យការ					
កិច្ចសន្យាដុល	៤៣,០៤៩,១២៤	១៧៤,១៣៣,៧០៧	-	-	១០០%
សរុប	៧៣៣,១៣១,២៨៣	២,៩៦៥,៥១៦,០៤០			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)					
សម្ព័ន្ធធនាគារ	ការប្រឈមនឹងហានិភ័យឥណទានអតិបរមាដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យឥណទានអតិបរមាពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩					
ធាតុនៅក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥២,៦៥៣,២០២	២១៤,៥៦១,៧៩៨	-	-	១០០%
ប្រាក់បញ្ញើនៅធនាគារនានា	១២,៤០០,០០០	៥០,៥៣០,០០០	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	៤៨៣,៣១៦,៩២៤	១,៩៦៩,៥១៦,៤៦៥	៨១%	-	១៩%
ការវិនិយោគមូលធនតាម FVOCI	៤៨៨,១៧២	១,៩៨៩,៣០១	-	១០០%	-
ទ្រព្យសកម្មផ្សេងៗ	១,៥៤៣,០៣២	៦,២៨៧,៨៥៥	-	-	១០០%
សរុប	៥៥០,៤០១,៣៣០	២,២៤២,៨៨៥,៤១៩			
ធាតុនៅក្រៅតារាងតុល្យការ					
កិច្ចសន្យាដុល	៤៧,០៨៥,៣៧៣	១៩១,៨៧២,៨៩៦	-	-	១០០%
សរុប	៥៩៧,៤៨៦,៧០៣	២,៤៣៤,៧៥៨,៣១៥			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)					
ធនាគារ	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យឥ ណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យប ញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩					
ធាតុនៅក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥២,៦៣២,៨៦៨	២១៤,៤៧៨,៩៣៧	-	-	១០០%
ប្រាក់បញ្ញើនៅធនាគារនានា	១០,៤០០,០០០	៤២,៣៨០,០០០	-	-	១០០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	៤៨៣,៣១៦,៩២៤	១,៩៦៩,៥១៦,៤៦៥	៨១%	-	១៩%
ការវិនិយោគមូលធនតាមFVOCI	៤៨៨,៦៦២	១,៩៩១,២៩៨	-	១០០%	-
ទ្រព្យសកម្មផ្សេងៗ	១,៤៩៨,០៩៧	៦,១០៤,៧៤៥	-	-	១០០%
សរុប	៥៤៨,៣៣៦,៥៥១	២,២៣៤,៤៧១,៤៤៥			
ធាតុនៅក្រៅតារាងតុល្យការ					
កិច្ចសន្យាដុល	៤៧,០៨៥,៣៧៣	១៩១,៨៧២,៨៩៦	-	-	១០០%
សរុប	៥៩៥,៤២១,៩២៤	២,៤២៦,៣៤៤,៣៤១			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែក						
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគមូលធន តាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ						
គ្រឹះស្ថានហិរញ្ញវត្ថុ	១៣៤,៦២១,៣៦៤	៤៣,៤៤០,០០០	៣៣,១៨៦,៨៦៦	-	-	២១១,២៤៨,២៣០
ឥណទាន អាជីវកម្មរបស់សាជីវកម្ម	-	-	២០២,៥៥៤,៥៤៤	-	-	២០២,៥៥៤,៥៤៤
ឥណទាន អាជីវកម្មរាយ	-	-	២៧៧,១៣២,៨១៨	-	-	២៧៧,១៣២,៨១៨
ផ្សេងៗ	-	-	-	៥៦៧,៦៧២	១,២១៣,៧៣២	១,៧៨១,៤០៤
	<u>១៣៤,៦២១,៣៦៤</u>	<u>៤៣,៤៤០,០០០</u>	<u>៥១២,៨៧៤,២២៨</u>	<u>៥៦៧,៦៧២</u>	<u>១,២១៣,៧៣២</u>	<u>៦៩២,៧១៦,៩៩៦</u>
សរុប (ដុល្លារអាមេរិក)	<u>១៣៤,៦២១,៣៦៤</u>	<u>៤៣,៤៤០,០០០</u>	<u>៥១២,៨៧៤,២២៨</u>	<u>៥៦៧,៦៧២</u>	<u>១,២១៣,៧៣២</u>	<u>៦៩២,៧១៦,៩៩៦</u>
សរុប (ពាន់រៀល—កំណត់សម្គាល់ ៥)	<u>៥៤៤,៥៤៣,៤១៧</u>	<u>១៧៥,៧១៤,៨០០</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>២,២៩៦,២៣៣</u>	<u>៤,៩០៩,៥៤៦</u>	<u>២,៨០២,០៤០,២៤៩</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)						
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគមូលធន តាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ						
គ្រឹះស្ថានហិរញ្ញវត្ថុ	១៣៤,៥៣៩,៦២៥	៤០,៩៤០,០០០	៣៣,១៨៦,៨៦៦	-	-	២០៨,៦៦៦,៤៩១
ឥណទាន អាជីវកម្មរបស់សាជីវកម្ម	-	-	២០២,៥៥៤,៥៤៤	-	-	២០២,៥៥៤,៥៤៤
ឥណទាន អាជីវកម្មរាយ	-	-	២៧៧,១៣២,៨១៨	-	-	២៧៧,១៣២,៨១៨
ផ្សេងៗ	-	-	-	៥៦៨,១៦២	១,១៦០,១៤៤	១,៧២៨,៣០៦
	<u>១៣៤,៥៣៩,៦២៥</u>	<u>៤០,៩៤០,០០០</u>	<u>៥១២,៨៧៤,២២៨</u>	<u>៥៦៨,១៦២</u>	<u>១,១៦០,១៤៤</u>	<u>៦៩០,០៨២,១៥៩</u>
សរុប (ដុល្លារអាមេរិក)	<u>១៣៤,៥៣៩,៦២៥</u>	<u>៤០,៩៤០,០០០</u>	<u>៥១២,៨៧៤,២២៨</u>	<u>៥៦៨,១៦២</u>	<u>១,១៦០,១៤៤</u>	<u>៦៩០,០៨២,១៥៩</u>
សរុប (ពាន់រៀល-កំណត់សម្គាល់ ៥)	<u>៥៤៤,២១២,៧៨៣</u>	<u>១៦៥,៦០២,៣០០</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>២,២៩៨,២១៥</u>	<u>៤,៦៩២,៧៨២</u>	<u>២,៧៩១,៣៨២,៣៣៣</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)						
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគមូលធន តាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ						
គ្រឹះស្ថានហិរញ្ញវត្ថុ	៥២,៦៥៣,២០២	១២,៤០០,០០០	៤២,១៥៣,៥០៤	-	-	១០៧,២០៦,៧០៦
ឥណទាន អាជីវកម្មរបស់សាជីវកម្ម	-	-	២៣២,៧២៥,០៩៦	-	-	២៣២,៧២៥,០៩៦
ឥណទាន អាជីវកម្មរាយ	-	-	២០៨,៤៣៨,៣២៤	-	-	២០៨,៤៣៨,៣២៤
ផ្សេងៗ	-	-	-	៤៨៨,១៧២	១,៥៤៣,០៣២	២,០៣១,២០៤
សរុប (ដុល្លារអាមេរិក)	៥២,៦៥៣,២០២	១២,៤០០,០០០	៤៨៣,៣១៦,៩២៤	៤៨៨,១៧២	១,៥៤៣,០៣២	៥៥០,៤០១,៣៣០
សរុប (ពាន់រៀល-កំណត់សម្គាល់ ៥)	២១៤,៥៦១,៧៩៨	៥០,៥៣០,០០០	១,៩៦៩,៥១៦,៤៦៥	១,៩៨៩,៣០១	៦,២៨៧,៨៥៥	២,២៤២,៨៨៥,៤១៩

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)						
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	សាច់ប្រាក់ និងសាច់ប្រាក់សមមូល	ប្រាក់បញ្ញើនៅ ធនាគារនានា	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល	ការវិនិយោគមូលធន តាម FVOCI	ទ្រព្យសកម្មផ្សេងៗ	សរុប
ធនាគារ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	៥២,៦៣២,៨៦៨	១០,៤០០,០០០	៤២,១៥៣,៥០៤	-	-	១០៥,១៨៦,៣៧២
ឥណទាន អាជីវកម្មរបស់សាជីវកម្ម	-	-	២៣២,៧២៥,០៩៦	-	-	២៣២,៧២៥,០៩៦
ឥណទាន អាជីវកម្មរាយ	-	-	២០៨,៤៣៨,៣២៤	-	-	២០៨,៤៣៨,៣២៤
ផ្សេងៗ	-	-	-	៤៨៨,៦៦២	១,៤៩៨,០៩៧	១,៩៨៦,៧៥៩
សរុប (ដុល្លារអាមេរិក)	៥២,៦៣២,៨៦៨	១០,៤០០,០០០	៤៨៣,៣១៦,៩២៤	៤៨៨,៦៦២	១,៤៩៨,០៩៧	៥៤៨,៣៣៦,៥៥១
សរុប (ពាន់រៀល – កំណត់សម្គាល់ ៥)	២១៤,៤៧៨,៩៣៧	៤២,៣៨០,០០០	១,៩៦៩,៥១៦,៤៦៥	១,៩៩១,២៩៨	៦,១០៤,៧៤៥	២,២៣៤,៤៧១,៤៤៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ៖

សម្ព័ន្ធធនាគារ និងធនាគារ	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
វិភាគតាមនិវាសដ្ឋាន៖				
អនិវាសជន	១២,៤៩៤,៨៧៦	៦,១០៤,៩៣៤	៥០,៥៤១,៧៧៤	២៤,៨៧៧,៦០៦
និវាសជន	៥០០,៣៧៩,៣៥២	៤៧៧,២១១,៩៩០	២,០២៤,០៣៤,៤៧៩	១,៩៤៤,៦៣៨,៨៥៩
	<u>៥១២,៨៧៤,២២៨</u>	<u>៤៨៣,៣១៦,៩២៤</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>១,៩៦៩,៥១៦,៤៦៥</u>
វិភាគតាមទំនាក់ទំនង៖				
សម្ព័ន្ធភ្នាក់	១៨៩,០៦៦	៣,៣៧៧,២៩៨	៧៦៤,៧៧៣	១៣,៧៦២,៤៨៩
មិនមែនសម្ព័ន្ធភ្នាក់	៥១២,៦៨៥,១៦២	៤៧៩,៩៣៩,៦២៦	២,០៧៣,៨១១,៤៨០	១,៩៥៥,៧៧៣,៩៧៦
	<u>៥១២,៨៧៤,២២៨</u>	<u>៤៨៣,៣១៦,៩២៤</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>១,៩៦៩,៥១៦,៤៦៥</u>
តាមរយៈផលប៉ះពាល់៖				
ផលប៉ះពាល់មានទំហំធំ (*)	៦៥,៣៦៥,១៨៤	៦០,១៣២,៦៤៨	២៦៤,៤០២,១៦៩	២៤៥,០៤០,៥៤១
ផលប៉ះពាល់មានទំហំតូច	៤៤៧,៥០៩,០៤៤	៤២៣,១៨៤,២៧៦	១,៨១០,១៧៤,០៨៤	១,៧២៤,៤៧៥,៩២៤
	<u>៥១២,៨៧៤,២២៨</u>	<u>៤៨៣,៣១៦,៩២៤</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>១,៩៦៩,៥១៦,៤៦៥</u>
តាមស្ថានភាពឥណទាន៖				
រៀបចំឡើងវិញ (**)	២៤,៩៦៦,២៣៩	២,៥៩៥,០៩២	១០០,៩៨៨,៤៣៧	១០,៥៧៥,០០០
មិនរៀបចំឡើងវិញ	៤៨៧,៩០៧,៩៨៩	៤៨០,៧២១,៨៣២	១,៩៧៣,៥៨៧,៨១៦	១,៩៥៥,៩៤១,៤៦៥
	<u>៥១២,៨៧៤,២២៨</u>	<u>៤៨៣,៣១៦,៩២៤</u>	<u>២,០៧៤,៥៧៦,២៥៣</u>	<u>១,៩៦៩,៥១៦,៤៦៥</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

(*) ផលប៉ះពាល់ដែលមានទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលមានចំនួនលើសពី ៩០% នៃមូលធនសុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារ ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬ កិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត ។

(**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ការអនុគ្រោះដល់សមភាគី ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ។

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់សម្ព័ន្ធធនាគារ និងធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារនានា ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជា ទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានា ពេញលេញដោយគេហដ្ឋាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

សម្ព័ន្ធធនាគារ	ទ្រព្យបញ្ចាំ/ពង្រឹងឥណទាន				ហានិភ័យឥណទាន គ្មានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ទ្រព្យសម្បត្តិ ដុល្លារអាមេរិក	ទ្រព្យសកម្មរយៈ ពេលខ្លី ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក		
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	៤១៧,៥៣៧,៥២១	-	៩,៧២៣,០៧៧	-	៨៥,៦១៣,៦៣១	៥១២,៨៧៤,២២៨
កិច្ចសន្យា-ដុល	-	-	-	-	៤៣,០៤៩,១២៤	៤៣,០៤៩,១២៤
	<u>៤១៧,៥៣៧,៥២១</u>	<u>-</u>	<u>៩,៧២៣,០៧៧</u>	<u>-</u>	<u>១២៨,៦៦២,៧៥៥</u>	<u>៥៥៥,៩២៣,៣៥២</u>
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	៣៨៦,០៥៩,២៩០	-	៧,០០០,០០០	-	៩០,២៥៧,៦៣៤	៤៨៣,៣១៦,៩២៤
កិច្ចសន្យា-ដុល	-	-	-	-	៤៧,០៨៥,៣៧៣	៤៧,០៨៥,៣៧៣
	<u>៣៨៦,០៥៩,២៩០</u>	<u>-</u>	<u>៧,០០០,០០០</u>	<u>-</u>	<u>១៣៧,៣៤៣,០០៧</u>	<u>៥២៣,៤០២,២៩៧</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖ (ត)

ធនាគារ	ទ្រព្យបញ្ចាំ/ពង្រឹងឥណទាន				ហានិភ័យឥណទាន គ្មានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ទ្រព្យសម្បត្តិ	ទ្រព្យសកម្មរយៈពេលខ្លី	ប្រាក់បញ្ញើមានកាលកំណត់	ផ្សេងៗ		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក			
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	៤១៧,៥៣៧,៥២១	-	៩,៧២៣,០៧៧	-	៨៥,៦១៣,៦៣១	៥១២,៨៧៤,២២៨
កិច្ចសន្យា- ដុល	-	-	-	-	៤៣,០៤៩,១២៤	៤៣,០៤៩,១២៤
	៤១៧,៥៣៧,៥២១	-	៩,៧២៣,០៧៧	-	១២៨,៦៦២,៧៥៥	៥៥៥,៩២៣,៣៥២
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	៣៨៦,០៥៩,២៩០	-	៧,០០០,០០០	-	៩០,២៥៧,៦៣៤	៤៨៣,៣១៦,៩២៤
កិច្ចសន្យា- ដុល	-	-	-	-	៤៧,០៨៥,៣៧៣	៤៧,០៨៥,៣៧៣
	៣៨៦,០៥៩,២៩០	-	៧,០០០,០០០	-	១៣៧,៣៤៣,០០៧	៥២៣,៤០២,២៩៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល

ចាប់ពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តតាមសារាចរលេខ ២៧-០២០-០០១ ដែលចេញដោយធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានឡើងវិញ ដើម្បីគាំទ្រដល់អតិថិជនដែលរងផលប៉ះពាល់ដោយCOVID-១៩ ដោយ៖

- ការកាត់បន្ថយចំនួនប្រាក់ដើម ឬចំនួនដែលត្រូវសងទៅតាមកាលកំណត់
- ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
- ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
- ការពន្យារឥណទានប្រតិទិន ឬ ការបន្ថែម និង/ឬការផ្លាស់ប្តូរអ្នកខ្ចីរួម និង/ឬអ្នកធានា ប្រសិនបើមាន
- ផ្លាស់ប្តូរឥណទានសងរំលោះ ទៅជាការសងការប្រាក់តែប៉ុណ្ណោះ ដែលប្រាក់ដើមត្រូវសងវិញនៅពេលដល់កាលកំណត់ (ឥណទានត្រូវសងដុល)
- ការដកទ្រព្យបញ្ចាំ ឬការទទួលយកនូវកម្រិតបញ្ចាំទាប និង
- ការបន្ថយបន្ថយកិច្ចព្រមព្រៀង ឬ/និងការផ្តល់រយៈពេលអនុគ្រោះសម្រាប់ការសងប្រាក់វិញរហូតដល់ ៦ ខែគិតចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាថ្មី

ហេតុដូច្នេះហើយសម្រាប់អតិថិជនដែលបានទូទាត់ប្រាក់ដើម ឬការប្រាក់ ឬការទូទាត់ទាំងពីរ មិនហួសកាលកំណត់លើសពី ៩០ ថ្ងៃ (ឥណទានដំណើរការល្អ)

ហើយរំពឹងថានឹងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការលំបាកក្នុងការទូទាត់សងជាបណ្តោះអាសន្នប៉ុណ្ណោះ។ ធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យធ្វើការរៀបចំ ឥណទានឡើងវិញលើគ្រប់វិស័យដែលរងផលប៉ះពាល់ដោយជំងឺCOVID-១៩

និងទឹកជំនន់ដោយផ្អែកលើការវាយតម្លៃផ្ទាល់ខ្លួនរបស់ធនាគារ។

សម្ព័ន្ធធនាគារនិងធនាគារធ្វើការរៀបចំឥណទានឡើងវិញរហូតដល់ ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១

និងអាចធ្វើបានដល់ ៣ ដងដោយមិនប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទានក្នុង កំឡុងពេលនេះ

។

ធនាគារ សហការណ៍ជ្វ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពនៃឥណទាន និងបុព្វបទទានផ្តល់ដល់អតិថិជនដុល (ត)

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១៧-៣៤៤
ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សង
នាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា
ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់
និងស្ថានភាពហិរញ្ញវត្ថុរបស់ដៃគូភាគីនោះឡើយ ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួស
កាលកំណត់ទេ ប៉ុន្តែបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូន
បំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា
និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់
ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល
អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន
ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃ ទ្រព្យបញ្ចាំ ។

ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់
ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់
ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ
និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឱ្យច្បាស់ទៅ ប្រភពដើមនៃការសងបំណុល
គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពី
ប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម ។

ធនាគារ សហការណ៍ជ្វ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ៖ (ត)

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពរបស់ដៃគូភាគីដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ
អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត
ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ

បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ

ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយ ការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី ១	ដំណាក់កាលទី ២
	ដំណើរការ	ក្រោមដំណាក់កាលទី ២
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល ១២ ខែ	រំពឹងថានឹងបាត់បង់ រយៈពេល ១២ ខែ
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើង
មូលដ្ឋាននៃការគណនា ចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល

សម្ព័ន្ធធនាគារ និងធនាគារ នឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល ១២ ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី ១ ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(១). គុណភាពនៃឥណទាន និងបុព្វបទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ៣០ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសាវ័ន្ត	ឥណទានឃ្លាំមើល	៣០ ដល់ ៩០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	៩០ ដល់ ១៨០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់ ៣៦០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៣៦០ ថ្ងៃ	

ឥណទានរយៈពេលខ្លី មួយឆ្នាំ ឬតិចជាង(

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ១៥ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបានកើនឡើងជាសាវ័ន្ត	ឥណទានឃ្លាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៩១ ថ្ងៃ	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សម្ព័ន្ធធនាគារ និងធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ។ ដូចគ្នានេះដែរ សម្ព័ន្ធធនាគារ និងធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក ។ នៅពេល ឮអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យ ធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យគណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី ២ ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំណាក់កាល ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជា ឥណទាន (ដំណាក់កាលទី ១) ឬឥណទានមិនដំណើរការ ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ ។

សម្ព័ន្ធធនាគារ និងធនាគារ	៣១ ខែ ធ្នូ ឆ្នាំ ២០២០			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន				
និងបុរេប្រទានផ្តល់ដល់				
អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	៤៧៩,០២១,៧៦៩	-	-	៤៧៩,០២១,៧៦៩
ឥណទានឃ្លាំមើល	២០,៩៨៣,២៧២	៩,៤៣៣,៦៧៦	-	៣០,៤១៦,៩៤៨
ឥណទានក្រោមស្តង់ដារ	១៥៩,០១៦	៣៩,៣១៨	១៧៤,២៣៣	៣៧២,៥៦៧
ឥណទានជាប់សង្ស័យ	១៦៧,០២៣	៩,៧០៥	២,៧៩៩,០៧៥	២,៩៧៥,៨០៣
ការខាតបង់	២៤,៨៧៤	៦២,២៦៧	-	៨៧,១៤១
	៥០០,៣៧៨,៩៥៤	៩,៥៣៥,៩៦៦	២,៩៧៣,៣០៨	៥១២,៨៨៨,២២៨
សំវិធានធនលើការខាតបង់	៤,៩២៧,៣០៤	១,៤៣៣,៥៥២	៨៩៩,២៤៤	៧,២៦០,១០០
តម្លៃយោង (ដុល្លារអាមេរិក)	៤៩៥,៤៥១,៦៥០	៨,១១១,៤១៤	៣,៨៧២,៥៥២	៥០៧,២៣៥,៦១៦

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

តម្លៃយោង (ពាន់រៀល-
កំណត់សម្គាល់ ៥)

២,០០៥,០០៨,៨៨៩

៣២,៨១០,៦៧០

៨,៣៨៩,៥៨៩

២,០៤៥,២០៩,១៤៨

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

៣១ ខែ ធ្នូ ឆ្នាំ ២០១៩

សម្ព័ន្ធធនាគារនិងធនាគារ	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	៤៥៥,២៤៦,១៤៨	-	-	៤៥៥,២៤៦,១៤៨
ឥណទានឃ្លាំមើល	២០,៩៧០,៤៤៣	៣,១៨៥,៧៨៣	-	២៤,១៥៦,២២៦
ឥណទានក្រោមស្តង់ដារ	៥៣,៩១៧	-	៧៥៦,១៦៣	៨១០,០៨០
ឥណទានជាប់សង្ស័យ	១,៨២១,១១៣	-	៨,៥៩២	១,៨២៩,៧០៥
ការខាតបង់	១០០,០៥១	-	១,១៧៤,៧១៤	១,២៧៤,៧៦៥
	<u>៤៧៧,១៩១,៦៧២</u>	<u>៣,១៨៥,៧៨៣</u>	<u>១,៩៣៥,៤៦៩</u>	<u>៤៨៣,៣១២,៩២៤</u>
សំវិធានធនលើការខាតបង់	៦,០៣៨,៥២៣	២៥៦,៣២៤	៧៥៤,១២៤	៧,០៤៨,៩៧១
តម្លៃយោង(ដុល្លារអាមេរិក)	<u>៤៧១,១៥៣,១៤៩</u>	<u>២,៩២៩,៤៥៩</u>	<u>១,១៨០,៥៩៣</u>	<u>៤៧៥,២៦៣,២០១</u>
តម្លៃយោង(ពាន់រៀល- កំណត់សម្គាល់ ៥)	<u>១,៩២៤,០២៤,០៨២</u>	<u>១១,៩៣៧,៥៤៥</u>	<u>៤,៧០៨,០៣១</u>	<u>១,៩៤០,៦៦៩,៦៥៨</u>

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

សម្ព័ន្ធធនាគារ និងធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលនាពេលអនាគតដោយវាយតម្លៃតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍ ។

ធនាគារ បានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច
និងហានិភ័យឥណទាន និងឥណទានខាតបង់ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត(ត)

ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩, សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា ចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខគឺរងផលប៉ះពាល់យ៉ាងខ្លាំងពីរោគរាតត្បាត

ដូច្នេះហើយទើបបង្កើតសេណារីយ៉ូសេដ្ឋកិច្ច

(និងការបាត់បង់)

ថ្មីហើយអនុវត្តការគ្រប់គ្រងលើកន្លែងណាដែល ចាំបាច់។

ធនាគារបានកែលម្អការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនដែលត្រូវបានប្រើជាធាតុចូលទៅក្នុងការរំពឹងទុកលើការខាតបង់ឥណទាន នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ធ្លាក់ចុះពីឆ្នាំ ២០១៩ ។

ក្នុងគោលបំណងនៃការគណនាការរំពឹងទុកលើការខាតបង់ឥណទាន

ដើម្បីឆ្លុះបញ្ចាំងអំពីបរិយាកាសបច្ចុប្បន្ន

សម្ព័ន្ធធនាគារ

និងធនាគារ

បានពិចារណាលើសេណារីយ៉ូសេដ្ឋកិច្ចដែលបានសង្កត់ធ្ងន់ក្នុងកំឡុងពេលជំងឺរាតត្បាត

COVID-

១៩ដោយពិនិត្យមើលឡើងវិញនូវលទ្ធផលនៃប្រូបាប៊ីលីតេ (PWO) ដើម្បីបង្កើតព្រំដែន ខាងលើអព្យាក្រឹត

និងក្រោម

នៃ

ECL

។

អ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ

និងធនាគារ

បានអនុវត្តទម្ងន់ប្រូបាប៊ីលីតេនៅលើសេណារីយ៉ូទាំងបីដើម្បីកំណត់ ការរំពឹងទុកលើការខាតបង់ឥណទាន

នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សវិធានធនខាតបង់

តារាងខាងក្រោម

បង្ហាញពីការផ្ទៀងផ្ទាត់លើសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ ។

សម្ព័ន្ធធនាគារ និងធនាគារ	២០២០			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី ១ ខែ មករា	៦,០៣៨,៥២៣	២៥៦,៣២៤	៧៨៤,១២៤	៧,០៧៨,៩៧១
- ផ្ទេរទៅដំណាក់កាលទី ១	៦៩	(៦៩)	-	-
- ផ្ទេរទៅដំណាក់កាលទី ២	(៩៩,៦៥៤)	៩៩,៦៥៤	-	-
- ផ្ទេរទៅដំណាក់កាលទី ៣	(៩,៥០៣)	(១១,៣១៨)	២០,៨២១	-
ការវាស់វែងឡើងវិញនៃសវិធានធន				
ខាតបង់សុទ្ធ	៣៥៣,៩៩៣	(៦៤៣)	១,៧៩៤,២៩៥	២,១៤៧,៦៤៥
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងថ្មី	៣,៥៧០,៨៩៤	៥២០,០៣៨	៥៧៤,០០២	៤,៦៦៤,៩៣៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(៤,៧៥៧,៨៥៣)	(២៤៣,០៧៩)	-	(៥,០០០,៩៣២)
ការលុបចោល	-	-	(២,៣៩៤,៧០៤)	(២,៣៩៤,៧០៤)
ការផ្លាស់ប្តូរគំរូហានិភ័យ	(១៦៩,១៦៥)	៨១២,៦៤៥	១២០,៧០៦	៧៦៤,១៨៦
នាថ្ងៃទី ៣១ ខែ ធ្នូ (ដុល្លារអាមេរិក)	៤,៩២៧,៣០៤	១,៤៣៣,៥៥២	៨៩៩,២៩៤	៧,២៦០,១៥០
នាថ្ងៃទី ៣១ ខែ ធ្នូ (ពាន់រៀល)	១៩,៩៣០,៩៤៥	៥,៧៩៨,៧១៨	៣,៦៣៧,៤៤២	២៩,៣៦៧,១០៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន(ត)

សវិធានធនខាតបង់ (ត)

សម្ព័ន្ធធនាគារ និងធនាគារ	២០១៩			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុព្វបទធនផ្តល់ដល់ អតិថិជនតាមរំលស់ផ្លូវដើម				
នាថ្ងៃទី ១ ខែ មករា	១២,០៣២,០៤១	៣,៣៣៨,៤៧៤	៣,៤៨៨,៩៥៥	១៨,៨៥៩,៤៧០
- ផ្ទេរទៅដំណាក់កាលទី ១	៣,៤៦៦,៤៥៩	(១,២៧៧,០២៦)	(២,១៨៩,៤៣៣)	-
- ផ្ទេរទៅដំណាក់កាលទី ២	(១២,៧២៥)	១៥,៣៣៩	(២,៦១៤)	-
- ផ្ទេរទៅដំណាក់កាលទី ៣	(៤៤,៣៤៨)	(៧៦,២០៥)	១២០,៥៥៣	-
ការវាស់វែងឡើងវិញនៃសវិធានធនខាតបង់សុទ្ធ	(៤,១០៧,៩៤៧)	(១១៦,១៥០)	៥,៩២២,៩០៤	១,៦៩៨,៨០៧
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងថ្មី	២,៧៦២,៦៣៥	១៧,៨៣០	-	២,៧៨០,៤៦៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(៧,១៥២,៣៤៦)	(៧០៧,៣៥១)	(១,១៧៣,០៦២)	(៩,០៣២,៧៥៩)
ការលុបចោល	-	-	(៥,៣៨២,៩៦៩)	(៥,៣៨២,៩៦៩)
ការផ្លាស់ប្តូរគំរូហានិភ័យ	(៩០៥,២៤៧)	(៩៣៨,៥៨៨)	(២០៨)	(១,៨៤៤,០៤៣)
នាថ្ងៃទី ៣១ ខែ ធ្នូ (ដុល្លារអាមេរិក)	<u>៦,០៣៨,៥២២</u>	<u>២៥៦,៣២៣</u>	<u>៧៨៤,១២៦</u>	<u>៧,០៧៨,៩៧១</u>
នាថ្ងៃទី ៣១ ខែ ធ្នូ (ពាន់រៀល)	<u>២៤,៦០៦,៩៨១</u>	<u>១,០៤៤,៥១៦</u>	<u>៣,១៩៥,៣១០</u>	<u>២៨,៨៤៦,៨០៧</u>

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និង ត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវ ប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ
ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម
និងបំណុល ។ ហានិភ័យអត្រាការប្រាក់
ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប
តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់ ។
សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី
បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះ ចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន ។

សម្ព័ន្ធធនាគារ	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ - ៣ ខែ ដុល្លារអាមេរិក	> ៣ - ៦ ខែ ដុល្លារអាមេរិក	> ៦ - ១២ ខែ ដុល្លារអាមេរិក	> ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១០១,១៥១,៦៣៨	២៤,៩០០,០០០	-	-	-	៣៥,១៧១,៩៧៥	៤៧,៤១៦,៦៤០	២០៨,៦៤០,២៥៣	១.៦៧%-២.៧៥%
ប្រាក់បញ្ញើនៅធនាគារនានា	-	២២,៦៧០,០០០	-	២០,៧៧០,០០០	-	-	-	៤៣,៤៤០,០០០	០.១២%-៨.០០%
ឥណទាននិងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	២៦,៧១៩,៥៣៤	៤,៦៩២,៦០១	១១,២៩៧,៩១៤	១០,៩៨៨,៧០៤	១៥៩,១៩១,២១៨	២៩៩,៩៨៤,២៥៧	-	៥១២,៨៧៤,២២៨	៦.៥២%-២៥.០០%
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៥៦៧,៦៧២	៥៦៧,៦៧២	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	១,២១៣,៧៣២	១,២១៣,៧៣២	-
	<u>១២៧,៨៧១,១៧២</u>	<u>៥២,២៦២,៦០១</u>	<u>១១,២៩៧,៩១៤</u>	<u>៣១,៧៥៨,៧០៤</u>	<u>១៥៩,១៩១,២១៨</u>	<u>៣៣៥,១៥៦,២៣២</u>	<u>៤៩,១៩៨,០៤៤</u>	<u>៧៦៦,៧៣៥,៨៨៥</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះ ចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន (ត)។

សម្ព័ន្ធធនាគារ	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ - ៣ ខែ ដុល្លារអាមេរិក	> ៣ - ៦ ខែ ដុល្លារអាមេរិក	> ៦ - ១២ ខែ ដុល្លារអាមេរិក	> ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់ធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុនានា	២៧,៩២២,៥៥១	៦០,០០០	២០០,០០០	១០,៤០៥,៣០៤	-	-	២,២៥៩,៩៩៧	៤០,៨៩៧,៨៥២	០.៥០% - ៣.០០%
ប្រាក់បញ្ញើរបស់អតិថិជន	៤៥,៤៨៩,៩៩៦	៥១,០៨៦,៩១០	៥២,៣៨១,២៦២	៥៦,៥៥៣,៥៨៤	២៨,០៥២,១០៥	-	៣៣៤,០២៨,៣៧៥	៥៦៧,៦៩២,២៣២	០.៥០% - ៤.៥០%
ប្រាក់កម្ចី	៤០,៤៥៤,៥៩០	២០,១២៣,៤៥៦	១៤,៨៣៣,១២៧	២២,៤១៦,៥៦៤	-	-	-	៩៧,៨២៧,៧៧៧	២.៥៥% - ៤.៨៩%
អនុបំណុល	-	-	-	-	២៩,០៩២,៦៤៣	-	-	២៩,០៩២,៦៤៣	៤.០៦% - ៤.៣៣%
បំណុលភតិសន្យា	-	-	-	៤៤៩,៣៥២	៣,៤២៨,៥៨១	-	-	៣,៨៧៧,៩៣៣	៧.៥០% - ៩.០៨%
បំណុលផ្សេងៗ	-	-	-	-	-	-	១១,១៩៤,៤០៥	១១,១៩៤,៤០៥	
	១១៣,៩៦៧,១៣៧	៧១,២៧០,៣៦៦	៦៧,៤១៩,៣៨៩	៨៩,៨២៤,៨០៤	៦០,៥៧៣,៣២៩	-	៣៤៧,៤៨២,៧៧៧	៧៥០,៥៣២,៨០២	
សរុបគំណត់ការប្រាក់	១៣,៩០៤,០៣៥	(១៩,០០៧,៧៦៥)	(៥៦,១១៦,៤៧៥)	(៥៨,០៦៦,១០០)	៩៨,៦១៧,៨៨៩	៣៣៥,១៥៦,២៣២	(២៩៨,២៨៤,៧៣៣)	១៦,២០៣,០៨៣	
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	៥៦,២៤១,៨២២	(៧៦,៨៨៦,៤០៩)	(២២៦,៩៩១,១៤១)	(២៣៤,៨៧៧,៣៧៥)	៣៩៨,៩០៩,៣៦១	១,៣៥៥,៧០៦,៩៥៨	(១,២០៦,៥៦១,៧៤៥)	៦៥,៥៤១,៤៧០	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ - ៣ ខែ ដុល្លារអាមេរិក	> ៣ - ៦ ខែ ដុល្លារអាមេរិក	> ៦ - ១២ ខែ ដុល្លារអាមេរិក	> ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥២,៦៥៣,២០២	-	-	-	-	-	៣៦,៤០៧,៥៩៤	៨៩,០៦០,៧៩៦	១.០០%
ប្រាក់បញ្ញើនៅធនាគារនានា	-	១២,៤០០,០០០	-	-	-	-	-	១២,៤០០,០០០	២.៥០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	៤៧,៤៥៧,៣២៦	២៦,៣៩៨,៥០៨	១១,៥៥២,១៨៧	១៣,៦២២,៦៨៣	១៤២,៧៦០,០៨៣	២៤១,៥២៦,១៣៧	-	៤៨៣,៣១៦,៩២៤	៦.៥២%- ២៤.០០%
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៤៨៨,១៧២	៤៨៨,១៧២	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	១,៥៤៣,០៣២	១,៥៤៣,០៣២	-
	<u>១០០,១១០,៥២៨</u>	<u>៣៨,៧៩៨,៥០៨</u>	<u>១១,៥៥២,១៨៧</u>	<u>១៣,៦២២,៦៨៣</u>	<u>១៤២,៧៦០,០៨៣</u>	<u>២៤១,៥២៦,១៣៧</u>	<u>៣៨,៤៣៨,៧៩៨</u>	<u>៥៨៦,៨០៨,៩២៤</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖ (ត)

សម្ព័ន្ធធនាគារ	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ - ៣ ខែ ដុល្លារអាមេរិក	> ៣ - ៦ ខែ ដុល្លារអាមេរិក	> ៦ - ១២ ខែ ដុល្លារអាមេរិក	> ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	៨,៨១៣,៩១៨	៦០,៧៨៤	-	៤៣៨,៤៣៩	-	-	១,៧៧៦,០១២	១១,០៨៩,១៥៣	១.០០%-៣.០០%
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	២២,២១២,៩៨៣	២៣,៤១៣,២៥០	២៧,២៨០,២៣៦	៥៣,១៨៤,១១២	២៨,៧១៤,២៣៤	-	២៩២,៣៥៨,៩៨២	៩៨៧,១៦៣,៧៩៧	១.០០%-៤.៥០%
ប្រាក់កម្ចី	២៥,០១៣,៥៦៥	២៤,៨១៣,៣៣២	៩,៣៤៤,៥៧០	២៥,០១២,៤១៩	១៦,៩១១,០៦៤	-	-	១០១,០៩៨,៩៥០	២.៥៥%-៤.៨៩%
អនុបំណុល	-	-	-	-	២៩,១៨៥,៤២៩	-	-	២៩,១៨៥,៤២៩	៤.០៦%-៤.៣៣%
បំណុលភតិសន្យា	-	-	-	២៩,៥២៩	១,១១៥,៦១០	២,១៩៦,៥៥៨	-	៣,៣៥១,៦៩៧	៧.៥០%-៩.០៨%
បំណុលផ្សេងៗ	-	-	-	-	-	-	១៤,៩៦៦,៦៤១	១៤,៩៦៦,៦៤១	
	៥៦,០៤០,៤៦៦	៤៨,២៨៧,៣៦៦	៣៦,៦២៤,៨០៦	៧៨,៦៦៤,៤៩៩	៧៥,៩២៦,៣៣៧	២,១៩៦,៥៥៨	៣០៩,១០១,៦៣៥	៦០៦,៨៤១,៦៦៧	
សរុបគំណតការប្រាក់	៤៤,០៧០,០៦២	(៩,៤៨៨,៨៥៨)	(២៥,០៧២,៦១៩)	(៦៥,០៤១,៨១៦)	៦៦,៨៣៣,៧៤៦	២៣៩,៣២៩,៥៧៩	(២៧០,៦៦២,៨៣៧)	(២០,០៣២,៧៤៣)	
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	១៧៩,៥៨៥,៥០៣	(៣៨,៦៦៧,០៩៦)	(១០២,១៧០,៩២២)	(២៦៥,០៤៥,៤០០)	២៧២,៣៤៧,៥១៥	៩៧៥,២៦៨,០៣៤	(១,១០២,៩៥១,០៦១)	(៨១,៦៣៣,៤២៨)	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន ។

ធនាគារ	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ - ៣ ខែ ដុល្លារអាមេរិក	> ៣ - ៦ ខែ ដុល្លារអាមេរិក	> ៦ - ១២ ខែ ដុល្លារអាមេរិក	> ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១០១,១៥១,៦៣៨	២៤,៩០០,០០០	-	-	-	៣៥,០៩០,២៣៦	៤៧,៤១៦,៦៤០	២០៨,៥៥៨,៥១៤	១.៦៧%- ២.៧៥%
ប្រាក់បញ្ញើតម្កល់នៅធនាគារនានា		២២,៦៧០,០០០	-	១៨,២៧០,០០០	-	-	-	៤០,៩៤០,០០០	០.១២%- ២.៥០%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	២៦,៧១៩,៥៣៤	៤,៦៩២,៦០១	១១,២៩៧,៩១៤	១០,៩៨៨,៧០៤	១៥៩,១៩១,២១៨	២៩៩,៩៨៤,២៥៧	-	៥១២,៨៧៤,២២៨	៦.៥២%- ២៤.០០%
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៥៦៨,១៦២	៥៦៨,១៦២	
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	១,១៦០,១៤៤	១,១៦០,១៤៤	
	<u>១២៧,៨៧១,១៧២</u>	<u>៥២,២៦២,៦០១</u>	<u>១១,២៩៧,៩១៤</u>	<u>២៩,២៥៨,៧០៤</u>	<u>១៥៩,១៩១,២១៨</u>	<u>៣៣៥,០៧៤,៤៩៣</u>	<u>៤៩,១៤៤,៩៤៦</u>	<u>៧៦៨,១០១,០៤៨</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន (ត) ។

ធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	២៧,៩២២,៥៥១	៦០,០០០	២០០,០០០	១០,៤០៥,៣០៤	-	-	២,២៥៩,៩៩៧	៤០,៨៩៧,៨៥២	០.៥០% - ៣.០០%
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	៤៥,៦០៣,៣៤៩	៥១,៦៤៩,៨៦១	៥២,៣៨១,២៦២	៥៦,៥៥៣,៥៨៤	២៨,០៥២,១០៥	-	៣៣៤,០២៨,៣៧៥	៥៦៨,២៦៨,៥៣៦	០.៥០% - ៤.៥០%
ប្រាក់កម្ចី	៤០,៤៥៤,៥៩០	៨,១០៨,៧៧៦	១៤,៨៣៣,១២៧	២២,៤១៦,៥៦៤	-	-	-	៨៥,៨១៣,០៥៧	២.៥៥% - ៤.៨៩%
អនុបំណុល	-	-	-	-	២៩,០៩២,៦៤៣	-	-	២៩,០៩២,៦៤៣	៤.០៦% - ៤.៣៣%
បំណុលកតិសន្យា	-	-	-	៤៦៣,៩៥៥	៩,៣៥៦,២៧៥	-	-	៩,៨២០,២៣០	៧.៥០% - ៩.០៨%
បំណុលផ្សេងៗ	-	-	-	-	-	-	១០,៤៥៩,៧៣៧	១០,៤៥៩,៧៣៧	
	<u>១១៣,៩៨០,៤៩០</u>	<u>៥៩,៨១៨,៦៣៧</u>	<u>៦៧,៤១៤,៣៨៩</u>	<u>៨៩,៨៣៩,៤០៧</u>	<u>៦៦,៥០១,០២៣</u>	<u>-</u>	<u>៣៤៦,៧៤៨,១០៩</u>	<u>៧៤៤,៣០២,០៥៥</u>	
សរុបគំណត់ការប្រាក់	<u>១៣,៨៩០,៦៨២</u>	<u>(៧,៥៥៦,០៣៦)</u>	<u>(៥៦,១១៦,៤៧៥)</u>	<u>(៦០,៥៨០,៧០៣)</u>	<u>៩២,៦៩០,១៩៥</u>	<u>៣៣៥,០៧៤,៤៩៣</u>	<u>(២៩៧,៦០៣,១៦៣)</u>	<u>១៩,៧៩៨,៩៩៣</u>	
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	<u>៥៦,១៨៧,៨០៩</u>	<u>(៣០,៥៦៤,១៦៦)</u>	<u>(២២៦,៩៩១,១៤១)</u>	<u>(២៤៥,០៤៨,៩៤៣)</u>	<u>៣៧៤,៩៣១,៨៣៩</u>	<u>១,៣៥៥,៣៧៦,៣២៤</u>	<u>(១,២០៣,៨០៤,៧៩៥)</u>	<u>៨០,០៨៦,៩២៧</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖

ធនាគារ	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> ១ - ៣ ខែ ដុល្លារអាមេរិក	> ៣ - ៦ ខែ ដុល្លារអាមេរិក	> ៦ - ១២ ខែ ដុល្លារអាមេរិក	> ១ - ៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥២,៦៣២,៨៦៨	-	-	-	-	-	៣៦,៤០៧,៥៩៤	៨៩,០៤០,៤៦២	១.០០%
ប្រាក់បញ្ញើតម្កល់នៅធនាគារនានា	-	១០,៤០០,០០០	-	-	-	-	-	១០,៤០០,០០០	២.៥០%
ឥណទាននិងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	៤៧,៤៥៧,៣២៦	២៦,៣៩៨,៥០៨	១១,៥៥២,១៨៧	១៣,៦២២,៦៨៣	១៤២,៧៦០,០៨៣	២៤១,៥២៦,១៣៧	-	៤៨៣,៣១៦,៩២៤	៣%- ២៤.០០%
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៤៨៨,៦៦២	៤៨៨,៦៦២	
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	១,៤៩៨,០៩៧	១,៤៩៨,០៩៧	
	<u>១០០,០៩០,១៩៤</u>	<u>៣៦,៧៩៨,៥០៨</u>	<u>១១,៥៥២,១៨៧</u>	<u>១៣,៦២២,៦៨៣</u>	<u>១៤២,៧៦០,០៨៣</u>	<u>២៤១,៥២៦,១៣៧</u>	<u>៣៨,៣៩៤,៣៥៣</u>	<u>៥៨៨,៧៩៨,១៤៥</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖ (ត)

ធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	៨,៨១៣,៩១៨	៦០,៧៨៤	-	៤៣៨,៤៣៩	-	-	១,៧៧៦,០១២	១១,០៨៩,១៥៣	១.០០%- ៣.០០%
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	២៣,០៥៣,២០៩	២៣,៤១៣,២៥០	២៧,២៨០,២៣៦	៥៣,១៨៤,១១២	២៨,៧១៤,២៣៤	-	២៩២,៣៥៨,៩៨២	៤៤៨,០០៨,០២៣	១.០០%- ៣.២៤%
ប្រាក់កម្ចី	២៥,០១៣,៥៦៥	១២,៨០៩,៣៧៥	៩,៣៤៤,៥៧០	២៥,០១២,៤១៩	១៦,៩១១,០៦៤	-	-	៨៩,០៩០,៩៩៣	២.៥៥%- ៤.៨៩%
អនុបំណុល	-	-	-	-	២៩,១៨៥,៤២៩	-	-	២៩,១៨៥,៤២៩	៤.០៦%- ៤.៣៣%
បំណុលភតិសន្យា	-	-	-	២៩,៥២៩	១,១១៥,៦១០	៨,១៤៩,៧៨៤	-	៩,២៩៤,៩២៣	៧.៥០%- ៩.០៨%
បំណុលផ្សេងៗ	-	-	-	-	-	-	១៤,៤៤១,៥៤២	១៤,៤៤១,៥៤២	
	៥៦,៨៨០,៦៩២	៣៦,២៨៣,៤០៩	៣៦,៦២៤,៨០៦	៧៨,៦៦៤,៤៩៩	៧៥,៩២៦,៣៣៧	៨,១៤៩,៧៨៤	៣០៨,៥៧៦,៥៣៦	៦០១,១០៦,០៦៣	
សរុបគំណតការប្រាក់	៤៣,២០៩,៥០២	៥១៥,០៩៩	(២៥,០៧២,៦១៩)	(៦៥,០៤១,៨១៦)	៦៦,៨៣៣,៧៤៦	២៣៣,៣៧៦,៣៥៣	(២៧០,១៨២,១៨៣)	១៦,៣៦១,៩១៤	
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	១៧៦,០៧៨,៧២១	២,០៩៩,០២៨	(១០២,១៧០,៩២២)	(២៦៥,០៤៥,៤០០)	២៧២,៣៤៧,៥១៥	៩៥១,០០៨,៦៣៨	(១,១០០,៩៩២,៣៩៦)	(៦៦,៦៧៤,៨១៦)	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន ១០០ នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងធ្វើឲ្យកើនឡើង/
(ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម ។ ការវិភាគសន្មតថា រាល់
បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេស នៅតែថេរជានិច្ច ។

សម្ព័ន្ធធនាគារ	ចំណេញ ឬ ខាត		មូលធន	
	ពិន្ទុមូលដ្ឋាន ១០០ កើនឡើង	ពិន្ទុមូលដ្ឋាន ១០០ ថយចុះ	ពិន្ទុមូលដ្ឋាន ១០០ កើនឡើង	ពិន្ទុមូលដ្ឋាន ១០០ ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២០				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(៦៧៣,២៧៩)	៦៧៣,២៧៩	(៦៧៣,២៧៩)	៦៧៣,២៧៩
ពាន់រៀល – កំណត់សម្គាល់ ៥	(២,៧២៣,៤១៤)	២,៧២៣,៤១៤	(២,៧២៣,៤១៤)	២,៧២៣,៤១៤
២០១៩				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(៨៤០,៦៩០)	៨៤០,៦៩០	(៨៤០,៦៩០)	៨៤០,៦៩០
ពាន់រៀល – កំណត់សម្គាល់ ៥	(៣,៤២៥,៨១២)	៣,៤២៥,៨១២	(៣,៤២៥,៨១២)	៣,៤២៥,៨១២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

ធនាគារ	ចំណេញ ឬ ខាត		មូលធន	
	ពិន្ទុមូលដ្ឋាន ១០០ កើនឡើង	ពិន្ទុមូលដ្ឋាន ១០០ ថយចុះ	ពិន្ទុមូលដ្ឋាន ១០០ កើនឡើង	ពិន្ទុមូលដ្ឋាន ១០០ ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២០				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(៦៤៣,២៤២)	៦៤៣,២៤២	(៦៤៣,២៤២)	៦៤៣,២៤២
ពាន់រៀល – កំណត់សម្គាល់ ៥	(២,៦០១,៩១៤)	២,៦០១,៩១៤	(២,៦០១,៩១៤)	២,៦០១,៩១៤
២០១៩				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(៨១០,៦៨០)	៨១០,៦៨០	(៨១០,៦៨០)	៨១០,៦៨០
ពាន់រៀល – កំណត់សម្គាល់ ៥	(៣,៣០៣,៥២១)	៣,៣០៣,៥២១	(៣,៣០៣,៥២១)	៣,៣០៣,៥២១

(ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល -				
ដុល	១១,៧២៥,៣២៨	១៩៦,៨៥៧,៦៣៦	៥៧,២៨៩	២០៨,៦៤០,២៥៣
ប្រាក់បញ្ញើនៅធនាគារនានា	-	៤៣,៤៤០,០០០	-	៤៣,៤៤០,០០០
ឥណទាន				
និងបុរេប្រទានផ្តល់ដល់អតិថិជន -				
ដុល	៥៧,០៣៨,៣៥៩	៤៥៣,២៣៧,៥៩១	២,៥៩៨,២៧៨	៥១២,៨៧៤,២២៨
ទ្រព្យសកម្មផ្សេងៗ	-	៥៦៧,៦៧២	-	៥៦៧,៦៧២
ការវិនិយោគមូលធនតាម FVOCI	-	១,២១៣,៧៣២	-	១,២១៣,៧៣២
	៦៨,៧៦៣,៦៨៧	៦៩៥,៣១៦,៦៣១	២,៦៥៥,៥៦៧	៧៦៦,៧៣៥,៨៨៥
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១០,៣៧២,៦៥០	៣០,៤៧៥,២០២	-	៤០,៨៤៧,៨៥២
ប្រាក់បញ្ញើរបស់អតិថិជន	៣,៩៣៧,១៤៥	៥៦៣,៧៥៣,៤៨៧	១,៦០០	៥៦៧,៦៩២,២៣២
ប្រាក់កម្ចី	៣០,៦០៣,៤៧៦	៦៧,២២៤,២៦១	-	៩៧,៨២៧,៧៣៧
អនុបំណុល	-	២៩,០៩២,៦៤៣	-	២៩,០៩២,៦៤៣
បំណុលភតិសន្យា	-	៣,៨៧៧,៩៣៣	-	៣,៨៧៧,៩៣៣
បំណុលផ្សេងៗ	-	១១,១៩៤,៤០៥	-	១១,១៩៤,៤០៥
	៤៤,៩១៣,២៧១	៧០៥,៦១៧,៩៣១	១,៦០០	៧៥០,៥៣២,៨០២
ស្ថានភាពទ្រព្យសកម្ម(បំណុល)សុទ្ធ	២៣,៨៥០,៤១៦	(១០,៣០១,៣០០)	២,៦៥៣,៩៦៧	១៦,២០៣,០៨៣
ពាន់រៀល (កំណត់សម្គាល់ ៥)	៩៦,៤៧៤,៩៣២	(៤១,៦៦៨,៧៥៩)	១០,៧៣៥,២៩៧	៦៥,៥៤១,៤៧០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

សម្ព័ន្ធធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល- ដុល	៣,៣៧៩,៩៨៧	៨៥,៤៦៥,៣២១	២១៥,៤៨៨	៨៩,០៦០,៧៩៦
ប្រាក់បញ្ញើនៅធនាគារនានា	-	១២,៤០០,០០០	-	១២,៤០០,០០០
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	៥៦,៣៨៥,២០១	៤២៣,៦០៤,៧២៨	៣,៣២៦,៩៩៥	៤៨៣,៣១៦,៩២៤
ទ្រព្យសកម្មផ្សេងៗ	-	៤៨៨,១៧២	-	៤៨៨,១៧២
ការវិនិយោគមូលធនតាម FVOCI	-	១,៥៤៣,០៣២	-	១,៥៤៣,០៣២
	<u>៥៩,៧៦៥,១៨៨</u>	<u>៥២៣,៥០១,២៥៣</u>	<u>៣,៥៤២,៤៨៣</u>	<u>៥៨៦,៨០៨,៩២៤</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១,៤៩២,៩០៣	៩,៥៩៦,២៥០	-	១១,០៨៩,១៥៣
ប្រាក់បញ្ញើរបស់អតិថិជន	៥,៧៤៧,២៩៨	៤៤១,៤១៤,៩៨១	១,៥១៨	៤៤៧,១៦៣,៧៩៧
ប្រាក់កម្ចី	៣៤,០៦៣,៦៧១	៦៧,០៣១,២៧៩	-	១០១,០៩៤,៩៥០
អនុបំណុល	-	២៩,១៨៥,៤២៩	-	២៩,១៨៥,៤២៩
បំណុលភតិសន្យា	-	៣,៣៤១,៦៩៧	-	៣,៣៤១,៦៩៧
បំណុលផ្សេងៗ	-	១៤,៩៦៦,៦៤១	-	១៤,៩៦៦,៦៤១
	<u>៤១,៣០៣,៨៧២</u>	<u>៥២៥,៥២៦,២៧៧</u>	<u>១,៥១៨</u>	<u>៦០៦,៨៤១,៦៦៧</u>
ស្ថានភាពទ្រព្យសកម្ម/(បំណុល)សុទ្ធ	<u>១៨,៤៦១,៣១៦</u>	<u>(៤២,០២៥,០២៤)</u>	<u>៣,៥៤០,៩៦៥</u>	<u>(២០,០២៣,៧៤៣)</u>
ពាន់រៀល (កំណត់សម្គាល់ ៥)	<u>៧៥,២២៩,៨៦៣</u>	<u>(១៧១,២៩២,៧២៣)</u>	<u>១៤,៤២៩,៤៣២</u>	<u>(៨១,៦៣៣,៤២៨)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល-				
ដុល	១១,៧២៥,៣២៨	១៩៦,៧៧៥,៨៩៧	៥៧,២៨៩	២០៨,៥៥៨,៥១៤
ប្រាក់បញ្ញើនៅធនាគារនានា	-	៤០,៩៤០,០០០	-	៤០,៩៤០,០០០
ឥណទាន និងបុរេប្រទានផ្តល់ដល់				
អតិថិជន- ដុល	៥៧,០៣៨,៣៥៩	៤៥៣,២៣៧,៥៩១	២,៥៩៨,២៧៨	៥១២,៨៧៤,២២៨
ការវិនិយោគមូលធនតាម FVOCI	-	៥៦៨,១៦២	-	៥៦៨,១៦២
ទ្រព្យសកម្មផ្សេងៗ	-	១,១៦០,១៤៤	-	១,១៦០,១៤៤
	៦៨,៧៦៣,៦៨៧	៦៩២,៦៨១,៧៩៤	២,៦៥៦,៥៦៧	៧៦៤,១០១,០៤៨
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១០,៣៧២,៦៥០	៣០,៤៧៥,២០២	-	៤០,៨៤៧,៨៥២
ប្រាក់បញ្ញើរបស់អតិថិជន	៣,៩៣៧,១៤៥	៥៦៤,៣២៩,៧៩១	១,៦០០	៥៦៨,២៦៨,៥៣៦
ប្រាក់កម្ចី	៣០,៦០៣,៤៧៦	៥៥,២០៩,៥៨១	-	៨៥,៨១៣,០៥៧
អនុបំណុល	-	២៩,០៩២,៦៤៣	-	២៩,០៩២,៦៤៣
បំណុលភតិសន្យា	-	៩,៨២០,២៣០	-	៩,៨២០,២៣០
បំណុលផ្សេងៗ	-	១០,៤៥៩,៧៣៧	-	១០,៤៥៩,៧៣៧
	៤៤,៩១៣,២៧១	៦៩៩,៣៨៧,១៨៤	១,៦០០	៧៤៥,៣០២,០៥៥
ស្ថានភាពទ្រព្យសកម្ម/បំណុលសុទ្ធ	២៣,៨៥០,៤១៦	(៦,៧០៥,៣៩០)	២,៦៥៣,៩៦៧	១៩,៧៩៨,៩៩៣
ពាន់រៀល (កំណត់សម្គាល់ ៥)	៩៦,៤៧៤,៩៣២	(២៧,១២៣,៣០២)	១០,៧៣៥,២៩៧	៨០,០៨៦,៩២៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់	៣,៣៧៩,៩៨៧	៨៥,៤៤៤,៩៨៧	២១៥,៤៨៨	៨៩,០៤០,៤៦២
និងសាច់ប្រាក់សមមូល- ដុល				
ប្រាក់បញ្ញើនៅធនាគារនានា	-	១០,៤០០,០០០	-	១០,៤០០,០០០
ឥណទាន និងបុរេប្រទានផ្តល់ដល់	៥៦,៣៨៥,២០១	៤២៣,៦០៤,៧២៨	៣,៣២៦,៩៩៥	
អតិថិជន- ដុល				៤៨៣,៣១៦,៩២៤
ការវិនិយោគមូលធនតាម FVOCI	-	៤៨៨,៦៦២	-	៤៨៨,៦៦២
ទ្រព្យសកម្មផ្សេងៗ	-	១,៤៩៨,០៩៧	-	១,៤៩៨,០៩៧
	<u>៥៩,៧៦៥,១៨៨</u>	<u>៥២១,៤៣៦,៤៧៤</u>	<u>៣,៥៤២,៤៨៣</u>	<u>៥៨៤,៧៤៤,១៤៥</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ	១,៤៩២,៩០៣	៩,៥៩៦,២៥០	-	១១,០៨៩,១៥៣
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
ប្រាក់បញ្ញើរបស់អតិថិជន	៥,៧៤៧,២៩៨	៤៤២,២៥៥,២០៧	១៥១៨	៤៤៨,០០៥,០២៣
		៥៥,០២៧,៣២២	-	៨៩,០៩០,៩៩៣
ប្រាក់កម្ចី	៣៤,០៦៣,៦៧១			
អនុបំណុល	-	២៩,១៨៥,៤២៩	-	២៩,១៨៥,៤២៩
បំណុលភតិសន្យា	-	៩,២៩៤,៩២៣	-	៩,២៩៤,៩២៣
បំណុលផ្សេងៗ	-	១៤,៤៤១,៥៤២	-	១៤,៤៤១,៥៤២
	<u>៤១,៣០៣,៨៧២</u>	<u>៥៥៩,៨០០,៦៧៣</u>	<u>១,៥១៨</u>	<u>៦០១,១០៦,០៦៣</u>
ស្ថានភាពទ្រព្យសកម្ម/បំណុលសុទ្ធ	<u>១៨,៤៦១,៣១៦</u>	<u>(៣៨,៣៦៤,១៩៩)</u>	<u>៣,៥៤០,៩៦៥</u>	<u>(១៦,៣៦១,៩១៨)</u>
ពាន់រៀល (កំណត់សម្គាល់ ៥)		<u>(១៥៦,៣៣៤,១១១)</u>	<u>១៤,៤២៩,៤៣២</u>	<u>(៦៦,៦៧៨,៨១៦)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៧៥,២២៩,៨៦៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគរំញ័រ

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់សម្ព័ន្ធធនាគារ និងធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង ៥% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម ។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុមផ្សេងៗ)៖

សម្ព័ន្ធធនាគារ	២០២០		២០១៩	
	- ១%	+ ១%	- ១%	+ ១%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(២៣៨,៥០៤)	២៣៨,៥០៤	(៣៧៨,៦៧៥)	៣៧៨,៦៧៥
ផ្សេងៗ	(២៦,៥៤០)	២៦,៥៤០	២,១៤០	(២,១៤០)
	<u>(២៦៥,០៤៤)</u>	<u>២៦៥,០៤៤</u>	<u>(៣៧៦,៥៣៥)</u>	<u>៣៧៦,៥៣៥</u>
ពាន់រៀល—កំណត់សម្គាល់ ៥	<u>(១,០៧២,១០៣)</u>	<u>១,០៧២,១០៣</u>	<u>(១,៥៣៤,៣៨០)</u>	<u>១,៥៣៤,៣៨០</u>
ធនាគារ				
ប្រាក់រៀល	(២៣៨,៥០៤)	២៣៨,៥០៤	(៣៧៨,៦៧៥)	៣៧៨,៦៧៥
ផ្សេងៗ	(២៦,៥៤០)	២៦,៥៤០	២,១៤០	(២,១៤០)
	<u>(២៦៥,០៤៤)</u>	<u>២៦៥,០៤៤</u>	<u>(៣៧៦,៥៣៥)</u>	<u>៣៧៦,៥៣៥</u>
ពាន់រៀល—កំណត់សម្គាល់ ៥	<u>(១,០៧២,១០៣)</u>	<u>១,០៧២,១០៣</u>	<u>(១,៥៣៤,៣៨០)</u>	<u>១,៥៣៤,៣៨០</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

យ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈសាច់ប្រាក់ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

សម្ព័ន្ធធនាគារ	និងធនាគារ
គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម	បំណុល
ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល	
និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ ។	តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា
ត្រូវបានបង្កើតឡើងដើម្បី	ធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល
និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា ។	

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់ ។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង ។ ឧទាហរណ៍ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

សម្ព័ន្ធធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	២៧,៩២២,៥៥១	៦០,០០០	២០០,០០០	១០,៤០៥,៣០៤	-	-	២,២៥៩,៩៩៧	៤០,៨៤៧,៨៥២
ប្រាក់បញ្ញើរបស់អតិថិជន	៤៥,៥៨៩,៩៩៦	៥១,០៨៦,៩១០	៥២,៣៨១,២៦២	៥៦,៥៥៣,៥៨៤	២៨,០៥២,១០៥	-	៣៣៤,០២៨,៣៧៥	៥៦៧,៦៩២,២៣២
ប្រាក់កម្ចី	៤០,៤៥៤,៥៩០	២០,១២៣,៤៥៦	១៤,៨៣៣,១២៧	២២,៤១៦,៥៦៤	-	-	-	៩៧,៨២៧,៧៧៧
អនុបំណុល	-	-	-	-	២៩,០៩២,៦៤៣	-	-	២៩,០៩២,៦៤៣
បំណុលភតិសន្យា	-	-	-	៤៤៩,៣៥២	៣,៤២៨,៥៨១	-	-	៣,៨៧៧,៩៣៣
បំណុលផ្សេងៗ	-	-	-	-	-	-	១១,១៩៤,៤០៥	១១,១៩៤,៤០៥
	<u>១១៣,៩៦៧,១៣៧</u>	<u>៧១,២៣៣,៨២២</u>	<u>៦៧,៨៦៧,២១៤</u>	<u>៨៩,៤២៤,៤៤០</u>	<u>៦០,៥៧៧,២២៩</u>	<u>-</u>	<u>៣៤៧,៤៨២,៧៧៧</u>	<u>៧៥០,៥៣២,៨០២</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

សម្ព័ន្ធធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល- ដុល	១០១,១៥១,៦៣៨	២៤,៩០០,០០០	-	-	-	៣៥,១៧១,៩៧៥	៤៧,៤១៦,៦៤០	២០៨,៦៤០,២៥៣
ប្រាក់បញ្ញើនៅធនាគារនានា	-	២២,៦៧០,០០០	-	២០,៧៧០,០០០	-	-	-	៤៣,៤៤០,០០០
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន								
- ដុល	២៦,៧១៩,៥៣៤	៤,៦៩២,៦០១	១១,២៩៧,៩១៤	១០,៩៨៨,៧០៤	១៥៩,១៩១,២១៨	២៩៩,៩៨៤,២៥៧	-	៥១២,៨៧៤,២២៨
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៥៦៧,៦៧២	៥៦៧,៦៧២
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	១,២១៣,៧៣២	១,២១៣,៧៣២
	<u>១២៧,៨៧១,១៧២</u>	<u>៥២,២៦២,៦០១</u>	<u>១១,២៩៧,៩១៤</u>	<u>៣១,៧៥៨,៧០៤</u>	<u>១៥៩,១៩១,២១៨</u>	<u>៣៣៥,១៥៦,២៣២</u>	<u>៤៩,១៩៨,០៤៤</u>	<u>៧៦៦,៧៣៥,៨៨៥</u>
តំលាភរិភាគអាយុកាល								
	<u>១៣,៩០៤,០៣៥</u>	<u>(១៩,០០៧,៧៦៥)</u>	<u>(៥៦,១១៦,៤៧៥)</u>	<u>(៥៨,០៦៦,១០០)</u>	<u>៩៨,៦១៧,៨៨៩</u>	<u>៣៣៥,១៥៦,២៣២</u>	<u>(២៩៨,២៨៤,៧៣៣)</u>	<u>១៦,២០៣,០៨៣</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	<u>៥៦,២៤១,៨២២</u>	<u>(៧៦,៨៨៦,៤០៩)</u>	<u>(២២៦,៩៩១,១៤១)</u>	<u>(២៣៤,៨៧៧,៣៧៥)</u>	<u>៣៩៨,៩០៩,៣៦១</u>	<u>១,៣៥៥,៧០៦,៩៥៨</u>	<u>(១,២០៦,៥៦១,៧៤៥)</u>	<u>៦៥,៥៤១,៤៧០</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

សម្ព័ន្ធធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	៨,៨១៣,៩១៨	៦០,៧៨៤	-	៤៣៨,៤៣៩	-	-	១,៧៧៦,០១២	១១,០៨៩,១៥៣
ប្រាក់បញ្ញើរបស់អតិថិជន	២២,២១២,៩៨៣	២៣,៤១៣,២៥០	២៧,២៨០,២៣៦	៥៣,១៨៤,១១២	២៨,៧១៤,២៣៤	-	២៩២,៣៥៨,៩៨២	៤៤៧,១៦៣,៧៩៧
ប្រាក់កម្ចី	២៥,០១៣,៥៦៥	២៤,៨១៣,៣៣២	៩,៣៤៤,៥៧០	២៥,០១២,៤១៩	១៦,៩១១,០៦៤	-	-	១០១,០៩៨,៩៥០
អនុបំណុល	-	-	-	-	២៩,១៨៥,៤២៩	-	-	២៩,១៨៥,៤២៩
បំណុលភក្តិសន្យា	-	-	-	២៩,៥២៩	១,១១៥,៦១០	-	-	៣,៣៤១,៦៩៧
						២,១៩៦,៥៥៨		
បំណុលផ្សេងៗ	-	-	-	-	-	-	១៤,៩៦៦,៦៤១	១៤,៩៦៦,៦៤១
	៥៦,០៤០,៤៦៦	៤៨,២៨៧,៣៦៦	៣៦,៦២៤,៨០៦	៧៨,៦៦៤,៤៩៩	៧៥,៩២៦,៣៣៧	២,១៩៦,៥៥៨	៣០៩,១០១,៦៣៥	៦០៦,៨៤១,៦៦៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

សម្ព័ន្ធធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល- ដុល	៥២,៦៥៣,២០២	-	-	-	-	-	៣៦,៤០៧,៥៩៤	៨៩,០៦០,៧៩៦
ប្រាក់បញ្ញើនៅធនាគារនានា ឥណទាន	-	១២,៤០០,០០០	-	-	-	-	-	១២,៤០០,០០០
និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	៤៧,៤៥៧,៣២៦	២៦,៣៩៨,៥០៨	១១,៥៥២,១៨៧	១៣,៦២២,៦៨៣	១៤២,៧៦០,០៨៣	២៤១,៥២៦,១៣៧	-	៤៨៣,៣១៦,៩២៤
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៤៨៨,១៧២	៤៨៨,១៧២
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	១,៥៤៣,០៣២	១,៥៤៣,០៣២
	<u>១០០,១១០,៥២៨</u>	<u>៣៨,៧៩៨,៥០៨</u>	<u>១១,៥៥២,១៨៧</u>	<u>១៣,៦២២,៦៨៣</u>	<u>១៤២,៧៦០,០៨៣</u>	<u>២៤១,៥២៦,១៣៧</u>	<u>៣៨,៤៣៨,៧៩៨</u>	<u>៥៨៦,៨០៨,៩២៤</u>
តំលាភរិភាគអយុកាល	<u>៤៤,០៧០,០៦២</u>	<u>(៩,៤៨៨,៨៥៨)</u>	<u>(២៥,០៧២,៦១៩)</u>	<u>(៦៥,០៤១,៨១៦)</u>	<u>៦៦,៨៣៣,៧៤៦</u>	<u>២៣៩,៣២៩,៥៧៩</u>	<u>(២៧០,៦៦២,៨៣៧)</u>	<u>(២០,០៣២,៧៤៣)</u>
(សមមូលពាន់រៀល កំណត់សម្គាល់ ៥)	<u>១៧៩,៥៨៥,៥៩០</u>	<u>(៣៨,៦៦៧,០៩៦)</u>	<u>(១០២,១៧០,៩២២)</u>	<u>(២៦៥,០៤៥,៤០០)</u>	<u>២៧២,៣៩៧,៥១៥</u>	<u>៩៧៥,២៦៨,០៣៤</u>	<u>(១,១០២,៩៥១,០៦១)</u>	<u>(៨១,៦៣៣,៤២៨)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ខែ ធ្នូ ឆ្នាំ ២០២០								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	២៧,៩២២,៥៥១	៦០,០០០	២០០,០០០	១០,៤០៥,៣០៤	-	-	២,២៥៩,៩៩៧	៤០,៨៤៧,៨៥២
ប្រាក់បញ្ញើរបស់អតិថិជន	៤៥,៦០៣,៣៤៩	៥១,៦៤៩,៨៦១	៥២,៣៨១,២៦២	៥៦,៥៥៣,៥៨៤	២៨,០៥២,១០៥	-	៣៣៨,០២៨,៣៧៥	៥៦៨,២៦៨,៥៣៦
ប្រាក់កម្ចី	៤០,៤៥៤,៥៩០	៨,១០៨,៧៧៦	១៤,៨៣៣,១២៧	២២,៤១៦,៥៦៤	-	-	-	៨៥,៨១៣,០៥៧
អនុបំណុល	-	-	-	-	២៩,០៩២,៦៤៣	-	-	២៩,០៩២,៦៤៣
បំណុលភតិសន្យា	-	-	-	៤៦៣,៩៥៥	៩,៣៥៦,២៧៥	-	-	៩,៨២០,២៣០
បំណុលផ្សេងៗ	-	-	-	-	-	-	១០,៤៥៩,៧៣៧	១០,៤៥៩,៧៣៧
	១១៣,៩៨០,៤៩០	៥៩,៨១៨,៦៣៧	៦៧,៤១៤,៣៨៩	៨៩,៨៣៩,៤០៧	៦៦,៥០១,០២៣	-	៣៤៦,៧៤៨,១០៩	៧៤៤,៣០២,០៥៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល- ដុល	១០១,១៥១,៦៣៨	២៤,៩០០,០០០	-	-	-	៣៥,០៩០,២៣៦	៤៧,៤១៦,៦៤០	២០៨,៥៥៨,៥១៤
ប្រាក់បញ្ញើនៅធនាគារនានា	-	២២,៦៧០,០០០	-	១៨,២៧០,០០០	-	-	-	៤០,៩៤០,០០០
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	២៦,៧១៩,៥៣៤	៤,៦៩២,៦០១	១១,២៩៧,៩១៤	១០,៩៨៨,៧០៤	១៥៩,១៩១,២១៨	២៩៩,៩៨៤,២៥៧	-	៥១២,៨៧៤,២២៨
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៥៦៨,១៦២	៥៦៨,១៦២
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	១,១៦០,១៤៤	១,១៦០,១៤៤
		៥២,២៦២,៦០១	១១,២៩៧,៩១៤	២៩,២៥៨,៧០៤	១៥៩,១៩១,២១៨	៣៣៥,០៧៤,៤៩៣	៤៩,១៤៤,៩៤៦	៧៦៤,១០១,០៤៨
	១២៧,៨៧១,១៧២							៧៦៤,១០១,០៤៨
គំណតិភាគអាយុកាល	១៣,៨៩០,៦៨២	(៧,៥៥៦,០៣៦)	(៥៦,១១៦,៤៧៥)	(៦០,៥៨០,៧០៣)	៩២,៦៩០,១៩៥	៣៣៥,០៧៤,៤៩៣	(២៩៧,៦០៣,១៦៣)	១៩,៧៩៨,៩៩៣
(សមមូលពាន់ រៀល កំណត់សម្គាល់ ៥)	៥៦,១៨៧,៨០៩	(៣០,៥៦៤,១៦៦)	(២២៦,៩៩១,១៤១)	(២៤៥,០៤៨,៩៤៣)	៣៧៤,៩៣១,៨៣៩	១,៣៥៥,៣៧៦,៣២៤	(១,២០៣,៨០៤,៧៩៥)	៨០,០៨៦,៩២៧

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៩								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ								
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	៨,៨១៣,៩១៨	៦០,៧៨៤	-	៤៣៨,៤៣៩	-	-	១,៧៧៦,០១២	១១,០៨៩,១៥៣
		២៣,៤១៣,២៥០	២៧,២៨០,២៣៦	៥៣,១៨៤,១១២	២៨,៧១៤,២៣៤	-	២៩២,៣៥៨,៩៨២	៤៤៨,០០៤,០២៣
ប្រាក់បញ្ញើរបស់អតិថិជន	២៣,០៥៣,២០៩							
ប្រាក់កម្ចី	២៥,០១៣,៥៦៥	១២,៨០៩,៣៧៥	៩,៣៤៤,៥៧០	២៥,០១២,៤១៩	១៦,៩១១,០៦៤	-	-	៨៩,០៩០,៩៩៣
អនុបំណុល	-	-	-	-	២៩,១៨៥,៤២៩	-	-	២៩,១៨៥,៤២៩
បំណុលភកិសន្យា	-	-	-	២៩,៥២៩	១,១១៥,៦១០	៨,១៤៩,៧៨៤	-	៩,២៩៤,៩២៣
បំណុលផ្សេងៗ	-	-	-	-	-	-	១៤,៤៤១,៥៤២	១៤,៤៤១,៥៤២
	៥៦,៨៨០,៦៩២	៣៦,២៨៣,៤០៩	៣៦,៦២៤,៨០៦	៧៨,៦៦៤,៤៩៩	៧៥,៩២៦,៣៣៧	៨,១៤៩,៧៨៤	៣០៨,៥៧៦,៥៣៦	៦០១,១០៦,០៦៣

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ធនាគារ	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-៦ខែ ដុល្លារអាមេរិក	>៦-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល-								
ដុល	៥២,៦៣២,៨៦៨	-	-	-	-	-	៣៦,៤០៧,៥៩៤	៨៩,០៤០,៤៦២
ប្រាក់បញ្ញើនៅធនាគារនានា	-	១០,៤០០,០០០	-	-	-	-	-	១០,៤០០,០០០
ឥណទាន								
និងបុរេប្រទានផ្តល់ដល់អតិថិជន								
- ដុល	៤៧,៤៥៧,៣២៦	២៦,៣៩៨,៥០៨	១១,៥៥២,១៨៧	១៣,៦២២,៦៨៣	១៤២,៧៦០,០៨៣	២៤១,៥២៦,១៣៧	-	៤៨៣,៣១៦,៩២៤
ការវិនិយោគមូលធនតាម FVOCI	-	-	-	-	-	-	៤៨៨,៦៦២	៤៨៨,៦៦២
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	១,៤៩៨,០៩៧	១,៤៩៨,០៩៧
	<u>១០០,០៩០,១៩៤</u>	<u>៣៦,៧៩៨,៥០៨</u>	<u>១១,៥៥២,១៨៧</u>	<u>១៣,៦២២,៦៨៣</u>	<u>១៤២,៧៦០,០៨៣</u>	<u>២៤១,៥២៦,១៣៧</u>	<u>៣៨,៣៩៤,៣៥៣</u>	<u>៥៨៤,៧៤៤,១៤៥</u>
តំលាភរិភាគអាយុកាល								
	<u>៤៣,២០៩,៥០២</u>	<u>៥១៥,០៩៩</u>	<u>(២៥,០៧២,៦១៩)</u>	<u>(៦៥,០៤១,៨១៦)</u>	<u>៦៦,៨៣៣,៧៤៦</u>	<u>២៣៣,៣៧៦,៣៥៣</u>	<u>(២៧០,១៨២,១៨៣)</u>	<u>(១៦,៣៦១,៩១៨)</u>
(សមមូលពាន់រៀល កំណត់សម្គាល់ ៥)	<u>១៧៦,០៧៨,៧២១</u>	<u>២,០៩៩,០២៨</u>	<u>(១០២,១៧០,៩២២)</u>	<u>(២៦៥,០៤៥,៤០០)</u>	<u>២៧២,៣៩៧,៥១៥</u>	<u>៩៥១,០០៨,៦៣៨</u>	<u>(១,១០០,៩៩២,៣៩៦)</u>	<u>(៦៦,៦៧៤,៨១៦)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ អនុលោមភាព ហានិភ័យលើគណនេយ្យ និងការក្លែងបន្លំ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ តម្រូវឲ្យបង្កើតនូវវេចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ច. ការគ្រប់គ្រងដើមទុន

១) បទប្បញ្ញត្តិដើមទុន

គោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ សម្ព័ន្ធធនាគារ និងធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងសម្ព័ន្ធធនាគារ និងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

គោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានទទួលស្គាល់ ហើយសម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើង ជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារ សហការណ៍ជូ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ច) ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

ដើមទុនតាមបទប្បញ្ញត្តិបង្ហាញខាងលើនេះ
ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា
ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ
បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ
ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត ។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ
មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពី
សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ
ដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ
ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

៣៤. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ	បំណុលហិរញ្ញវត្ថុ
និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	តម្លៃសមរម្យ
គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម	ឬបានទូទាត់

ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ
រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង
ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលសម្ព័ន្ធធនាគារ
និងធនាគារបានទទួលនៅកាលបរិច្ឆេទនោះ ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ
តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទ រាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃ
សមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន
មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ
និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ដែលមានអត្រាអប្បហារ ការប៉ាន់ស្មាននៃលំហូរ ទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៤. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក ៧ ៖
ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប ។
នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគ ទ្រព្យ និង បរិក្ខារ ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈជាសារវន្ត ចំពោះការ ផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់ ។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មាន តម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i). ប្រាក់បញ្ញើនៅធនាគារ

តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលមានកាលកំណត់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ។

(ii). ឥណទាននិងបុរេប្រទានផ្តល់ដល់អតិថិជន

ឥណទានដែលមានអត្រាថេរ និងមានកាលកំណត់សងនៅសល់រយៈពេលតិចជាងមួយឆ្នាំ តម្លៃយោងរបស់វាជាទូទៅ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។
តម្លៃសមស្របរបស់ឥណទានដែលមាន អត្រាថេរ និងមានកាលកំណត់សងនៅសល់រយៈពេលច្រើនជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានដោយផ្អែកតាម លំហូរសាច់ប្រាក់អប្បបរមា និងប្រើអត្រាឥណទានទីផ្សារ ចំពោះឥណទានដែលមានហានិភ័យឥណទាន និង កាលកំណត់សងស្រដៀងគ្នា ។

(iii). ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើដែលត្រូវសងតាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់រយៈពេលតិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ។ តម្លៃសម ស្របនៃប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់រយៈពេលលើសមួយឆ្នាំ

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ត្រូវបានប៉ាន់ស្មានដោយផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា និងប្រើអត្រាឥណទានទីផ្សារ
ចំពោះប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានភាពហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនស្រដៀងគ្នា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៤. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្ម

និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា

ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ ។

ឋានានុក្រមតម្លៃសមស្រប

ស.វ.ហ.អ.ក ៧ បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន ។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ

និងទិន្នន័យដែលមិនអាចអង្កេតបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់សម្ព័ន្ធធនាគារ និងធនាគារ ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិតទី ១: តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិតទី ២: ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត ១ ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ) ។
- កម្រិតទី ៣: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

សម្ព័ន្ធធនាគារ	និងធនាគារ	មិនមានទ្រព្យសកម្ម	និងបំណុលហិរញ្ញវត្ថុ
ដែលបានវាស់វែងតាមតម្លៃសមស្របទេ។	តម្លៃសមស្រប	គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន	
ឬជាតម្លៃដែលបំណុលអាចសងបាន។		ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន	
ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម		និងបំណុលមួយចំណែកធំរបស់សម្ព័ន្ធធនាគារ	
និងធនាគារឡើយ។	ដូច្នេះហើយ	តម្លៃសមស្រប	
ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម		និងបំណុលទាំងនោះ	។
តាមមតិរបស់អ្នកគ្រប់គ្រង		តម្លៃយោងនៃទ្រព្យសកម្ម	
និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងរបាយការណ៍ស្ថានហិរញ្ញវត្ថុ			
គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ

ដែលបានបង្ហាញនៅខាងក្រោមនេះ

ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង លើកលែងតែការវិនិយោគមូលធនដែលវាស់វែងតាម FVOCI ។

ខ. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម

របាយការណ៍ហិរញ្ញវត្ថុរួម

រួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានរៀបចំសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

បុត្រសម្ព័ន្ធគឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធធនាគារមានអំណាចក្នុងការគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុននោះ ដើម្បីទទួលបាន

អត្ថប្រយោជន៍ពីសកម្មភាពរបស់ក្រុមហ៊ុននោះ ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូល ដោយប្រើវិធីសាស្ត្រគណនេយ្យក្នុងការទិញ។ យោងតាមវិធីសាស្ត្រ គណនេយ្យ ក្នុងការទិញលទ្ធផលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញឬបានលក់ក្នុងអំឡុងការិយបរិច្ឆេទ ត្រូវបានរួមបញ្ចូលចាប់ពីកាលបរិច្ឆេទទិញ ឬរហូតដល់កាលបរិច្ឆេទលក់ ។ នាកាលបរិច្ឆេទទិញ តម្លៃសមស្របនៃទ្រព្យសកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានកំណត់រួចជាស្រេច ហើយតម្លៃទាំងនេះត្រូវបានឆ្លុះបញ្ចាំង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ។

ប្រតិបត្តិការអន្តរក្រុមហ៊ុន

សមតុល្យនិងចំណេញឬខាតមិនទាន់ទទួលស្គាល់

ដែលកើតមកពីប្រតិបត្តិការអន្តរក្រុមហ៊ុន

ត្រូវបានលុបចោល

ហើយរបាយការណ៍ហិរញ្ញវត្ថុរួមឆ្លុះបញ្ចាំងតែប្រតិបត្តិការជាមួយភាគីខាងក្រៅតែប៉ុណ្ណោះ ។

ការខាតបង់ដែលបណ្តាលមកពីប្រតិបត្តិការក្នុងសម្ព័ន្ធធនាគារ

ដែលចង្អុលបង្ហាញនូវការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ

នឹងត្រូវកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ។

របាយការណ៍ហិរញ្ញវត្ថុរួម

ត្រូវបានរៀបចំឡើងដោយប្រើប្រាស់គោលនយោបាយគណនេយ្យរួម

ចំពោះប្រតិបត្តិការដូចគ្នា

និងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា ។

ចំណេញ

ឬខាតពីការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ

គឺជាភាពលម្អៀងរវាងសាច់ប្រាក់បានពីការលក់សុទ្ធ

និងភាគហ៊ុនរបស់សម្ព័ន្ធធនាគារលើទ្រព្យសកម្មសុទ្ធរបស់ខ្លួននាកាលបរិច្ឆេទលក់នោះ

ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលរួម ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

អប្បភាគភាគហ៊ុនត្រូវបានវាស់វែងដំបូងតាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់បានរបស់អ្នកទិញនៅកាលបរិច្ឆេទទិញ ។ ការផ្លាស់ប្តូរការចាប់អារម្មណ៍របស់សម្ព័ន្ធធនាគារក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងត្រូវបានចាត់ទុកថាជាប្រតិបត្តិការមូលធន ។

ធនាគារ សហការណ៍ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

យូអឹម លែន ហូលឌីង ខូ អិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មានភាគហ៊ុនដែលមានចំណាត់ថ្នាក់ផ្សេងៗគ្នា ។ ឯកត្តជនកាន់កាប់ភាគហ៊ុនថ្នាក់ “ក” ចំនួន ៥១% ហើយធនាគារកាន់កាប់ភាគហ៊ុនថ្នាក់ “ខ” ចំនួន ៤៩% ។ ការតែងតាំងក្រុមប្រឹក្សាភិបាលគឺជាសិទ្ធិរបស់ភាគទុនិកថ្នាក់ “ខ” ប៉ុណ្ណោះ ។ ធនាគារបានចាត់ទុកថាខ្លួនមានអំណាចលើបុត្រសម្ព័ន្ធ ហេតុនេះរបាយការណ៍ហិរញ្ញវត្ថុរបស់វាត្រូវបានបញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួម ។

គ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រាក់រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេសគឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រាក់រូបិយប័ណ្ណមុខងារនៅដើមឆ្នាំដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបរៀងរំលស់ថ្លៃដើមជាប្រាក់រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍នៅចុងឆ្នាំ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រាក់រូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់ ។ ធាតុមិនមែនរូបិយវត្ថុដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ ។

ភាពលម្អៀងរូបិយប័ណ្ណដែលកើតពីការប្តូរទៅត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។

ឃ. ទ្រព្យសកម្ម ហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ

(១). ការទទួលស្គាល់ និងការវាស់វែងដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាននិងការវិនិយោគលើមូលបត្របំណុលនៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀតទទួលស្គាល់នៅកាលបរិច្ឆេទ ដែល សម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីកិច្ចសន្យា ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ទ្រព្យ និងបំណុលទាំងនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង: រំលស់ថ្លៃដើម FVOCI ឬ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ:

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ ("SPPI") ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ:

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើមនិងការប្រាក់ ("SPPI") ។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរសម្ព័ន្ធធនាគារ និងធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួល នាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ: សម្រាប់ការទទួលស្គាល់ជាលើកដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ធនាគារ សហការភិប្ប ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

យ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង ។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រងផ្ដោតលើការស្វែងរកចំណូល ការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុលដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម ។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងត្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ		ឬចាត់ចែង
ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប	ត្រូវបានវាស់វែងតាម	FVTPL
ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាម		កិច្ចសន្យា
ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ ។		

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ

“ប្រាក់ដើម”

គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង ។

“ការប្រាក់”

គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់

សម្រាប់រយៈពេលណាមួយ

និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ

និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត

(ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ សម្ព័ន្ធធនាគារ

និងធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ

ទ្រព្យសកម្មហិរញ្ញវត្ថុ

មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា

ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

ក្នុងការវាយតម្លៃសម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់

- លក្ខខណ្ឌពិសេស

- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង

- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ

និងធនាគារ

ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់

(ដូចជា

ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង

- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រា

ការប្រាក់ឡើងវិញតាមកាលកំណត់) ។

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន) ។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃ ទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើសម្ព័ន្ធធនាគារ និងធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយលើកលែងតែក្នុងអំឡុងពេលដែលសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ លុបចោល ឬផុតអាណត្តិ ។

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃ ទ្រព្យសកម្ម និង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែ នៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុនោះ គោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង ។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរ ទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មគួរតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអចេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនា ចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

យ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង ។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី ។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ ។

(៧). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការិយបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិន អនុវត្តកាតព្វកិច្ច ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន ។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជារៀងរាល់ ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះសម្ព័ន្ធធនាគារ និងធនាគារ ត្រូវប្រើបច្ចេកទេស វាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន ។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល ។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មត់ថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យ ទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាម តម្លៃទិញ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប (ត)

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយសម្ព័ន្ធធនាគារ និងធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យ ជាក់លាក់ ។ ការកែតម្រូវត្រឹមកម្រិតទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗតាមមូលដ្ឋាន ការកែតម្រូវហានិភ័យដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់ ។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃហានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង ។

(vii). ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល ១២ ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការរំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ឧកខានសងប្រាក់ក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១” ។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ឧកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២” ។

នៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្ព័ន្ធនាគារ និងធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។ នៅពេលដែល ហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាននោះសម្ព័ន្ធនាគារ និងធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធនឹងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់ ។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មាន គុណភាព និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់សម្ព័ន្ធនាគារ និងធនាគារ និងការវាយតម្លៃឥណទានព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

យ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារប្រឈមនឹងហានិភ័យឥណទាន ។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថា តើមានហានិភ័យឥណទានបានកើនឡើងជាសារវន្តឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍ ។
ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន ១៥ ថ្ងៃ ឬ ៣០ ថ្ងៃ ទៅតាមលក្ខខណ្ឌរបស់ ហ្វាស៊ីលីតី ។
ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ ។

ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្តទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការ រំពឹងទុកលើការខាតបង់ឥណទាន ១២ ខែ ។

និយមន័យនៃការខកខានសង

សម្ព័ន្ធធនាគារ និងធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- សម្ព័ន្ធធនាគារ និងធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហ្វាស៊ីលីតីកំណត់សងស្មើ ឬលើសពី ៣០ ថ្ងៃ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

សម្រាប់ឥណទានរយៈពេល វែង ឬច្រើនជាង ឬស្មើ ១៥ ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

យ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ
និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម
និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា
“ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី ៣” ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន
ឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង
ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្ម
ហិរញ្ញវត្ថុ ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ
រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលសម្ព័ន្ធធនាគារ និងធនាគារ
មិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន
ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ
លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបាន
លំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត
និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ ។ បន្ថែមលើនេះ
ឥណទានដែលហួសកាលកំណត់សង ៩០ ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជា
ឥណទានមានឱនភាពនៃតម្លៃ
ទោះបីជាវិនិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទានគឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។
ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖
ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់
(ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា
និងលំហូរទឹកប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖
ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត ។
- កិច្ចសន្យាឥណទានដែលនៅសល់៖
ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ
ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលសម្ព័ន្ធធនាគារ
និងធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ ។
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖
ជាការទូទាត់ដែលរំពឹងទុកថានឹងសងទៅអ្នកកាន់កាប់កិច្ចសន្យាដកចំនួនទឹកប្រាក់ដែលសម្ព័ន្ធធនាគារនិង
ធនាគាររំពឹងថានឹងទទួលបានមកវិញ ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ

ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃ PD ១២ ខែ និង LGD និង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

EAD ។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល នឹង LGD នឹង EAD ។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាល ដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង ។ សម្ព័ន្ធធនាគារ និងធនាគារ ប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង ។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធអទិភាពនៃការទាមទារសំណង

វិស័យដែលអតិថិជនស្ថិតនៅចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទាន ធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD ។ LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព ។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។ សម្ព័ន្ធធនាគារ និងធនាគារ ទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់ ។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ ។ សម្រាប់ទ្រព្យសកម្ម ហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD ១២ ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ សម្ព័ន្ធធនាគារ

និងធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា

(រួមបញ្ចូលទាំងរយៈពេលពន្យាប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន

ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង ។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ

និងធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវឈប់ទទួលស្គាល់ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់ ។
ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្នដែលត្រូវបានធ្វើអប្បបរមាពី កាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរបាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម ។

សំវិធានធនលើកិច្ចសន្យាធានា

ត្រូវបានបង្ហាញដាច់ដោយឡែកជាចំណូលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រកបចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

យ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល (ត)

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI ។ ក្នុងករណីដែលទឹកប្រាក់មានភាពជាសារវន្ត ចំនួនទឹកប្រាក់នឹងត្រូវបានរួមបញ្ចូលទៅ “ចំណូលផ្សេងៗ” ក្នុងរបាយការណ៍ចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

ង. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលរសាននៅពេលតម្កល់ដំបូងមានរយៈពេល ៣ ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

ច. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុនត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ឆ. ទុនបម្រុងដែលមិនអាចបែងចែកបាន និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងដែលមិនអាចបែងចែកបានត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងមិនអាចបែងចែកបាន។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងមិនអាចបែងចែកបាន ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ ធនាគារ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ទុនបម្រុងដែលមិនអាចបែងចែកបាន និងទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងពីស្ថានភាពខុសគ្នារវាងសំវិធានធន ស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ៨៧-០១៨-០០១ ស.រ.ច.ណ ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ ៧៣ គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ ៧២ និងត្រូវកាត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ទាបជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធនដែលត្រូវគណនាអនុលោមតាម ស.រ.ទ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធនដែលត្រូវគណនា តាម ស.រ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុកឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ ។

ជ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកាត់ត្រាតាមថ្លៃដើមរំលស់ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន ។

ឈ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ រួមមានសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជា ភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

គណៈកម្មាធិការសហព័ន្ធ គ.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកម្រិតបង់ប្រាក់តាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

ដ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកខិនភាពនៃតម្លៃ ប្រសិនបើមាន ។

ប. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គុរ និងការខាតបង់លើខិនភាពនៃតម្លៃបង្គុរ ។ ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបាន សាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី ។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ធនាគារ សហការភិប្ប ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ទ្រព្យ និងបរិក្ខារ (ត)

(i). ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូល ផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងចំណេញ ឬខាត ។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់សម្ព័ន្ធធនាគារ និងធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់ បាន ។
តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត ។
រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។
ក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(ii). រំលស់

ថ្លៃដើមក្នុងការជំនួសផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលនឹងអាចមានឡើងសម្រាប់ សម្ព័ន្ធធនាគារ និងធនាគារ លើសពីស្តង់ដារដើមនៃទ្រព្យសកម្មដែលមានស្រាប់ ។
រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើត ឡើង ។

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា ។
សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក ។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើ មូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ។
ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់រយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

លើកលែងតែមានហេតុផលច្បាស់លាស់ថា

សម្ព័ន្ធធនាគារ

និងធនាគារ

នឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ទ្រព្យ និងបរិក្ខារ (ត)

(៣). រំលស់ (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
អគារ	២០
ការកែលម្អអគារ	១០
បរិក្ខារការិយាល័យ	៥
យានយន្ត	៥
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	៥

ដីធ្លី និងទ្រព្យកំពុងដំណើរការមិនត្រូវបានធ្វើរំលស់ទេ ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និង តម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប ។

ខ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានន័យដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គុំ និងការខាតបង់លើឱនភាពនៃតម្លៃបង្គុំ ប្រសិនបើមាន ។ អាជ្ញាប័ណ្ណ កុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធី ជាក់លាក់នោះមកប្រើប្រាស់ ។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី ៥ ឆ្នាំតាមវិធីសាស្ត្ររំលស់ ថេរ ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រស្បែក ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

ឈ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជា ភតិសន្យាដែរ ឬទេ ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាច្រើននឹងតម្លៃតបស្ម័ង ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ល. ភតិសន្យា (ត)

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- សម្ព័ន្ធធនាគារ និងធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្តពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- សម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ។ សម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិនេះ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម ។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - សម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - សម្ព័ន្ធធនាគារ និងធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់ ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា សម្ព័ន្ធធនាគារ

និងធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ

និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ ។ ក៏ប៉ុន្តែ ចំពោះការជួលដី

និងអគារដែលធនាគារជាអ្នកជួល

ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ

ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា ។

ធនាគារ សហពាណិជ្ជ ក.អ. និយក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ល. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួល

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម
ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន
ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន
ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា
វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត
ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃ
ទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ ។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា
នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម
រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា
និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា
ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ
និងដកចេញ នូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង
ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើម
ភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទ
នៃភតិសន្យាមួយណាកើតមុន ។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាម
មូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម
ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ
និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ ៣ - ១០ ឆ្នាំ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

បំណុលភតិសន្យា

ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា

ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ

ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ល. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួល (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត ។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា

ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម

ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់ ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ

ការកែតម្រូវ

ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

សម្ព័ន្ធធនាគារ

និងធនាគារមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

និងបំណុលភតិសន្យារយៈពេលខ្លីដូចជាការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង

១២

ខែ

និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា ។ សម្ព័ន្ធធនាគារ

និងធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ

ទៅតាម

រយៈពេលនៃភតិសន្យា ។

ធនាគារ សហការភិក្ខុ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. ប្រាក់បញ្ញើ ប្រាក់កម្ចី និង អនុបំណុល

ប្រាក់បញ្ញើ ប្រាក់កម្ចី និង អនុបំណុល ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង បន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

គ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន ។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់ ។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើ អត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន ។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតាមបច្ចុប្បន្ន ។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង ។

ថ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយ អប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាបង់ប្រាក់ដែលផ្តល់បញ្ជាក់ពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះ បំណុលទាំងនោះ ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន ។

ធនាគារ សហពាណិជ្ជ ក.អ. និមក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រ
ការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព”
គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាន ឬនឹងត្រូវទទួលបាន
តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម
ដែលមានឱនភាពនៃតម្លៃនៅពេលទិញ សម្ព័ន្ធនាគារ
និងធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់
កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL) ។
សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ
អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន
ត្រូវបានគណនាដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត
រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់
ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល
ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

“រំលស់ថ្លៃដើម” របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ
ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក
ឬដករំលស់បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព
ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់
និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ
ត្ថុ ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ
សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។

គណៈកម្មាធិការសហព័ន្ធ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋាន តម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុង ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូល

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

បំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព ។

ចំណូលកម្រៃ និងកម្រៃជើងសារផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាកម្ម ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.រ.ហ.អ.ក ៩ និងដោយផ្នែកនៅក្នុង ស.រ.ហ.អ.ក ១៥ ។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់ ។

ន. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង

នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបាន ធ្វើឡើង ។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន ។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់

ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម

ឬឯកតាបង្កើតសាច់ប្រាក់ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់

ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទ នៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការ ខាតបង់តទៅទៀត ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាសមកវិញ

ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ

ត្រឹមកម្រិតមួយដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ប. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។

ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត

លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន

ឬលទ្ធផលលម្អិតផ្សេងៗ ។

សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ

ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) ៣៧ សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត” ។

១. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួលបានលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍

និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

២. ពន្ធពន្យារ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ពន្ធលើប្រាក់ចំណេញ (ត)

(៣). ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាក់សមកិច្ចនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបានដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍ ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ ។

ជ. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចបានស្មានបាននោះ កាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព

លើកលែងតែប្រូបាប៊ីលីតេនៃការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការ កើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន

ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែ គ្មាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន

ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។ ឬច្រើន

៣៦. ស្តង់ដារថ្មី ការធ្វើវិសោធនកម្ម និង ការបកស្រាយមិនទាន់បានប្រើ

ស្តង់ដារថ្មី ការធ្វើវិសោធនកម្មស្តង់ដារ និងការបកស្រាយមួយចំនួន បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម បន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត ប៉ុន្តែ សម្ព័ន្ធធនាគារ និងធនាគារ មិនបានអនុវត្តស្តង់ដារមុនកាលកំណត់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

ស្តង់ដារដែលបានវិសោធនកម្មខាងក្រោមនេះ ទាំងនោះមិនត្រូវបានរំពឹងថានឹងមិនមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារនិងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ៖

- សម្បទានការជួលទាក់ទងនឹងក្នុងវិស័យ (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ១៦)
- កិច្ចសន្យាខាតបង់ - ចំណាយដើម្បីបំពេញកិច្ចសន្យា (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ៣៧)
- ឯកសារយោងចំពោះក្របខ័ណ្ឌទស្សនទាន (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ៣)
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ចំណូលមុនពេលប្រើប្រាស់ដែលបានកំណត់ទុកជាមុន (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ១៦) និង
- ការធ្វើចំណាត់ថ្នាក់បំណុល ជាបំណុលរយៈពេលខ្លី ឬពេលវែង (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ១)

។

៩ . សេវាកម្ម និង ផលិតផល

១. សេវាកម្មធនាគារបុគ្គល

- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីមានកាលកំណត់
- កម្ចីទិញផ្ទះ
- ប័ណ្ណឥណទាន
- សេវាកម្មធនាគារតាមអ៊ីនធឺណិត
- សេវា ATM

២. សេវាកម្មធនាគារសំរាប់ពាណិជ្ជកម្ម

- សេវាឥណទានមានកាលកំណត់
- សេវាហិរញ្ញវត្ថុលើដើមទុនបង្វិល
- គណនីមូលបត្រជំនួញ
- គណនីដាក់តំកល់ប្រាក់បញ្ញើ
- សេវាបើកប្រាក់បៀវត្ស
- សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន

៣. សេវាកម្មធនាគារអន្តរជាតិ

- សេវាផ្ទេរប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាលិខិតឥណទាន នាំចេញ&នាំចូល
- សេវាកម្មការប្រមូលឯកសារ D/P & D/A
- សេវាលិខិតធានា & លិខិតឥណទានអចិន្ត្រៃយ៍
- សេវាមូលប្បទានប័ត្រអប្បហា
- សេវាឥណទានពាណិជ្ជកម្ម

១០. ព័ត៌មានទំនាក់ទំនង

- **ទីស្នាក់ការកណ្តាល**

E.SUN Tower លេខ ៤៤១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា
រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ: +៨៥៥ ២៣ ៩១១ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៩៨ ៧១៣
info@email.ucb.com.kh | www.ucb.com.kh | SWIFT: UCBPKHPP

- **សាខាផ្សារចាស់**

UCB លេខ៦១ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ: +៨៥៥ ២៣ ៤២៧ ៩៩៥ | ទូរសារ: +៨៥៥ ២៣ ៤២៧ ៩៩៧

- **សាខាផ្សារដើមគរ**

ផ្ទះលេខ៥៩AB មហាវិថីព្រះមុនីវេត សង្កាត់ផ្សារដើមគរ
ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ៩៩៧ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៩៥ ៣១៣

- **សាខាក្បាលថ្នល់**

ផ្ទះលេខ៥១៨ABC មហាវិថីព្រះមុនីវង្ស ភូមិ១២
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ៩៨១ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៨៨ ៨៥៩

- **សាខាអាំងឡែតក្នុងទីលាន់តាល់**

ផ្ទះលេខ២៧២-២៧៦ មហាវិថីមេរៀសេទុង ភូមិ០៤
សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ៩៧១ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៨៧ ៤៥៨

- **សាខាទួលគោក**

ផ្ទះលេខ១១៥ ផ្លូវលេខ២៨៩ ភូមិ១៤
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ៩៦១ ៣១៣ | ទូរស័ព្ទ: +៨៥៥ ២៣ ៩៨២ ៤៣៦

- **សាខាទឹកល្អក់**

ផ្ទះលេខ៣៤២EO-៣និង៣៤២FO-៣ ផ្លូវលេខ១៨២ ភូមិ១០

សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ: +៨៥៥ ២៣ ៩៩១ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៦៦ ៩៨៥

- **សាខាទឹកថ្លា**

ផ្ទះលេខA១២៣និងA១២៤ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា

សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទូរស័ព្ទ: +៨៥៥ ២៣ ៩៩១ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៦៦ ៩៦៥

- **សាខាស្អាតចាស់**

អគារលេខ B៤១និងB៤៣ ផ្លូវលេខ៧០ សង្កាត់ស្រះចក

ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ: +៨៥៥ ២៣ ៩៣១៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៦៦៩៤៣

- **សាខាស្ទឹងមានជ័យ**

អគារលេខ ១៦Bនិង១៧B មហាវិថីព្រះមុនីវរ្ម័ន

សង្កាត់ស្ទឹងមានជ័យ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ: +៨៥៥ ២៣ ៩២១៣១៣ | ទូរសារ: +៨៥៥ ២៣ ៤២៧ ៩៩៧

- **សាខាសៀមរាប**

កាច់ជ្រុងផ្លូវទេពរង្សនិងផ្លូវអ៊ុំឆាយ ភូមិមណ្ឌល១

សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប

ទូរស័ព្ទ: +៨៥៥ ៦៣ ៩៦៣ ៧០៣ | ទូរសារ: +៨៥៥ ៦៣ ៩៦៥ ១៧៨

- **សាខាព្រះសីហនុ**

អគារលេខ២៤០ វិថីឯករាជ្យ សង្កាត់លេខ២

ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ

ទូរស័ព្ទ: +៨៥៥ ៣៤-៩៣៣ ៨៣៣ | ទូរសារ: +៨៥៥ ៣៤ ៩៣៣ ៦៦៨

- **សាខាបាត់ដំបង**

ផ្ទះលេខ០២៧-០៣០ ផ្លូវលេខ១ ភូមិព្រែកមហាទេព

សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង

ទូរស័ព្ទ: +៨៥៥ ៩៣ ៩៥២ ៥៥២ | ទូរសារ: +៨៥៥ ៩៣ ៩៥២ ៨៥២

- **សាខាស្រុកខ្សាច់កណ្តាលឃុំវិហារសួគ៌**

ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌

ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ទូរស័ព្ទ: +៨៥៥ ២៤ ៩០០ ០០១-៤ | ទូរសារ: +៨៥៥ ២៤ ៩០០ ០០៥



ធនាគារ សហពាណិជ្ជ ក.អ
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០



ធនាគារ សហពាណិជ្ជ ក.អ
UNION COMMERCIAL BANK PLC.
聯合商業銀行

ធនាគារ សហពាណិជ្ជ ក.អ ទីស្នាក់ការកណ្តាល

E.SUN Tower លេខ៤៤១ មហាវិថីព្រះមុនីវង្ស
សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ៩១១ ៣១៣ | ទូរសារ: +៨៥៥ ២៣ ៩៩៨ ៧១៣
info@email.ucb.com.kh | www.ucb.com.kh|
SWIFT: UCBPKHPP

